

របាយការណ៍ប្រចាំឆ្នាំ

២០២៤

 KB PRASAC Bank

អនាគតប្រកបដោយ
និរន្តរភាព



គណនីចរន្តព្រីមៀម

អត្រាការប្រាក់ខ្ពស់រហូតដល់

4%

ក្នុង 1 ឆ្នាំ



គណនីចរន្តព្រីមៀម



- ✍ ងាយស្រួលទូទាត់ការចំណាយដោយប្រើ
មូលប្បទានប័ត្រ
- ✍ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

មាតិកា

04 សំខាន់ៗអំពីធនាគារ ខេប៊ីប្រាសាក់

05 សាវតារ

06 ទស្សនវិស័យ និងបេសកកម្ម

08 សារពីប្រធានក្រុមប្រឹក្សាភិបាល

10 សារពីប្រធាននាយកប្រតិបត្តិ

14 សូចនាករលទ្ធផលហិរញ្ញវត្ថុសំខាន់ៗ

15 ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍ

16 បណ្តាញការិយាល័យ

18 ផលិតផល និងសេវា

19 ភាគទុនិក

20 រចនាសម្ព័ន្ធ

21 ក្រុមប្រឹក្សាភិបាល

26 គណៈកម្មការនៃក្រុមប្រឹក្សាភិបាល

28 គណៈគ្រប់គ្រង

34 គណៈកម្មការនៃគណៈគ្រប់គ្រង

36 ភាពជាដៃគូ និងបណ្តាញពាណិជ្ជករ

38 លទ្ធផលសង្ខេបផ្នែកប្រតិបត្តិការ

43 លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ

50 ការកសាងសមត្ថភាព

52 សកម្មភាពទីផ្សារ

53 ព្រឹត្តិការណ៍សំខាន់ៗ

57 បរិស្ថាន សង្គម និងអភិបាលកិច្ច

63 ការត្រួតពិនិត្យផ្ទៃក្នុង

65 របាយការណ៍ហិរញ្ញវត្ថុ
ដែលបានធ្វើសវនកម្ម

សំខាន់ៗអំពីធនាគារ ខេប៊ីប្រាសាក់

ភាគទុនិក	ទ្រព្យសកម្ម	សម្លៀកឥណទាន
 KB Kookmin Bank ធនាគារពាណិជ្ជលេខ 1 នៅប្រទេសកូរ៉េ	5.64 ប៊ីលានដុល្លារ	5.18 ប៊ីលានដុល្លារ

អតិថិជនឥណទាន	សមតុល្យប្រាក់បញ្ញើ	អតិថិជនបញ្ញើសន្សំ	ផលលើមូលធន
576 ពាន់នាក់	3.53 ប៊ីលានដុល្លារ	979 ពាន់នាក់	8.69%

ផលលើទ្រព្យសកម្ម	ដើមទុនចុះបញ្ជី	បុគ្គលិក	ការិយាល័យ
1.69%	600 លានដុល្លារ	10,269	188

អេធីអឹម	ម៉ាស៊ីនដាក់ប្រាក់	ភូមិធ្វើប្រតិបត្តិការ	បណ្ណាល័យ និងសាលារៀន
245	43	14,418	47

សាវតារ

ធនាគារ ខេប៊ីប្រាសាក់ ម.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 ដោយការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។ ជាបុត្រសម្ព័ន្ធទាំងស្រុងរបស់ ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង ធនាគារ ខេប៊ីប្រាសាក់ ប្រមូលផ្តុំរវាងបទពិសោធន៍ 30 ឆ្នាំ ផ្នែកមីក្រូហិរញ្ញវត្ថុ និង នវានុវត្តន៍ផ្នែកសេវាធនាគារដ៏ទំនើប។

ខេប៊ីប្រាសាក់ ផ្តល់សេវាធនាគារលក់រាយ និងសម្រាប់ស្ថាប័ន ដូចជា សេវាឥណទាន បញ្ញើសន្សំ និងដំណោះស្រាយឌីជីថល ជាមួយបណ្តាញ សាខា 188 នៅទូទាំងប្រទេស។ ដោយប្រើប្រាស់បច្ចេកវិទ្យាធនាគារស្នូល ចុងក្រោយបង្អស់ និងការផ្តោតលើបរិយាបន្នហិរញ្ញវត្ថុ និងឌីជីថលនិយកម្ម ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងក្លាយជាដៃគូដ៏ទុកចិត្តដែលជួយ ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។



ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ

ជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្តបំផុត ដោយមានសេវាកម្មប្រកបដោយ
នវានុវត្តន៍ និងនិរន្តរភាពដែលជួយដល់ភាពរីកចម្រើនរបស់អតិថិជន។

បេសកកម្ម

ផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់
សហគមន៍ និងសហគ្រាសធុនតូចបំផុត ធុនក្នុង និងធុនមធ្យម។



បើក គណនីឌីជីថល

តាម

KB PRASAC Mobile


បានដោយខ្លួនឯង

អត្រាការប្រាក់ខ្ពស់
រហូតដល់

4

%

ក្នុង 1 ឆ្នាំ



- ✍ ទំហំទឹកប្រាក់ក្នុងគណនី >10,000\$ សម្រាប់អតិថិជនពេញលេញ (Full KYC)
- ✍ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

គណនីឌីជីថល



សារពីប្រធាន ក្រុមប្រឹក្សាភិបាល



សេដ្ឋកិច្ចកម្ពុជា

នៅឆ្នាំ 2024 សេដ្ឋកិច្ចពិភពលោកបានរក្សាកំណើនប្រហាក់ប្រហែលនឹងឆ្នាំមុន ទោះបីជាប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ មូលនិធិវិបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថាសេដ្ឋកិច្ចពិភពលោកមានអត្រាកំណើន 3.2% ប្រទេសអភិវឌ្ឍន៍កើនឡើង 1.7% ប្រទេសដែលកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍កើនឡើង 4.2% ហើយសេដ្ឋកិច្ចតំបន់អាស៊ានកើនឡើង 4.6% ។ អតិផរណាពិភពលោកបានធ្លាក់ចុះពី 6.7% ក្នុងឆ្នាំ 2023 មកត្រឹម 5.7% ដែលផ្តល់លទ្ធភាពឱ្យធនាគារកណ្តាលភាគច្រើនកាត់បន្ថយអត្រាការប្រាក់គោលជាបណ្តើរៗ។

យោងតាមធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបាននូវអត្រាកំណើនដ៏រឹងមាំ 6% កើនឡើងពី 5.5% ក្នុងឆ្នាំ 2023 ដែលត្រូវបានជំរុញដោយការស្ទុះដើមឡើងវិញនៅក្នុងវិស័យកម្មនិយម ជាពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ និងការបន្តដើមឡើងជាលំដាប់នៃវិស័យទេសចរណ៍។ វិស័យកសិកម្មក៏បានចូលរួមចំណែកជាវិជ្ជមានផងដែរ ខណៈដែលវិស័យសំណង់និងអចលនទ្រព្យនៅតែទន់ខ្សោយដោយសារតម្រូវការធ្លាក់ចុះ និងទីផ្សារស្ថិតក្នុងស្ថានភាពរីកចម្រើន។ អតិផរណាមានកម្រិតទាបត្រឹម 0.8% ដែលជាអត្រាទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ដែលបណ្តាលមកពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងថ្លៃម្ហូបអាហារមានលំនឹង រួមជាមួយនឹងអត្រាប្តូរប្រាក់ដែលមានស្ថិរភាពផងដែរ។

ស្ថិតក្នុងការប្រឈមមុខផ្នែកសេដ្ឋកិច្ចសកល វិស័យក្រៅប្រទេសរបស់កម្ពុជាបានបង្ហាញពីភាពធន់ជាមួយនឹងសមតុល្យជញ្ជីងទូទាត់មានអតិរេក 432.5 លានដុល្លារអាមេរិក ដែលត្រូវបានជំរុញដោយការកើនឡើងនៃទ្រព្យ

អកម្មបរទេសសុទ្ធ ហើយទុនបម្រុងអន្តរជាតិបានកើនឡើង 12.6% ដល់ 22.5 ប៊ីលានដុល្លារអាមេរិក ដែលគ្របដណ្តប់លើការនាំចូលទំនិញ និងសេវារយៈពេល 7 ខែ។ ទោះជាយ៉ាងនេះ ដុល្លារូបនីយកម្មនៅបន្តមានកម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងដោយអនុបាតប្រាក់បញ្ញើរូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅ 85.1% ។

ប្រព័ន្ធធនាគារកម្ពុជា

ប្រព័ន្ធធនាគារបន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាពដែលរួមចំណែកគាំទ្រការដើមឡើងវិញនៃសេដ្ឋកិច្ច ខណៈដែលទ្រព្យសកម្មបានកើនឡើង 7% គឺដល់ 91.1 ប៊ីលានដុល្លារអាមេរិក។ ប្រាក់បញ្ញើបានកើនឡើង 16.3% គឺដល់ 57 ប៊ីលានដុល្លារអាមេរិក ខណៈដែលឥណទានបានកើនឡើងតិចតួចត្រឹម 3% គឺដល់ 59.9 ប៊ីលានដុល្លារអាមេរិក។ អនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានភាពរឹងមាំក្នុងអត្រា 22.5% សម្រាប់វិស័យធនាគារ និង 26.2% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ (15%) ហើយអនុបាតគ្របខណ្ឌសន្ទនីយភាពមានភាពរឹងមាំជាមួយអត្រា 192.4% និង 150.4% ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ (100%) ។

ធនាគារជាតិនៃកម្ពុជា បានពង្រឹងស្ថិរភាពហិរញ្ញវត្ថុដោយអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញដើម្បីជួយដល់អតិថិជនដែលកំពុងជួបការលំបាក ដែលជាការគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាល។ ធនាគារជាតិនៃកម្ពុជា បានពង្រឹងការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្នែកលើហានិភ័យ និងទស្សនៈអនាគត ដោយចេញ

បទប្បញ្ញត្តិផ្សេងៗដើម្បីពង្រឹងភាពធន់ទាំងសន្ទនីយភាពនិងដើមទុន។ បរិយាបន្នហិរញ្ញវត្ថុបានកើនឡើង ដោយមានគណនីប្រាក់បញ្ញើចំនួន 23.3 លានគណនី គណនីឥណទានចំនួន 4 លានគណនី គណនីអ៊ីវ៉ាឡេត ចំនួន 20.7 លានគណនី និងពាណិជ្ជករដែលចុះឈ្មោះប្រើ KHQR កូត ចំនួន 4.5 លានគណនី។ ធនាគារជាតិនៃកម្ពុជាក៏បានអភិវឌ្ឍប្រព័ន្ធការពារ ប្រាក់បញ្ញើ ដើម្បីពង្រឹងជំនឿទុកចិត្តលើប្រព័ន្ធធនាគារបន្ថែមទៀតផងដែរ។

ធនាគារ ខេប៊ីប្រាសាក់ ៖ ជំរុញភាពធន់របស់សេដ្ឋកិច្ច កម្ពុជា និងភាពរឹងមាំរបស់សហគមន៍

ក្នុងបរិយាកាសប្រឈមទាំងសាកលលោកនិងក្នុងប្រទេស ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ បន្តឈរជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹងថាមពល និងភាពធន់សេដ្ឋកិច្ចរបស់កម្ពុជា។ យើងបន្តប្តេជ្ញា ផ្តល់ឥណទានមានអត្រាការប្រាក់សមរម្យ ដែលជួយដល់ការរីកចម្រើនរបស់ អតិថិជនជាអាជីវកម្មនិងបុគ្គល។ ការផ្តោតការយកចិត្តទុកដាក់ទៅលើ នវានុវត្តន៍ជំរុញឱ្យយើងបន្តកែលម្អផលិតផលនិងសេវារបស់យើង ដើម្បី បំពេញតាមតម្រូវការរបស់អតិថិជន ជាពិសេសតាមរយៈដំណោះស្រាយ ឌីជីថលទំនើបដែលជួយជំរុញបរិយាបន្នហិរញ្ញវត្ថុ។

យើងជាអ្នកចូលរួមផ្សព្វផ្សាយយ៉ាងមោះមុតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយប្រើប្រាស់យុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម និង ព្រឹត្តិការណ៍ដោយផ្ទាល់នានា ដើម្បីផ្តល់ជូននូវមធ្យោបាយ និងចំណេះដឹង ដល់ប្រជាជនកម្ពុជាធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ។ កិច្ច ខិតខំប្រឹងប្រែងនេះបង្កើតឱ្យមានសេដ្ឋកិច្ចបរិយាបន្ននិងរឹងមាំសម្រាប់ទាំងអស់ គ្នា។ លើសពីការផ្តល់សេវាធនាគារ ការប្តេជ្ញាចិត្តរបស់យើងចំពោះទំនួល ខុសត្រូវសង្គមត្រូវបានរំលេចតាមរយៈសកម្មភាពដ៏មានអត្ថន័យជាច្រើនដូច ជា ការកសាងអគារបណ្ណាល័យនិងសាលារៀន ការលើកកម្ពស់លទ្ធភាព ទទួលបានការថែទាំសុខភាព ការរួមចំណែកជំរុញការបរិច្ចាគឈាម និង ការជំរុញការអភិរក្សវប្បធម៌ និងការចូលរួមរបស់សហគមន៍។ នៅធនាគារ ខេប៊ីប្រាសាក់ យើងមិនត្រឹមតែជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប៉ុណ្ណោះ ទេ យើងក៏ជួយប្រទេសកម្ពុជាយើងឱ្យកាន់តែរឹងមាំ និងមានទំនាក់ទំនង ផ្សារភ្ជាប់គ្នាផងដែរ។

លទ្ធផលប្រកបដោយនិរន្តរភាពក្នុងឆ្នាំ 2024

ទោះបីជាបរិយាកាសធុរកិច្ចមានការលំបាកក៏ដោយ ធនាគារ ខេប៊ីប្រាសាក់ អាចរក្សាជំហររបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានភាពធន់ និងនាំមុខ គេលើទីផ្សារ បើគិតលើនាមករណ៍ ការគ្រប់គ្រងហានិភ័យ ការប្រតិបត្តិតាម បទប្បញ្ញត្តិ បទដ្ឋានអភិបាលកិច្ច និងប្រាក់ចំណេញ។ សមិទ្ធផលទាំងនេះ បញ្ជាក់ពីប្រសិទ្ធភាពនៃវប្បធម៌អភិបាលកិច្ច និងការត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់របស់យើង។

នៅដំណាច់ឆ្នាំ 2024 ទ្រព្យសកម្មសរុបរួមមានចំនួន 5.64 ប៊ីលាន ដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំបានកើនឡើងដល់ 3.53 ប៊ីលាន ដុល្លារអាមេរិក ហើយសម្លៀកឥណទានសរុបមានចំនួន 5.18 ប៊ីលានដុល្លារ អាមេរិក។ មូលធនរបស់ភាគទុនិកក៏បានកើនឡើងរហូតដល់ 1,151 លាន ដុល្លារអាមេរិក ហើយដើមទុនចុះបញ្ជីមានចំនួន 600 លានដុល្លារអាមេរិក។

ទស្សនវិស័យអនាគត

ក្រុមប្រឹក្សាភិបាលនិងភាគទុនិកមានទំនុកចិត្តថា ភាពជាអ្នកដឹកនាំចក្ខុ វិស័យយុទ្ធសាស្ត្រ និងក្រុមការងារដ៏សកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ កំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីធានាថាធនាគារផ្តល់នូវលទ្ធផលល្អប្រសើរ ដែលផ្តល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។

ដោយសម្លឹងឆ្ពោះទៅមុខ យើងប្តេជ្ញាចិត្តជំរុញកំណើនរបស់ធនាគារ ខេប៊ីប្រាសាក់ តាមរយៈការវិនិយោគយុទ្ធសាស្ត្រនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលនិងព័ត៌មានវិទ្យា រួមជាមួយនឹងការអភិវឌ្ឍធនធានមនុស្សរបស់ យើង។ យើងបណ្តុះបណ្តាលនៃការរៀនសូត្រនិងការរីកចម្រើនជាប្រចាំ ដែល ញ៉ាំងឱ្យបុគ្គលិកយើងអាចផ្តល់សេវាដល់អតិថិជនបានយ៉ាងល្អប្រសើរ។ លើសពីនេះទៀត យើងតែងតែមានភាពខ្ជាប់ខ្ជួនក្នុងការរក្សាអភិបាលកិច្ច សាធារណៈយ៉ាងរឹងមាំ និងប្រកាន់ខ្ជាប់គោលការណ៍បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG) ដើម្បីកសាងទំនុកចិត្តពីភាគីពាក់ព័ន្ធ និងពង្រឹងឥទ្ធិពល វិជ្ជមានសម្រាប់សហគមន៍។

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារខេប៊ីប្រាសាក់ចំពោះការ ខិតខំប្រឹងប្រែង ថាមពល និងការប្តេជ្ញាចិត្តឥតងាក ក្នុងការជំរុញធុរកិច្ច ឱ្យរីកចម្រើន រួមជាមួយនឹងការគាំទ្រការរីកចម្រើនរបស់អតិថិជនប្រកបដោយ ភាពសុខដុមរមនា។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាល ភាគទុនិក អតិថិជន ដៃគូអាជីវកម្ម រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេស ធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន និងជំនួយប្រកប ដោយគុណតម្លៃ។



Nam Che KANG
ប្រធានក្រុមប្រឹក្សាភិបាល

សារពីប្រធាន នាយកប្រតិបត្តិ



ដោយក្រឡេកមើលជំណើរវិវឌ្ឍន៍គួរឱ្យកត់សម្គាល់របស់ ធនាគារ ខេប៊ីប្រាសាក់ នៅក្នុងឆ្នាំ 2024 ខ្ញុំបាទមានមោទនភាពជម្រាបជូនថា 2024 ជាឆ្នាំមួយនៃការកម្លាយខ្លួន ភាពធន់ នវានុវត្តន៍ និងការប្តេជ្ញាចិត្តកត់ត្រាការ ក្នុងការជួយគាំទ្រដល់អតិថិជននិងសហគមន៍។

ឥឡូវនេះ ខ្ញុំសូមអនុញ្ញាតបង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលជាទឹកត់ សម្គាល់របស់ធនាគារ ខេប៊ីប្រាសាក់ ដោយចាប់ផ្តើមពីទីតាំងសាខា។ នៅ ឆ្នាំ 2024 ជាយុទ្ធសាស្ត្រ យើងបានកែសម្រួលបណ្តាញការិយាល័យ ដោយ បង្រួមសាខាពីចំនួន 192 មក 188 វិញ ដោយប្រចាំបញ្ចូលទីតាំងសាខា ដែលនៅជិតគ្នា ដើម្បីធានាបាននូវប្រសិទ្ធផលដោយមិនប៉ះពាល់ដល់ លទ្ធភាពទទួលបានសេវារបស់អតិថិជន។ ទន្ទឹមគ្នានេះ យើងបានបង្កើន ទីតាំងស្វ័យសេវាសំខាន់ៗ ដោយបានដាក់ដំណើរការម៉ាស៊ីនដកនិងដាក់ ប្រាក់នៅតាមទីតាំងជាច្រើន។ ទីតាំងស្វ័យសេវាធនាគារដ៏ទំនើបទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន អនុញ្ញាតឱ្យ អតិថិជនអាចប្រើប្រាស់សេវាកម្មសំខាន់ៗដោយរលូននិងគ្រប់ពេលវេលា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការរួមបញ្ចូលរវាងឧត្តមភាព ប្រតិបត្តិការ និងនវានុវត្តន៍ដែលផ្តោតលើអតិថិជន។

ក្រឡេកមើលផ្នែកឌីជីថលវិញ យើងបានចាប់យកបច្ចេកវិទ្យាទំនើប ចុងក្រោយដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។ យើងបានធ្វើទំនើប កម្មប្រព័ន្ធធនាគារស្នូលទៅកាន់ជំនាន់ចុងក្រោយ Oracle FLEXUBE 14.7 ដែលធានាបាននូវប្រសិទ្ធផល និងទំនុកចិត្តគ្រប់ប្រតិបត្តិការ។ ទន្ទឹម នឹងនេះយើងបានដាក់ឱ្យដំណើរការនូវកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល កម្មវិធី ខេប៊ីប្រាសាក់ពាណិជ្ជករ និងខេប៊ីប្រាសាក់ខបភីធី ដ៏ថ្មីសន្លាង ដែលផ្តល់

ជូនអតិថិជននិងធុរកិច្ចរបស់យើងនូវមធ្យោបាយហិរញ្ញវត្ថុដ៏រលូន។ ការប្តេជ្ញា ចិត្តរបស់យើងក្នុងការផ្សារភ្ជាប់ខ្សែព្រំដែនត្រូវបានរំលេចឡើងតាមរយៈការ ដាក់ឱ្យដំណើរការសេវាទូទាត់ឆ្លងដែនតាម QR កូត ដែលអនុញ្ញាតឱ្យ អតិថិជនទូទាត់បានដោយងាយស្រួលនៅក្នុងប្រទេសថៃ ដោយប្រើអប KB PRASAC Mobile ក្នុងទូរស័ព្ទដៃ និងតាមរយៈអនុស្សាវរណៈ យោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងភាគទុនិករបស់យើងសម្រាប់ ការទូទាត់តាម QR រវាងប្រទេសកម្ពុជា និងកូរ៉េ។ យើងក៏បានដាក់ឱ្យ ប្រើប្រាស់នូវសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស ដែល ផ្តល់នូវភាពងាយស្រួលបន្ថែមទៀតសម្រាប់ការធ្វើប្រតិបត្តិការធនាគារ។

ដោយកសាងលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យានេះ កិច្ចខិតខំប្រឹងប្រែងផ្នែក ទីផ្សារនិងការផ្សព្វផ្សាយរបស់យើង បានពាំនាំនូវនវានុវត្តន៍ទាំងនេះជូនដល់ អតិថិជន។ យើងបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយសំណាងផ្តល់រង្វាន់ដល់ ពាណិជ្ជករទាំងឡាយដែលប្រើ KB PRASAC KHQR ដើម្បីជួយជំរុញឱ្យ ប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់របស់យើងឱ្យកាន់តែរស់រវើក។ ដើម្បីធ្វើឱ្យ សេវាធនាគារធ្វើប្រាក់ជុំវិញពិភពលោកកាន់តែងាយស្រួល យើងបានផ្តល់ ជូនប្រមូសិនពិសេសលើការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT នោះគឺមិនគិតថ្លៃ បណ្តាញសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេស និងមិនគិតកម្រៃសេវាសម្រាប់ ការទទួលប្រាក់ចូលពីក្រៅប្រទេស ទន្ទឹមនឹងនោះក៏មានការបញ្ចុះតម្លៃ 50% លើគម្លាតអត្រាប្តូរប្រាក់នៅបញ្ចូលរបស់ធនាគារ KB Kookmin Bank នៅអាស៊ានយានដ្ឋានអ៊ីនធឺណិតដែរ។ យើងក៏មានមោទនភាពផងដែរក្នុង ការបង្ហាញផលិតផលនិងសេវាហិរញ្ញវត្ថុរបស់យើងនៅព្រឹត្តិការណ៍ផ្សេងៗ ទូទាំងប្រទេស។

ដោយពង្រឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ភាពជាដៃគូ និងសម្ព័ន្ធភាព ជាយុទ្ធសាស្ត្រ បានបើកទ្វារថ្មីសម្រាប់យើង។ យើងបានបង្កើតសម្ព័ន្ធភាព ដ៏មានន័យជាមួយក្រុមហ៊ុន SAIHAN Partners ដើម្បីផ្តល់ដំណោះស្រាយ ហិរញ្ញវត្ថុនៅផ្សារ emart24 ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។ ដូចគ្នានេះដែរ យើងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជា មួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ឥណទានគ្មាន ទ្រព្យធានាដល់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដើម្បីសម្រេច សុបិនរបស់ពួកគេជាមួយនឹងទំនុកចិត្តផ្នែកហិរញ្ញវត្ថុ។

ក្រៅពីនូវវត្ថុនិងការផ្សព្វផ្សាយផលិតផលនិងសេវា បេះដូងរបស់យើង គិតគូរដល់ការតបស្នងត្រលប់ទៅសហគមន៍វិញ។ សម្រាប់ផ្នែកទំនួលខុស ត្រូវសង្គម យើងបានសាងសង់និងប្រគល់អគារសិក្សាមួយខ្នងជូនសាលា បឋមសិក្សាអូរទឹកថ្លាក្នុងខេត្តកំពង់ធំ និងបណ្តាលយមួយនៅសាលាបឋម សិក្សា ទឹកដោះ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបណ្តុះបណ្តាលអាន។ យើងបាន ផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាចំនួន 25 នាក់ ដែលមានជំងឺបេះដូងនៅ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដើម្បីផ្តល់ក្តីសង្ឃឹម និងឱកាសដល់ពួកគេ។ ថ្នាក់ដឹកនាំ និងបុគ្គលិកខេប៊ីប្រាសាក់ បានចូលរួមដោយស្ម័គ្រចិត្ត បរិច្ចាគ ឈាមក្នុងយុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត»។ យើងបានឧបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជាសម្រាប់បេសកកម្មមនុស្សធម៌ និងតាមរយៈ KB Financial Group យើងក៏បានគាំទ្រដល់មូលនិធិអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន ផងដែរ ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ យើងចំពោះខ្សែនាគាររបស់ប្រទេសកម្ពុជា។

សម្រាប់អភិបាលកិច្ចសាជីវកម្ម យើងមានកិត្តិយសដែលបានទទួល វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋាន ពន្ធដារ សម្រាប់ឆ្នាំ 2024-2025 ។ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់យើងចំពោះគត្តភាព គណនេយ្យភាព និងឧត្តមភាពក្នុង គ្រប់ទង្វើដែលយើងធ្វើ ដែលជាការកំណត់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ កំណើនប្រកបដោយនិរន្តរភាព។

ងាកមកមើលផ្នែកបរិយាបន្ន និងចំណេះដឹងហិរញ្ញវត្ថុវិញ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមលើកកម្ពស់រូបិយប័ណ្ណជាតិយ៉ាងសកម្ម ដើម្បី គាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាពិសេសតាមរយៈផ្តល់ឥណទាន ជាប្រាក់រៀលដល់អតិថិជន។ យើងបានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ ប្តូរក្រដាសប្រាក់រៀល ចាស់ ទុក និងហែកដោយឥតគិតថ្លៃរបស់ ធនាគារ ជាតិនៃកម្ពុជា នៅទូទាំងប្រទេស ភ្ជាប់ជាមួយនឹងកម្មវិធីបើកគណនី ឌីជីថលទទួលបានទឹកប្រាក់ពីខេប៊ីប្រាសាក់។ យើងបានសហការឧបត្ថម្ភ កម្មវិធី Cybersecurity Day របស់សមាគមធនាគារនៅកម្ពុជា ឧបត្ថម្ភ វេទិកាជាតិ គណនេយ្យឆ្នាំ 2024 និងគាំទ្រទិវាសន្សំអាស៊ាន ដែលរៀបចំ ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ការឧបត្ថម្ភរបស់យើងលើគម្រោង «សុវត្ថិភាពហិរញ្ញវត្ថុ» បានពន្លឿនរំលឹកជាច្រើនដល់សហគមន៍ លើក

កម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។ ចំណែកឯការ ឧបត្ថម្ភព្រឹត្តិការណ៍ជិះកង់របស់ធនាគារកម្ពុជា ឆ្នាំ 2024 នៅខេត្តកំពង់ធំ បាន នាំមកភាពរីករាយ សុខភាព ដោយមានការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀលផងដែរ។

ក្នុងការផ្តល់ជូនឱកាសការងារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបាន ឧបត្ថម្ភពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ 2024 នៅមជ្ឈមណ្ឌល សន្និបាតនិងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះបានផ្តល់នូវឱកាសការងារដល់ អ្នកមានទេពកោសល្យ ផ្តល់នូវអនាគតក្តីស្វាងដល់និយោជិតនៅកម្ពុជា និង ស្របតាមចក្ខុវិស័យនៃការពង្រឹងសេដ្ឋកិច្ចរបស់យើង។

ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសជាតិ យើងបានចូលរួម វិភាគទានដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន តបតាមការ អំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី។ យើងបានចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកដឹកហ្វូណន តេជោ និងចូលរួមអបអរសាទរពិធីដង្ហែកក្បួន «សាទរកម្ពុជា» ដែលមាន ទិដ្ឋភាពរស់រវើក ឆ្លុះបញ្ចាំងពីមោទនភាពនិងសាមគ្គីភាពរបស់ជាតិ។ កិច្ច ខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងមិនចំពោះត្រឹម តែការផ្តល់សេវាធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីការចូលរួមកសាង ប្រទេសកម្ពុជាមួយដែលមានភាពរឹងមាំនិងទំនាក់ទំនងផ្សារភ្ជាប់គ្នា។

ក្នុងឆ្នាំ 2024 ធនាគារ ខេប៊ីប្រាសាក់ ដំណើរការដោយប្រុងប្រយ័ត្ន និង វាយតម្លៃហានិភ័យពីគ្រប់ទិដ្ឋភាពទាំងអស់។ យើងផ្ដោតការយកចិត្តទុកដាក់ ទៅការគ្រប់គ្រងនិងត្រួតពិនិត្យគុណភាពទ្រព្យសកម្មយ៉ាងតឹងរឹង។ ទោះជា មានការប្រឈមផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏យើងអាចសម្រេចបាននូវកំណើន ប្រកបដោយនិរន្តរភាពលើផ្នែកសំខាន់ៗទាំងអស់។ ទាំងនេះគឺជាលទ្ធផល សង្ខេបនៃសមិទ្ធផលសំខាន់ៗនៃប្រតិបត្តិការរបស់យើង៖

- ទ្រព្យសកម្មសរុបនៅចុងឆ្នាំមានចំនួន 5.64 ប៊ីលានដុល្លារអាមេរិក ដែលបានថយចុះបន្តិច 0.39% បើធៀបនឹងដំណាច់ឆ្នាំ 2023 ។
- សម្លៀកឥណទានសរុបមានចំនួន 5.18 ប៊ីលានដុល្លារអាមេរិក កើន ឡើង 2.17% ជាមួយនឹងចំនួនអតិថិជនសេវាឥណទានសរុប 576 ពាន់នាក់ ។
- ឥណទានមិនដំណើរការមានអត្រា 5.95% តិចជាងវិស័យធនាគារ ទាំងមូល។
- សមតុល្យប្រាក់បញ្ញើសន្សំសរុបបានកើនឡើងដល់ 3.53 ប៊ីលាន ដុល្លារអាមេរិក និងមានអតិថិជនសេវាបញ្ញើសន្សំសរុបចំនួន 979 ពាន់នាក់ ។
- ប្រាក់ចំណេញសុទ្ធត្រាយបង់ពន្ធកើនឡើង 10% ពី 87 លានដុល្លារ អាមេរិក ដល់ 95.76 លានដុល្លារអាមេរិក ។
- ផលលើមូលធនមានអត្រា 8.69 % ហើយផលលើទ្រព្យសកម្មមាន អត្រា 1.69% ។

- ដើមទុនចុះបញ្ជីមានចំនួន 600 លានដុល្លារអាមេរិក។
- បណ្តាញការិយាល័យគ្របដណ្តប់ 25 ខេត្ត-រាជធានី ដោយមាន 188 សាខា ម៉ាស៊ីនដកនិងដាក់ប្រាក់សរុបចំនួន 288 ហើយកំពុងធ្វើប្រតិបត្តិការនៅក្នុង 14,418 ភូមិ ដោយមានបុគ្គលិកបម្រើការសរុបចំនួន 10,269 នាក់។

តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងការខិតខំធ្វើការឥតអាក់ដើម្បីផ្តល់ជូននូវគុណតម្លៃដ៏វិសេសសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ លទ្ធផលទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពធន់របស់យើងនៅក្នុងទីផ្សារដែលប្រែប្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការផ្តោតការយកចិត្តទុកដាក់របស់យើងក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងទំនុកចិត្តសម្រាប់អតិថិជនទាំងអស់។

ដោយសម្លឹងទៅឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ ប្រកាន់ខ្ជាប់នូវទស្សនវិស័យដ៏មោះមុតមួយដែលពង្រឹងភាពជាអ្នកដឹកនាំរបស់យើងក្នុងវិស័យធនាគារ។ យើងនឹងពង្រឹងការគ្រប់គ្រងគុណភាពឥណទាន និងបង្កើនសម្លៀកឥណទាន ទន្ទឹមនឹងការបង្កើនសមតុល្យគណនីចរន្ត-គណនីសន្សំរបស់យើងដើម្បីកសាងស្ថិរភាពនិងទំនុកចិត្តកាន់តែខ្ពស់។ យើងនឹងផ្តោតអាទិភាពលើការកសាងសមត្ថភាពប្រកួតប្រជែងផ្នែកឌីជីថល ជាមួយនឹងការវិនិយោគលើប្រព័ន្ធព័ត៌មានវិទ្យាទំនើប ពង្រឹងការបម្រើសេវាអតិថិជនតាមរយៈឧត្តមភាពប្រតិបត្តិការ និងលើកកម្ពស់នាមករណ៍របស់ធនាគារជាស្ថាប័នជាទីទុកចិត្ត។ ដោយរក្សាគុណតម្លៃរបស់យើង យើងត្រៀមខ្លួនរួចជានិច្ចដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញកំណើននៅឆ្នាំខាងមុខសម្រាប់អនាគតប្រកបដោយនិរន្តរភាព។

ជាទីបញ្ចប់ ជំនួសមុខឱ្យគណៈថ្នាក់គ្រប់គ្រងនៃធនាគារ ខេប៊ីប្រាសាក់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនសម្រាប់ការគាំទ្រដៃគូអាជីវកម្មសម្រាប់ការសហការ ថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តបំពេញការងារ អរគុណចំពោះក្រុមប្រឹក្សាភិបាលសម្រាប់ការគាំទ្រនិងការផ្តល់ជំនួយ អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមូលដ្ឋានសម្រាប់ជំនួយ និងការគាំទ្ររៀងរាល់ថ្ងៃ។



អ៊ុំ សមរង្សីន
ប្រធាននាយកប្រតិបត្តិ

ពិធីសម្ពោធជាផ្លូវការធនាគារពាណិជ្ជកម្ម
«ធនាគារ ខេប៊ីប្រាសាក់ ម.ក»

23 កុម្ភៈ 2024

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
លោកជំទាវ បណ្ឌិត ជា សិរី អគ្គនាយកបាល ធនាគារជាតិនៃកម្ពុជា




សូចនាករលទ្ធផលហិរញ្ញវត្ថុសំខាន់ៗ

សូចនាករ	2020	2021	2022	2023	2024
ផលិតភាព និងប្រសិទ្ធភាព					
អនុបាតចំណាយប្រតិបត្តិការ	2.71%	2.70%	2.63%	2.26%	2,32%
ទំហំឥណទានជាមធ្យម (ដុល្លារអាមេរិក)	7,086	8,712	8,707	8,560	8,714
ចំនួនឥណទានក្នុងមន្ត្រីឥណទានម្នាក់	97	97	104	108	116
ចំនួនឥណទានក្នុងបុគ្គលិកម្នាក់	57	57	61	61	63
លទ្ធភាពចំណេញ					
ផលលើទ្រព្យសកម្ម (ROA)	3.24%	3.92%	3.98%	1.66%	1,69%
ផលលើមូលធន (ROE)	23.43%	26.07%	23.70%	9.10%	8,69%
តំបន់ប្រតិបត្តិការ					
ខេត្ត/រាជធានី	25	25	25	25	25
ស្រុក/ខណ្ឌ	202	202	203	208	208
ឃុំ/សង្កាត់	1,636	1,637	1,643	1,646	1,650
ភូមិ	14,022	14,030	14,109	14,195	14,418

* ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពដោយអនុលោមតាម CIFRS



ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍ



မရဏ္ဍာဏုကာရိယာဇနံယ



៩

សង្ឃ

មានកាលកំណត់

ដំឡើងវិធានការប្រាក់

រហូតដល់



ក្នុង១ឆ្នាំ

បញ្ជីមានកាលកំណត់



សម្រាប់ ប្រាក់រៀល

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ផលិតផល និងសេវា

សេវាឥណទាន

- ☑ ឥណទានអាជីវកម្មខ្នាតតូច
- ☑ ឥណទានសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុន
- ☑ ឥណទានពាណិជ្ជកម្ម
- ☑ ឥណទានវិបារូបន៍
- ☑ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ☑ ឥណទានគេហដ្ឋាន
- ☑ ឥណទានរថយន្ត
- ☑ ឥណទានឆ្លាក់រ៉ែ
- ☑ ឥណទានសិក្សាអប់រំ
- ☑ ឥណទានធានាដោយប្រាក់បញ្ញើមានកាលកំណត់
- ☑ ឥណទានប្រាក់បៀវត្ស

សេវាបញ្ញើសន្សំ

- ☑ គណនីចរន្ត
- ☑ គណនីចរន្តព្រឹម្យម
- ☑ គណនីសន្សំ
- ☑ គណនីឌីជីថល
- ☑ គណនីសន្សំពាណិជ្ជកម្ម
- ☑ គណនីចម្រើនគ្មានកាលកំណត់
- ☑ គណនីចម្រើនតាមលំដាប់
- ☑ គណនីកូនចម្រើន
- ☑ គណនីសន្សំតាមផែនការ
- ☑ គណនីសន្សំនិយោជិត
- ☑ គណនីបញ្ញើមានកាលកំណត់
- ☑ គណនីគ្រឹះស្ថានហិរញ្ញវត្ថុ
- ☑ គណនីបញ្ញើមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ

សេវាឌីជីថល និងសេវាផ្សេងៗ

- ☑ សេវាខេប៊ីប្រាសាក់ម៉ូបាល
- ☑ សេវាខេប៊ីប្រាសាក់ឧបករណ៍
- ☑ សេវាខេប៊ីប្រាសាក់ពាណិជ្ជកម្ម
- ☑ សេវាធរជីអ៊ីម
- ☑ សេវាម៉ាស៊ីនដាក់ប្រាក់
- ☑ សេវាម៉ាស៊ីនឆ្លុះកាត
- ☑ សេវាផ្ទេរប្រាក់ក្នុងស្រុក
- ☑ សេវាផ្ទេរប្រាក់អន្តរជាតិ
- ☑ សេវាបញ្ជាក់សមតុល្យគណនី
- ☑ សេវាទូទាត់បាតង
- ☑ សេវាផ្ទេរមូលនិធិភ្លាមៗ
- ☑ សេវាទូទាត់ហ៊ុយស៊ី
- ☑ សេវាខេមបូឌានស៊ីស្ទិច
- ☑ សេវាទូទាត់វិក្កយបត្រ
- ☑ សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ
- ☑ សេវាបើកប្រាក់បៀវត្ស
- ☑ សេវាបញ្ជាទូទាត់អចិន្ត្រៃយ៍
- ☑ មូលប្បទានប័ត្រ
- ☑ សេវាមូលប្បទានប័ត្រធនាគារ
- ☑ សេវាបើកកាសូធន
- ☑ សេវាប្តូរប្រាក់
- ☑ សេវាបង់ពន្ធ
- ☑ សេវាបង់ភាគទានរបស់ បេឡាជាតិសន្តិសុខសង្គម
(ប.ស.ស.)
- ☑ សេវាប្រើប្រាស់ផ្លូវលឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
- ☑ សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- ☑ សេវាផ្សេងៗ

ភាគទុនិក


ធនាគារ ខេប៊ីគូកមីន ជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េដែលមានចំនួនអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេស។ ធនាគារក៏កំពុងឈានមុខគេ ក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថលដោយផ្តល់នូវផលិតផលនិងសេវាហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសសម្បូរបែបដែលត្រូវបានបង្កើតឡើងដោយចំណេះធ្វើផ្នែកហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍។

ធនាគារ ខេប៊ីគូកមីន ជាសមាជិកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺ KB Financial Group ។


KB Financial Group គឺជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកូរ៉េខាងត្បូងដោយផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុសម្បូរបែប។ ក្រុមហ៊ុនមេនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 សម្រាប់បម្រើសេវាអតិថិជនកាន់តែប្រសើរ កំណើននិងគុណតម្លៃ នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

KB Financial Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 11 រួមមាន៖ ធនាគារ KB Kookmin Bank, KB Securities, KB Insurance, KB Kookmin Card, KB Life Insurance, KB Asset Management, KB Capital, KB Real Estate Trust, KB Savings Bank, KB Investment និង KB Data Systems ។

ធនាគារ ខេប៊ីគូកមីន មានបណ្តាញនៅក្រៅប្រទេសយ៉ាងទូលំទូលាយដូចជា៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌូនេស៊ី កម្ពុជា វៀតណាម ហុងកុង ចិន សិង្ហបុរី ជប៉ុន នូវែលសេឡង់ ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងឡាវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kbstar.com ឬ www.kbfg.com ។



မိုးညို



ក្រុមប្រឹក្សាភិបាល



លោក Nam Che KANG
ប្រធានក្រុមប្រឹក្សាភិបាល

លោក Nam Che KANG បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Southern California នៅសហរដ្ឋអាមេរិក។ លោកមានអាជីពការងារដែលប្រកបដោយបទពិសោធន៍ល្អៗនៅក្នុងវិស័យធនាគារ ដោយបម្រើការក្នុងតួនាទីដឹកនាំសំខាន់ៗ និងចក្ខុវិស័យយុទ្ធសាស្ត្រ។

ចាប់ផ្តើមអាជីពនៅ ធនាគារ KB Kookmin Bank លោក Kang មានតួនាទីជាអនុប្រធានគ្រប់គ្រងទូទៅសាខាក្រុងញូវយ៉កពីឆ្នាំ 2007 ដល់ឆ្នាំ 2012 ជាទីដែលលោកបានសម្រេចជំនាញរបស់ខ្លួនក្នុងផ្នែកហិរញ្ញវត្ថុអន្តរជាតិ និងការគ្រប់គ្រងប្រតិបត្តិការ។ បន្ទាប់មក លោកត្រូវបានដំឡើងតួនាទីជាប្រធានក្រុមនៃនាយកដ្ឋានរចនាភិបាលពីឆ្នាំ 2012 ដល់ 2016 ដោយបង្ហាញពីជំនាញដ៏ប៉ិនប្រសប់ក្នុងយុទ្ធសាស្ត្រហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យ។ បន្ទាប់មក លោកត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគាំទ្រកំណើនសាកលពីឆ្នាំ 2022 ដល់ឆ្នាំ 2023 ដោយលោកបានគាំទ្រជាយុទ្ធសាស្ត្រដល់កម្មវិធីពង្រឹងកំណើន និងប្រតិបត្តិការអន្តរជាតិរបស់ធនាគារ។

បច្ចុប្បន្ន លោកជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជានាយកផ្នែកធុរកិច្ចសកល ដែលក្នុងកិច្ចការនេះលោកទទួលខុសត្រូវលើយុទ្ធសាស្ត្រសាកល និងការអភិវឌ្ឍអាជីវកម្មរបស់ធនាគារក្នុងគោលបំណងពង្រឹងជំហររបស់ ធនាគារ KB Kookmin Bank នៅក្នុងផ្នែកធនាគារអន្តរជាតិដែលពោរពេញដោយការប្រកួតប្រជែង។

លោក Kyung Cheon LEE ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។ ក្នុងនាមជាទីប្រឹក្សាច្បាប់បរទេស លោក Lee បានផ្តល់សេវាប្រឹក្សាផ្នែកច្បាប់និងយុទ្ធសាស្ត្រសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

លោក Lee ក៏បានបម្រើការជាអនុប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងជាទីប្រឹក្សាផ្នែកច្បាប់របស់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា និងភ្នាក់ងារលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មកូរ៉េនៅកម្ពុជាផងដែរ។

លោក Lee បានទទួលបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យជាតិសេអ៊ូលក្នុងប្រទេសកូរ៉េ និង Law School of the University of Minnesota និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច Business School of College of William Marry នៅសហរដ្ឋអាមេរិក។ លោក Lee ក៏មានអាជ្ញាបណ្ណមេធាវីនៅគណៈមេធាវីដ្ឋញូវយ៉កក្នុងសហរដ្ឋអាមេរិកផងដែរ។

ដូចដែលបានបង្ហាញនៅក្នុងបទពិសោធន៍និងចំណេះដឹងពីមុនរបស់លោកអំពីច្បាប់ក្នុងវិស័យធនាគារ លោក Lee ចូលរួមផ្តល់ការពិគ្រោះ និងប្រឹក្សាក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល។



លោក Kyung Cheon LEE
អភិបាលឯករាជ្យ



លោក Jaehong PAK
អភិបាលឯករាជ្យ

លោក Jaehong PAK ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល ធនាគារ ខេប៊ីប្រាសាក់ ម.ក ។ គាត់កំពុងបំពេញការងារជាសវនករ និង ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនគណនេយ្យកូរ៉េមួយក្នុងប្រទេស កម្ពុជា។ លោកនឹងចែករំលែកជំនាញរបស់ខ្លួនក្នុងការងារសវនកម្ម និងប្រឹក្សាជាមួយចំណេះដឹង និង បទពិសោធន៍របស់លោកដែលទទួលបានពីការងារក្នុងវិស័យផ្សេងៗ។

លោកបានសិក្សានៅសហរដ្ឋអាមេរិកតាំងពីវ័យក្មេង ដោយទទួលបានការអប់រំកម្រិតវិទ្យាល័យ នៅតំបន់ Western New York State និងកម្រិតឧត្តមសិក្សានៅទីនោះនៅក្នុង Rensselaer Polytechnic Institute ក្នុងតំបន់រដ្ឋធានី New York State ។ លោកមានបរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Charles Sturt University រដ្ឋ New South Wales ប្រទេស អូស្ត្រាលី។

លោកបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 13 ឆ្នាំមកហើយ។ ជាមួយនឹងបទពិសោធន៍ និងការយល់ដឹងអំពីប្រទេសកម្ពុជានឹងជួយធ្វើឱ្យ ធនាគារ ខេប៊ីប្រាសាក់ មានលក្ខណៈកាន់តែប្រសើរ ឡើង។

លោក ច័ន្ទ សុផល បច្ចុប្បន្នជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលជា ស្ថាប័នប្រជុំដោយអ្នកវិភាគកម្ពុជា ដែលផ្តល់សេវាស្រាវជ្រាវ និងប្រឹក្សាយោបល់លើផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ចផ្ដោតជាចម្បងលើបញ្ហាវិស័យកសិកម្ម ដីធ្លី និងពលកម្ម។

ដោយមានអាជីពរឹកចម្រើនក្នុងរយៈពេល 28 ឆ្នាំកន្លងមកនេះ លោកគឺជាអ្នកស្រាវជ្រាវ និងជាអ្នក គ្រប់គ្រងនៅក្នុងស្ថាប័នផ្សេងៗ រួមមាន ធនាគារពិភពលោក Leopard Capital គម្រោងផ្តល់ មូលនិធិដោយ USAID ហៅថា HARVEST កម្មវិធីស្បៀងអាហារពិភពលោក វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

លោក សុផល បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចកសិកម្មពីសាកលវិទ្យាល័យ University of London, Imperial College នៅ Wye ចក្រភពអង់គ្លេស បន្ទាប់ពីលោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិពាណិជ្ជកម្ម University Queensland, Gatton College ប្រទេស អូស្ត្រាលី និងសញ្ញាបត្រផ្នែកធារាសាស្ត្រពីវិទ្យាស្ថានជាតិកសិកម្មព្រៃកលៀប។



លោក ច័ន្ទ សុផល
អភិបាលឯករាជ្យ



លោកបណ្ឌិត
Dong Hyun CHOI
អភិបាល

លោកបណ្ឌិត Choi បច្ចុប្បន្នកំពុងបម្រើការជាសាស្ត្រាចារ្យទស្សនកិច្ចបង្រៀនទ្រឹស្តីហិរញ្ញវត្ថុ និងវិនិយោគដល់និស្សិតនៅសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ លោកក៏បានបម្រើការជាសាស្ត្រាចារ្យទស្សនកិច្ចនៅសាកលវិទ្យាល័យ Inha និងសាកលវិទ្យាល័យ Ajoju នៅប្រទេសកូរ៉េពីឆ្នាំ 2017 ដល់ឆ្នាំ 2021 និងសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាពីឆ្នាំ 2015 ដល់ឆ្នាំ 2017 ។

លោកបណ្ឌិត Choi បានបម្រើការពីឆ្នាំ 2015 ដល់ 2017 ជាទីប្រឹក្សា និងជំនួយការបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជាក្នុងរាជធានីភ្នំពេញ។ លោកបានបម្រើការនៅ Bank of Korea ដែលជាធនាគារកណ្តាលរបស់ប្រទេសកូរ៉េអស់រយៈពេលជាង 30 ឆ្នាំ។ ទន្ទឹមនឹងធ្វើការនៅ Bank of Korea អាជីពរបស់លោកគឺផ្តោតលើការគ្រប់គ្រងទុនបម្រុងប្តូរប្រាក់រួមមានការធ្វើផែនការ ការគ្រប់គ្រងហានិភ័យ ការផ្សព្វផ្សាយ ការគ្រប់គ្រងផលបត្រការទូទាត់ និងគម្រោងព័ត៌មានវិទ្យាទៀតផង។ ចន្លោះឆ្នាំ 2009 និង 2012 លោក គឺជានាយកប្រតិបត្តិផ្នែកវិនិយោគនៅធនាគារ Bank of Korea ក្នុងទីក្រុងញូវយ៉ក ហើយបានគ្រប់គ្រងទឹកប្រាក់ចំនួន 45 ប៊ីលានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃទុនបម្រុងប្តូរប្រាក់ជាតិរបស់ប្រទេសកូរ៉េដោយវិនិយោគលើមូលបត្រដែលមានប្រាក់ចំណូលថេរដូចជា រតនាគារ ទិញកាក់ងារ ស្ថាប័នពហុជាតិ ស្ថាប័នអធិបតេយ្យ ក្រុមហ៊ុនសាជីវកម្ម និងមូលបត្របំណុលដែលមានហ៊ុំប៉ូតែកធានា ជាប្រាក់ដុល្លារអាមេរិក និងជាប្រាក់ដុល្លារកាណាដា។

លោកបណ្ឌិត Choi បានទទួលបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចដែលផ្តោតលើហិរញ្ញវត្ថុ អន្តរជាតិពីសាកលវិទ្យាល័យ Pennsylvania State នៅ University Park រដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងសញ្ញាបត្របណ្ឌិតគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

លោក អ៊ុំ សមអឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងនិងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។

នៅឆ្នាំ 1995 លោកបានចាប់ផ្តើមបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចាប់ពីឆ្នាំ 2004 ដល់ ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

បច្ចុប្បន្ននេះ លោកមានតំណែងជាប្រធាននាយកប្រតិបត្តិ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក អ៊ុំ សមអឿន
អភិបាល



លោក Hyeun Jong KIM
អភិបាល

លោក Hyeun Jong KIM បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Sogang និងបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិ Jeonbuk ។ លោកគឺជាធនាគារិក អាជីពដែលមានបទពិសោធន៍លើសពី 30 ឆ្នាំ ហើយត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញក្នុងការ គ្រប់គ្រងការលក់។

បន្ទាប់ពីចូលបម្រើការងារនៅធនាគារ គូកមីន ក្នុងឆ្នាំ 1991 លោកត្រូវបានដំឡើងតួនាទីជាថ្នាក់ គ្រប់គ្រងផ្សេងៗជាច្រើន។ នៅឆ្នាំ 2020 លោកទទួលខុសត្រូវគ្រប់គ្រងប្រតិបត្តិការអាជីវកម្មក្រៅប្រទេស ទាំងមូលរបស់ធនាគារ គូកមីន ដោយផ្អែកលើលទ្ធផលការងារជោគជ័យរបស់លោកក្នុងការគ្រប់គ្រង អាជីវកម្មធនាគារបុគ្គល/សាជីវកម្ម និងអាជីវកម្មក្រៅប្រទេសនៅក្នុងប្រទេសវៀតណាម។ លោកបាន បន្តបង្ហាញពីភាពជាអ្នកដឹកនាំរបស់លោកនៅក្នុងធនាគារ គូកមីន កម្ពុជា ក្នុងឆ្នាំ 2021 ក្នុងតួនាទីជា ប្រធាននាយកប្រតិបត្តិ រហូតដល់លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក នៅឆ្នាំ 2022 ។

លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



ផ្លូវល្បឿនពីប្រទេសកូរ៉េ

តាមរយៈ ធនាគារ ខេប៊ីគូកមីន
មក ធនាគារ ខេប៊ីប្រាសាក់



- កម្រៃសេវា
- ថ្លៃបណ្តាញ

\$

₩

₩

៛



☉ បញ្ចុះអត្រា 90% លើគម្លាតអត្រាប្តូរប្រាក់ ☑ មានសុពលភាពដល់ថ្ងៃ 31 ធ្នូ 2025 ☑ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

គណៈកម្មការនៃក្រុមប្រឹក្សាភិបាល

គណៈកម្មការសវនកម្ម

សមាសភាពនៃគណៈកម្មការសវនកម្មអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដែលបានចែងដូចតទៅ៖

- គណៈកម្មការសវនកម្មរបស់គ្រឹះស្ថានត្រូវដឹកនាំដោយអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល
- ត្រូវមានយ៉ាងតិចបុគ្គលឯករាជ្យម្នាក់ដែលមានជំនាញឯកទេសផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
- ត្រូវមានយ៉ាងតិចបុគ្គលឯករាជ្យម្នាក់ដែលមានជំនាញឯកទេសផ្នែកច្បាប់ និងធនាគារ

គណៈកម្មការសវនកម្មរបស់ ខេប៊ីប្រាសាក់ មានសមាជិកចំនួន 4 រូបមកពីក្រុមប្រឹក្សាភិបាល ហើយដឹកនាំដោយក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលមានឯកទេសផ្នែកសវនកម្ម ដូចមានរាយនាមខាងក្រោម៖

- | | |
|-----------------------------|--------|
| 1. លោក Jaehong PAK | ប្រធាន |
| 2. លោក Kyung Cheon LEE | សមាជិក |
| 3. លោក ច័ន្ទ សុផល | សមាជិក |
| 4. លោកបណ្ឌិត Dong Hyun CHOI | សមាជិក |

គណៈកម្មការសវនកម្ម មានភារកិច្ចទទួលខុសត្រូវដូចខាងក្រោម៖

- ធានាឱ្យបានការអនុលោមតាមលក្ខខណ្ឌតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ព្រមទាំងធានាថាព័ត៌មានដែលបានផ្តល់ជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា ត្រឹមត្រូវ និងអាចជឿជាក់បាន។
- វាយតម្លៃភាពសមស្របនៃវិធីសាស្ត្រគណនេយ្យដែលបានប្រើដើម្បីរៀបចំគណនីដោយឡែក និងគណនីរួមបញ្ចូលគ្នា។
- វាយតម្លៃគុណភាពនៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងជាពិសេសវាយតម្លៃថាតើប្រព័ន្ធសម្រាប់វាស់វែង តាមដាន និងត្រួតពិនិត្យហានិភ័យមានសង្គតិភាព និងផ្តល់អនុសាសន៍នូវសកម្មភាពអនុវត្តបន្តដែលសមស្រប។

នៅឆ្នាំ 2024 គណៈកម្មការសវនកម្មបានប្រជុំ 4 ដង គឺនៅខែមីនា កក្កដា វិច្ឆិកា និងធ្នូ ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើបញ្ហាផ្សេងៗដែលទាក់ទងទៅនឹង ខេប៊ីប្រាសាក់។ សកម្មភាពសង្ខេបដែលសម្រេចបានដោយគណៈកម្មការសវនកម្មនៅក្នុងឆ្នាំ 2024 រួមមាន៖

- ពិនិត្យលទ្ធផលប្រចាំត្រីមាសនៃការធ្វើសវនកម្មគណនេយ្យការធ្វើសវនកម្មប្រតិបត្តិការសាខា ការធ្វើសវនកម្មនាយកដ្ឋានកណ្តាលនិងការធ្វើសវនកម្មព័ត៌មានវិទ្យា។
- ពិនិត្យរបាយការណ៍សវនកម្មស្តីពីការស៊ើបអង្កេតករណីពិសេស

- ពិភាក្សា និងអនុម័តលើរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងប្រចាំឆ្នាំ 2023 ដើម្បីដាក់ជូនធនាគារជាតិនៃកម្ពុជា។
- ពិភាក្សាលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 និងរបាយការណ៍របស់សវនករឯករាជ្យ
- ពិនិត្យបញ្ហាប្រឈម និងការសម្រេចបានរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ពិនិត្យសំណើលុបកម្ចីចេញពីបញ្ជី
- ពិនិត្យ និងអនុម័តលើថវិកា និងផែនការសវនកម្មប្រចាំឆ្នាំ 2025

គណៈកម្មការហានិភ័យ

គណៈកម្មការហានិភ័យ មានសមាសភាពចំនួន 4 រូបមកពីក្រុមប្រឹក្សាភិបាលដែលដឹកនាំដោយអភិបាលឯករាជ្យ។ សមាជិកទាំងអស់នៃគណៈកម្មការហានិភ័យ មានគុណវុឌ្ឍិ និងចំណេះជំនាញពេញលេញទៅលើមុខជំនាញផ្សេងៗដូចជា ធនាគារ គ្រប់គ្រងហានិភ័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រតិបត្តិការ សវនកម្ម និងច្បាប់។ សមាជិកគណៈកម្មការហានិភ័យមានដូចខាងក្រោម៖

- | | |
|-----------------------------|--------|
| 1. លោក ច័ន្ទ សុផល | ប្រធាន |
| 2. លោក Kyung Cheon LEE | សមាជិក |
| 3. លោក Jaehong PAK | សមាជិក |
| 4. លោកបណ្ឌិត Dong Hyun CHOI | សមាជិក |

ភារកិច្ចចម្បងៗរបស់គណៈកម្មការហានិភ័យមានដូចខាងក្រោម៖

- វិភាគកំណើនផលបត្រកម្ចី
- វិភាគសំវិធានធនគណនេយ្យ
- គ្រប់គ្រងហានិភ័យឥណទាន
- គ្រប់គ្រងហានិភ័យដើមទុន
- គ្រប់គ្រងហានិភ័យសន្ទនីយភាព និងប្រភពទុន
- គ្រប់គ្រងហានិភ័យប្រតិបត្តិការ
- គ្រប់គ្រងហានិភ័យប្រតិបត្តិតាម
- គ្រប់គ្រងហានិភ័យផ្នែកបទប្បញ្ញត្តិ បរិយាកាសនយោបាយ និងគោលនយោបាយនានា
- គ្រប់គ្រងសុចនាករហានិភ័យសំខាន់ៗ និងផលប៉ះពាល់
- ពិនិត្យបរិយាកាសសេដ្ឋកិច្ច និងការប្រកួតប្រជែង
- ត្រួតពិនិត្យ និងអនុម័តលើគោលនយោបាយផ្សេងៗរបស់ស្ថាប័ន

ក្នុងឆ្នាំ 2024 គណៈកម្មការប្រជុំចំនួន 4 ដង (ប្រចាំត្រីមាស) គឺក្នុងខែ មីនា កក្កដា វិច្ឆិកា និងធ្នូ ដោយបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើ ប្រធានបទ ដូចខាងក្រោម៖

- បរិមាណ និងគុណភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា
- ផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យ មកលើវិស័យធនាគារ និងវិធាន ការការពារផលបត្រកម្ចី
- គុណភាពនៃផលបត្រកម្ចី និងនិរន្តរភាព
- ការរៀបចំកម្មវិធីឡើងវិញ ដោយផ្អែកលើសមត្ថភាពរបស់អតិថិជន
- ការវាយតម្លៃហានិភ័យ និងវិធានការកាត់បន្ថយហានិភ័យ
- ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម
- ការប្រតិបត្តិតាមបទប្បញ្ញត្តិ
- ភាពប្រឈមនៃហានិភ័យសន្ទនីយភាព និងប្រភពទុនក្នុងការគាំទ្រ អាជីវកម្ម
- ដើមទុន និងយុទ្ធសាស្ត្រ
- ប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្ថាប័ន
- ឥទ្ធិពល និងបរិយាកាសសេដ្ឋកិច្ច
- ផែនការសម្រាប់ឆ្នាំ 2025

គណៈកម្មការតែងតាំង និងលាភការ

គណៈកម្មការមានសមាសភាពចំនួន 4 រូបដែលអញ្ជើញមកពីសមាជិក ក្រុមប្រឹក្សាភិបាល រួមមាន៖

- | | |
|------------------------|--------|
| 1. លោក Kyung Cheon LEE | ប្រធាន |
| 2. លោក Jaehong PAK | សមាជិក |
| 3. លោក ច័ន្ទ សុផល | សមាជិក |
| 4. លោក Hyeun Jong KIM | សមាជិក |

នៅឆ្នាំ 2024 គណៈកម្មការតែងតាំង និងលាភការបានរៀបចំការប្រជុំ ចំនួន 4 ដង និងផ្តល់ប្រឹក្សាដល់ថ្នាក់គ្រប់គ្រងក្នុងការអនុវត្តសកម្មភាពការងារ សំខាន់ៗដូចខាងក្រោម៖

- ធ្វើឱ្យកាន់តែប្រសើរឡើងនូវគោលនយោបាយ បទបញ្ជាផ្ទៃក្នុងលើការ គ្រប់គ្រងធនធានមនុស្ស រួមមាននីតិវិធីនៃការជ្រើសរើសបុគ្គលិក និង ការគ្រប់គ្រងលទ្ធផលការងាររបស់បុគ្គលិក
- អនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីសម្រាប់គ្រប់គ្រងធនធានមនុស្ស
- អនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យមានភាពទូលំទូលាយ និងទាន់សម័យ
- ដំឡើងប្រាក់ខែ និងផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំដល់បុគ្គលិក
- ពិនិត្យមើលការអនុវត្តតាមនៃការគ្រប់គ្រងធនធានមនុស្សទៅនឹងច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធ នៃច្បាប់ស្តីពីការងារ។



គណៈគ្រប់គ្រង



លោក អ៊ុំ សមអឿន
ប្រធាននាយកប្រតិបត្តិ

លោក អ៊ុំ សមអឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រងនិងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។

នៅឆ្នាំ 1995 លោកបានចាប់ផ្តើមបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចាប់ពីឆ្នាំ 2004 ដល់ ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

បច្ចុប្បន្ននេះ លោកមានតំណែងជាប្រធាននាយកប្រតិបត្តិ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។

លោក Hyeun Jong KIM បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Sogang និងបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិ Jeonbuk ។ លោកគឺជាធនាគារិកអាជីពដែលមានបទពិសោធន៍លើសពី 30 ឆ្នាំ ហើយត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញក្នុងការគ្រប់គ្រងការលក់។

បន្ទាប់ពីចូលបម្រើការងារនៅធនាគារ គូកមីន ក្នុងឆ្នាំ 1991 លោកត្រូវបានដំឡើងតួនាទីជាថ្នាក់គ្រប់គ្រងផ្សេងៗជាច្រើន។ នៅឆ្នាំ 2020 លោកទទួលខុសត្រូវគ្រប់គ្រងប្រតិបត្តិការអាជីវកម្មក្រៅប្រទេសទាំងមូលរបស់ធនាគារ គូកមីន ដោយផ្អែកលើលទ្ធផលការងារជោគជ័យរបស់លោកក្នុងការគ្រប់គ្រងអាជីវកម្មធនាគារបុគ្គល/សាជីវកម្ម និងអាជីវកម្មក្រៅប្រទេសនៅក្នុងប្រទេសវៀតណាម។ លោកបានបន្តបង្ហាញពីភាពជាអ្នកដឹកនាំរបស់លោកនៅក្នុងធនាគារ គូកមីន កម្ពុជា ក្នុងឆ្នាំ 2021 ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ រហូតដល់លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក នៅឆ្នាំ 2022 ។

លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក Hyeun Jong KIM
អនុប្រធាននាយកប្រតិបត្តិ



លោក Soo Yeon WON
អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកហិរញ្ញវត្ថុ

លោក Soo Yeon WON បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងគណនេយ្យ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនិងទស្សនវិជ្ជា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងប្រតិបត្តិការធនាគារ និងការគ្រប់គ្រងទាំងក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។

លោកបានទទួលបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងផ្នែកផ្សេងៗដូចជា ការធ្វើផែនការនិងការគ្រប់គ្រងហិរញ្ញវត្ថុ ការអភិវឌ្ឍនិងកំណត់ថ្លៃផលិតផលឥណទាន និងអាជីវកម្មក្រៅប្រទេសរបស់ធនាគារ គូកមីន។ លោកបានធ្វើការជាប្រធានក្រុមនៃនាយកដ្ឋានរៀបចំផែនការសកល ទទួលបន្ទុកយុទ្ធសាស្ត្រអាជីវកម្មនៅប្រទេស។ បន្ទាប់មកលោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ តាំងពីដើមឆ្នាំ 2022 ។

លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។

លោក វី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងធនាគារ និងថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាំងក្នុង និងក្រៅប្រទេសទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនិងការគ្រប់គ្រង។

លោកបានចាប់ផ្តើមអាជីពការងារក្នុងតួនាទីជាមន្ត្រីឥណទាននៅឆ្នាំ 1999 បន្ទាប់មក លោកត្រូវបានដំឡើងតួនាទីជាប្រធានមន្ត្រីឥណទាន នាយកសាខា នាយកប្រចាំតំបន់ ជាអ្នកសម្របសម្រួលបរិស្ថាននិងសង្គម និងសមាជិកក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅឆ្នាំ 2011 ក្នុងតួនាទីជានាយកនាយកដ្ឋានឥណទាន។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។



លោក វី វណ្ណា
អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកអាជីវកម្ម



លោក គង់ ស៊ិន
អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកប្រតិបត្តិការ

លោក គង់ ស៊ិន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ឯកទេសគ្រប់គ្រងទូទៅ។ ចាប់តាំងពីឆ្នាំ 2001 មក លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍអាជីពជាច្រើនលើជំនាញការគ្រប់គ្រង និងប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោកមានបទពិសោធន៍ការងារជា នាយកការិយាល័យប្រតិបត្តិការហិរញ្ញវត្ថុនៅធនាគារពាណិជ្ជមួយរហូតដល់ឆ្នាំ 2011 ។ បន្ទាប់មក លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងមុខតំណែងជានាយក នាយកដ្ឋានអភិវឌ្ឍផលិតផល។ ហើយនៅពាក់កណ្តាលឆ្នាំ 2012 លោកត្រូវបានផ្ទេរមកកាន់តួនាទីជា នាយក នាយកដ្ឋានហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ នៃធនាគារខេប៊ីប្រាសាក់ ម.ក ។

លោក ប៊ែន សុវណ្ណសុខស៊ីថា បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការអភិវឌ្ឍ និងបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចឯកទេសធនាគារ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងទីផ្សារ សេវាអតិថិជន កិច្ចការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ។

លោកបានចាប់ផ្តើមអាជីពការងារជាមន្ត្រីឥណទាននិងទីផ្សារ បន្ទាប់មកបានកាន់តួនាទីផ្សេងៗជាច្រើនរួមមាន អ្នកឯកទេសលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទីប្រឹក្សាជាន់ខ្ពស់ការងារឥណទាន អ្នកឯកទេសលទ្ធផលសង្គម និងនាយកគម្រោងនៅស្ថាប័នក្នុងស្រុក និងអន្តរជាតិ។ លោកចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅដើមឆ្នាំ 2014 ក្នុងតួនាទីជា នាយករង នាយកដ្ឋានទីផ្សារនិងទំនាក់ទំនង។ លោកត្រូវបានដំឡើងតួនាទីជា នាយកនាយកដ្ឋានទីផ្សារនិងទំនាក់ទំនងនៅឆ្នាំ 2016 ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល នៃធនាគារខេប៊ីប្រាសាក់ ម.ក ។



លោក ប៊ែន សុវណ្ណសុខស៊ីថា
អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកផលិតផល



លោក ភោគ វណ្ណឌី
អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកព័ត៌មានវិទ្យា

លោក ភោគ វណ្ណឌី ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចាប់តាំងពីឆ្នាំ 2001 មក លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យាការគ្រប់គ្រងគម្រោងដំណោះស្រាយប្រព័ន្ធធនាគារស្នូល ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងក្នុងនិងក្រៅប្រទេស។

លោកមានបទពិសោធន៍ច្រើនជាង 20 ឆ្នាំ នៅក្នុងវិស័យផ្សេងៗដូចជា ការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទិន្នន័យ សុវត្ថិភាពតាមអ៊ីនធឺណិត និងការបង្ការហានិភ័យ ការប្រតិបត្តិប្រព័ន្ធធនាគារស្នូល ការដំឡើង និងបច្ចុប្បន្នភាពប្រព័ន្ធ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ព្រមទាំងការគ្រប់គ្រង និងយុទ្ធសាស្ត្រធុរកិច្ចព័ត៌មានវិទ្យា។

លោកចាប់ផ្តើមអាជីពការងារជាអ្នកអភិវឌ្ឍផ្នែកទិន្នន័យនៅដើមឆ្នាំ 2000 ។ បន្ទាប់មកត្រូវបានដំឡើងតួនាទីជាប្រធានអ្នកអភិវឌ្ឍ មុនពេលបម្រើការងារនៅវិស័យមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004 ក្នុងតួនាទីជានាយកបច្ចេកវិទ្យាព័ត៌មាន។ បន្តមកលោកបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់នៅខែមិថុនា ឆ្នាំ 2010 ជានាយករងនាយកដ្ឋានគាំទ្រប្រព័ន្ធធនាគារស្នូល និងបច្ចេកវិទ្យាព័ត៌មាន។ លោកត្រូវបានដំឡើងតួនាទីជានាយកនាយកដ្ឋាន ប្រព័ន្ធធនាគារស្នូល និងបច្ចេកវិទ្យាព័ត៌មាននៅខែកក្កដា ឆ្នាំ 2013 ។

បច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន នៃធនាគារខេប៊ីប្រាសាក់ ម.ក ។

លោក ស៊ឹម ស៊ីណាត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ក្នុងឆ្នាំ 2007 បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ក្នុងឆ្នាំ 2005 និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យក្នុងឆ្នាំ 2003 ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលរួមចំណែកក្នុងការកសាងតួនាទីរបស់លោកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដូចជាជំនាញគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុពី ហុងកុង ការគ្រប់គ្រងហានិភ័យនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងនិងរៀបចំផែនការយុទ្ធសាស្ត្រ (EDA ការវាយតម្លៃលទ្ធផលការងារបុគ្គលិក ប្រកបដោយប្រសិទ្ធភាព សញ្ញាបត្រគ្រប់គ្រង (ITC Boulder Italy) ការកៀរគរប្រាក់សន្សំ ការគ្រប់គ្រងមូលនិធិនៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងវគ្គសិក្សាផ្សេងទៀតទាំងក្នុងស្រុកនិងក្រៅប្រទេស។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដោយលោកចាប់ផ្តើមអាជីពការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីឆ្នាំ 2002 ដល់ឆ្នាំ 2015 ក្នុងតួនាទីជា មន្ត្រីឥណទាននាយកសាខា នាយកនាយកដ្ឋានគាំទ្រសាខា និងនាយកនាយកដ្ឋានប្រតិបត្តិការ។ បន្ទាប់មកលោកបានទៅបម្រើការងារនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗក្នុងតួនាទីជា អគ្គនាយក ពីខែមេសា ឆ្នាំ 2015 ដល់ខែមិថុនា ឆ្នាំ 2017 និងជានាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ ពីខែមិថុនា ឆ្នាំ 2019 ដល់ខែមីនា ឆ្នាំ 2023 ។ លោកបានចូលមកបម្រើការសាជាថ្មីនៅប្រាសាក់ក្នុងខែមេសា ឆ្នាំ 2023 ។

បច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទាន នៃធនាគារខេប៊ីប្រាសាក់ ម.ក ។



លោក ស៊ឹម ស៊ីណាត
អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកឥណទាន



លោក ហៀង ហុន្នី
អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកធនធានមនុស្ស

លោក ហៀង ហុន្នី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រដ្ឋបាលសាធារណៈ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍជំនាញជាច្រើនលើផ្នែកគ្រប់គ្រងធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងការអភិវឌ្ឍគ្រប់គ្រងធនធានមនុស្ស។ លោកចាប់ផ្តើមបម្រើការងារនៅប្រាសាត់ជាគ្រូបណ្តុះបណ្តាល និងអ្នកគ្រប់គ្រងមន្ត្រីឥណទាននៅឆ្នាំ 1996 រហូតដល់ឆ្នាំ 1998 ។ នៅឆ្នាំ 2008 លោកបានត្រលប់មកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាត់ ជាថ្មីក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់គាំទ្រសាខា និងត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកគ្រប់គ្រងបុគ្គលិកក្នុងឆ្នាំ 2009 ហើយលោកត្រូវបានដំឡើងតួនាទីជា នាយកនាយកដ្ឋានបុគ្គលិកនៅឆ្នាំ 2011 ។

បច្ចុប្បន្ននេះ លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស នៃធនាគារខេប៊ីប្រាសាត់ ម.ក ។

លោក Ju Hwan Yi គឺជាអ្នកឯកទេសគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយសមាគម អ្នកជំនាញអាជីពគ្រប់គ្រងហានិភ័យសាកល និងបានបញ្ចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងសកម្មភាពគ្រប់គ្រងហានិភ័យជាមួយលើឥណទាន អត្រាការប្រាក់ សន្ទនីយភាព និងហានិភ័យប្រតិបត្តិការព្រមទាំងបទដ្ឋាន BASEL និងការគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុ។

លោកបានកាន់តួនាទីជាច្រើននៅក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ របស់ធនាគារ Kookmin Bank និង KB Financial Group Inc. អស់រយៈពេលជាង 10 ឆ្នាំ ហើយសន្សំបានបទពិសោធន៍ផ្សេងៗក្នុងការគ្រប់គ្រងហានិភ័យសម្រាប់សម្ព័ន្ធក្រុមហ៊ុនជាធនាគារ និងមិនមែនធនាគារ ដែលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ KB ដូចសព្វថ្ងៃនេះ។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាត់ ក្នុងឆ្នាំ 2020 ហើយបច្ចុប្បន្នមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងហានិភ័យ នៃធនាគារ ខេប៊ីប្រាសាត់ ម.ក ។



លោក Ju Hwan Yi
អនុប្រធាននាយកប្រតិបត្តិ
ទទួលបន្ទុកគ្រប់គ្រងហានិភ័យ

អាជីវកម្មលោកអ្នករីកចម្រើន
ដោយប្រើ **ឥណទាន**
ធនាគារ ខេប៊ីប្រាសាក់



ឥណទាន



គណៈកម្មការនៃគណៈគ្រប់គ្រង

គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល

ក្នុងឆ្នាំ 2024 គណៈកម្មការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល បានជួបប្រជុំចំនួន 9 ដង និងបានសម្រេចនូវសមិទ្ធផលដូចខាងក្រោម៖

- ឯកភាពលើសំណើកម្ចីសរុបចំនួន 146 លានដុល្លារអាមេរិក ដែលជាបំណុលរយៈពេលវែង និងថ្នាក់ខ្ពស់។
- ឯកភាពលើសំណើផ្តល់កម្ចីសរុបចំនួន 20 លានដុល្លារអាមេរិក ដែលជាអនុបំណុលរយៈពេលវែង។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ច និងផ្នែកអាជីវកម្មឱ្យស្វែងរកបំណុលជាប្រាក់រៀលដើម្បីគាំទ្រដល់ការផ្តល់កម្ចីជាប្រាក់រៀល និងប្រតិបត្តិការ។
- បានឯកភាពលើសំណើដើម្បីបើកគណនី និងទំហំប្រតិបត្តិការជាមួយធនាគារដៃគូនៅក្រៅស្រុក និងក្នុងស្រុក។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ចដើម្បីកាត់បន្ថយតម្លាតនៃស្ថានភាពរូបិយប័ណ្ណចំបា។
- ផ្តល់អនុសាសន៍ដល់ផ្នែកហិរញ្ញកិច្ចស្វែងរកកម្ចីបន្ថែមដែលមានដូចជាធនាគារ Kookmin Bank ការិយាល័យកណ្តាល ធនាគារក្នុងស្រុក និងអ្នកផ្តល់កម្ចីក្រៅស្រុក ដែលមានអត្រាការប្រាក់សមរម្យ ដើម្បីបំពេញតម្រូវការសាច់ប្រាក់ក្នុងឆ្នាំ 2025 ។
- អនុម័តលើសំណើសុំកែប្រែអត្រាការប្រាក់បញ្ញើមានកាលកំណត់។
- អនុម័តលើសំណើសុំកែប្រែអត្រាការប្រាក់កម្ចី។
- អនុម័តលើសំណើសុំកែប្រែថ្លៃសេវានៃការផ្ទេរប្រាក់រវាងការិយាល័យកណ្តាល និងសាខា។

គណៈកម្មការឥណទាន

ក្នុងឆ្នាំ 2024 ធនាគារ ខេប៊ីប្រាសាក់ មានការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងគុណភាពឥណទាន និងផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែលឿនជាងមុន។ ជាលទ្ធផល អត្រាកំណើនចំនួនអតិថិជនឥណទានមានចំនួន 4.95% កើនឡើងពី 548,810 នាក់ ក្នុងឆ្នាំ 2023 ដល់ 575,951 នាក់ ក្នុងឆ្នាំ 2024 ដោយមានកំណើនសង្កេតឥណទានចំនួន 2.17% ។ បទពិសោធន៍ និងសមត្ថភាពដ៏រឹងមាំរបស់គណៈកម្មការឥណទាននៅតាមសាខា និងការិយាល័យកណ្តាល បានជួយឱ្យខេប៊ីប្រាសាក់អាចវិភាគបានដិតដល់អំពីស្ថានភាពរបស់អតិថិជន និងរក្សាគុណភាពឥណទានបានល្អ។

ការផ្តល់ឥណទានធុនតូច គឺនៅតែជាផ្នែកសំខាន់សម្រាប់ការរីកចម្រើនរបស់ខេប៊ីប្រាសាក់ ទាំងសង្កេតឥណទាន ចំនួនអតិថិជន និងការកាត់បន្ថយទំហំហានិភ័យ។ សង្កេតឥណទានក្នុងអតិថិជនម្នាក់មានចំនួន

9,232 ដុល្លារអាមេរិក ក្នុងឆ្នាំ 2023 និង 8,988 ដុល្លារអាមេរិក ក្នុងឆ្នាំ 2024 ។ ខេប៊ីប្រាសាក់ មានអត្រាឥណទានមិនដំណើរការ 5.95% គិតត្រឹមដំណាច់ឆ្នាំ 2024 ដែលបង្ហាញថា ខេប៊ីប្រាសាក់ គឺជាស្ថាប័នដែលអាចរក្សាបាននូវគុណភាពល្អនៃសង្កេតឥណទាននៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

គណៈកម្មការអភិវឌ្ឍន៍ផលិតផល

ដើម្បីធានាបាននូវគុណភាព និងឆ្លើយតបតាមផែនការអាជីវកម្មឆ្នាំ 2024 គណៈកម្មការអភិវឌ្ឍន៍ផលិតផលបានសម្រេចការកិច្ចដោយជោគជ័យដូចខាងក្រោម៖

- អភិវឌ្ឍផលិតផល និងសេវាថ្មីៗ។
- ពិនិត្យឡើងវិញពីលក្ខណៈ និងលក្ខខណ្ឌទូទៅរបស់ផលិតផល និងសេវាដែលមានស្រាប់ សម្រាប់ធ្វើការកែប្រែ និងកំណត់តារាងតម្លៃថ្មីដើម្បីអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារបាន និងអនុលោមទៅតាមបទដ្ឋាននានា។
- តាមដានរាល់ការអនុវត្តរបស់សាខា ដើម្បីឱ្យការអនុវត្តស្របតាមសៀវភៅណែនាំប្រតិបត្តិការ និងនីតិវិធីនៃផលិតផល និងសេវានានា។
- ស្វែងរកឱកាសល្អៗនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីទាក់ទាញអតិថិជននិងកេណ្ឌប្រមូលប្រាក់បញ្ញើសន្សំបន្ថែមទៀត។
- ធានាបានថា គ្រប់ផលិតផល គឺទទួលបានប្រាក់ចំណេញជាមួយនឹងចំណាយថ្លៃដើមទាប។

គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា

គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា ទទួលខុសត្រូវចំពោះអភិបាលកិច្ចព័ត៌មានវិទ្យារបស់ ធនាគារ ខេប៊ីប្រាសាក់ ដោយបានអភិវឌ្ឍកម្មវិធីទាំងអស់សម្រាប់គាំទ្រដល់ការលក់ផលិតផល ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃនូវយុទ្ធសាស្ត្រដែលបានអនុម័ត ព្រមទាំងថែទាំប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដើម្បីគាំទ្រកំណើនអាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងវិវឌ្ឍឱ្យទាន់ខ្ទីជំនួយនីយកម្មនៅក្នុងវិស័យធនាគារ។

នៅក្នុងឆ្នាំ 2024 គណៈកម្មការ បានរៀបចំការប្រជុំ និងពិភាក្សាពីបញ្ហាទាំងឡាយទាក់ទងនឹងព័ត៌មានវិទ្យារបស់ខេប៊ីប្រាសាក់។ ខាងក្រោមជាសេចក្តីសង្ខេបពីសកម្មភាពសំខាន់ៗរបស់គណៈកម្មការគ្រប់គ្រងព័ត៌មានវិទ្យា ៖

- ពិភាក្សាលើផែនការបច្ចេកវិទ្យាព័ត៌មាននានាដែលបានគ្រោងសម្រាប់ឆ្នាំ 2024
- ពិភាក្សាលើការបញ្ចប់កិច្ចសន្យាគាំទ្រប្រព័ន្ធប្រចាំឆ្នាំជាមួយ KBHQ (MystarG)
- ពិភាក្សាលើសំណើគាំទ្រប្រព័ន្ធធនាគារស្នូលក្រោយដាក់ឱ្យដំណើរការនិងការធ្វើបច្ចុប្បន្នកម្មប្រព័ន្ធធនាគារស្នូល
- ពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផលិតផល Card Business
- ពិភាក្សាលើគម្រោងសេវាទូទាត់តាមប្រព័ន្ធខ្ទីរជីថល “Digital Payment Gateways”
- ពិភាក្សាលើគម្រោងសេវាទូទាត់ឆ្លងដែន ថៃយូអ័រភូត (Prompt Pay) នៅលើខេប៊ីប្រាសាក់ម៉ូបាយល
- ពិភាក្សាលើគម្រោងសេវាទូទាត់ឆ្លងដែន កម្ពុជា-កូរ៉េ
- ពិភាក្សាលើគម្រោងផ្ទេរប្រាក់អន្តរជាតិ កម្ពុជា-កូរ៉េ

សង្ខេបលទ្ធផលសម្រេចបានសំខាន់ៗ ឆ្នាំ 2024 ៖

- ដាក់ឱ្យដំណើរការប្រព័ន្ធធនាគារស្នូលជំនាន់ចុងក្រោយ FLEXCUBE 14.7 និង ប្រព័ន្ធផ្សេងៗដូចជា AML, Loan Support System (LSS) and MIS
- ដាក់ឱ្យដំណើរការប្រព័ន្ធផ្ទេរប្រាក់ក្រៅប្រទេស SWIFT
- បញ្ចប់ការធ្វើបច្ចុប្បន្នកម្មប្រព័ន្ធធនាគារស្នូលជំនាន់ចុងក្រោយ 14.7.006
- ដាក់ដំណើរការប្រព័ន្ធការពារខាងក្រៅថ្មី (External Firewall) ដែលមានសមត្ថភាពធំជាងមុន ក្នុងបន្ទប់ទិន្នន័យមេ
- ដំឡើងសេវា Wi-Fi តាមសាខា ដើម្បីគាំទ្រសេវាធនាគារខ្ទីរជីថល
- បានបង្កើត និងដាក់ឱ្យដំណើរការផលិតផល ដូចជា គណនីសន្សំពាណិជ្ជករ និង គណនីចរន្តព្រឹមៀម
- ដាក់ឱ្យដំណើរការប្រព័ន្ធ Lucky Draw និង អភិវឌ្ឍរបាយការណ៍ផ្សេងៗតាមតម្រូវការ ដើម្បីគាំទ្រការប្រមូលប្រាក់សន្សំ
- កំពុងអភិវឌ្ឍប្រព័ន្ធបង់ប្រាក់តាមបញ្ជី (OTC) ដើម្បីធ្វើសន្ទនាកម្មជាមួយប្រព័ន្ធពន្ធដារ (GDT) និង ប.ស.ស (NSSF)
- គាំទ្ររាល់គម្រោងការកែលម្អ និងអភិវឌ្ឍផលិតផលខ្ទីរជីថល
- អភិវឌ្ឍផលិតផលថ្មីៗ និងកែសម្រួលផលិតផលដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង ព្រមទាំងអនុវត្ត/គាំទ្រគម្រោងផ្សេងៗដើម្បីបំពេញតាមតម្រូវការប្រតិបត្តិការ និងអនុលោមភាពខាងក្រៅ
- ធ្វើឱ្យដំណើរការរបស់ប្រព័ន្ធលំហូរការងារកាន់តែប្រសើរឡើង និងស្វ័យប្រវត្តិដើម្បីជួយដល់ប្រតិបត្តិការផ្ទៃក្នុង និងប្រតិបត្តិការប្រចាំថ្ងៃ

- ពង្រឹងផែនការស្តារអាជីវកម្ម (BCP) ការប្រតិបត្តិតាម និងសន្តិសុខព័ត៌មានវិទ្យា ការបែងចែកការងារ ផែនការអភិវឌ្ឍសមត្ថភាព និងធ្វើឱ្យលទ្ធផលការងារប្រសើរឡើងដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្មដូចជា ការផ្លាស់ប្តូរ ការតាមដានឡើងវិញនៃអ្នកប្រើប្រាស់/សវនកម្មប្រព័ន្ធក្បាតុល្យភាព ការថែទាំប្រព័ន្ធ/ឯកសារ និងការវាស់វែងសមត្ថភាពប្រព័ន្ធ
- ដាក់ដំណើរការនិងធ្វើទំនើបកម្មលើ UI/UX ព្រមទាំងបន្ថែមមុខងារថ្មីៗក្នុងប្រព័ន្ធ digital platform ដូចជា KB PRASAC Mobile 4.0, Corporate Internet Banking និង merchant management system
- ដាក់ឱ្យដំណើរការនូវមុខងារទូទាត់ឆ្លងដែន ថៃយូអ័រភូត (Prompt Pay) នៅលើខេប៊ីប្រាសាក់ម៉ូបាយល
- ដាក់ឱ្យដំណើរការនូវ ខេអេចយូអ័រភូតប៊ីប៊ីប័ណ្ណតែមួយ (Single Currency KHQR) ស្របតាមការអនុលោមប្រព័ន្ធបាគង
- ដាក់ឱ្យដំណើរការ Bakong Tourists app និង គាំទ្រការធ្វើ KYC របស់ជនបរទេសនៅក្នុង NBC web portal
- ដាក់ឱ្យដំណើរការនូវប្រព័ន្ធបាគងឆប (Bakong Web) ជំនាន់ទី 1.0.0 ជំនួសប្រព័ន្ធបាគង Desktop
- ដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់អន្តរគ្រឹះស្ថាន “CIFTF-Cross Institution Fund Transfer and Payment”
- ដាក់ឱ្យដំណើរមុខងារធ្វើបច្ចុប្បន្នកម្ម Merchant Account Conversion នៅលើខេប៊ីប្រាសាក់គ្រប់គ្រងពាណិជ្ជករ
- ដាក់ឱ្យដំណើរការនូវមុខងារសេវា ប.ស.ស. បង់ភាគទានសហគ្រាសរបស់បេឡាជាតិ សន្តិសុខសង្គមតាមរយៈ Mobile Banking App និង Corporate Internet Banking ។
- ដាក់ឱ្យដំណើរការមុខងារស្តុកយូអ័រភូត សម្រាប់ដកប្រាក់ និងដាក់ប្រាក់ លើម៉ាស៊ីន ATM ដោយប្រើ KB PRASAC Mobile
- ការដំឡើងនិងដាក់ពង្រាយម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់នៅលើទីតាំងថ្មី នៅតាមបណ្តាខេត្តក្រុងពេញផ្ទៃប្រទេស
- ដាក់ឱ្យប្រើប្រាស់និងបោះពុម្ពកាត CSS EMV Chip អនុលោម Cambodian Shared Switch (CSS) ថ្មី និងត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន Fime ទៅលើការបោះពុម្ពកាត CSS EMV Chip
- ដាក់ឱ្យដំណើរការ និងបង្កើតប្រព័ន្ធតំណភ្ជាប់កាតរវាងធនាគារ KDSB និងធនាគារខេប៊ីប្រាសាក់
- ការចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធ International Card Scheme ជាមួយនិងការដំឡើងកម្មវិធីប្រព័ន្ធកាត CompassPlus ដែលមានស្រាប់
- បានចុះកិច្ចសន្យាជាមួយ Visa Worldwide Pte. សម្រាប់ការបោះពុម្ព Visa Card (issuing) និងទទួលប្រតិបត្តិការរបស់ Visa Card លើម៉ាស៊ីន ATM និង POS terminal របស់ធនាគារខេប៊ីប្រាសាក់។

ភាពជាដៃគូ និងបណ្តាញពាណិជ្ជករ៖ ការកសាងប្រព័ន្ធ អេកូឡូស៊ីផ្នែកទូទាត់ដោយរលូន

ភាពជាដៃគូ

នៅធនាគារ ខេប៊ីប្រាសាក់ យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីផ្នែកទូទាត់ដោយរលូន និងរឹងមាំនៅទូទាំងប្រទេសកម្ពុជា ដែលជំរុញដោយភាពជាដៃគូយុទ្ធសាស្ត្រ ទាំងជាមួយស្ថាប័នឯកជន និងសាធារណៈ។

យើងបានបង្កើតសម្ព័ន្ធភាពជាមួយអ្នកផ្តល់សេវាដែលជាទីទុកចិត្តបានជាច្រើន ដើម្បីផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជនរបស់យើង ដោយធានាថា ពួកគេអាចធ្វើប្រតិបត្តិការសំខាន់ៗបានយ៉ាងងាយស្រួល ដូចជាការទូទាត់វិក្កយបត្រទឹក-ភ្លើង ថ្លៃប្រមូលសំរាម និងថ្លៃសិក្សា ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទជាមួយក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់នៅក្នុងប្រទេស។

កិច្ចសហប្រតិបត្តិការរបស់យើងជាមួយស្ថាប័នសាធារណៈបង្កើននូវភាពងាយស្រួលតាមរយៈការចាប់ផ្តើមជាដៃគូជាមួយបេឡាជាតិសន្តិសុខសង្គម ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសបង់ភាគទានបុគ្គលិក សហការជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីជួយសម្រួលដល់ការទូទាត់បង់ពន្ធគ្រប់ប្រភេទ និងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីគាំទ្រការទូទាត់សេវាសាធារណៈ តាមរយៈថ្នាលឌីជីថល និងបណ្តាញសាខារបស់យើង។

ភាពជាដៃគូទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យការធ្វើប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួល សាមញ្ញ ដែលអតិថិជនងាយស្រួលប្រើប្រាស់ និងមានប្រសិទ្ធភាព សម្រាប់ជីវិតប្រចាំថ្ងៃ។



ពាណិជ្ជករ

ដោយពង្រីកចក្ខុវិស័យនេះ យើងបានពង្រីកបណ្តាញពាណិជ្ជករ KHQR ទូទាំងប្រទេស ដោយចាប់ដៃគូជាមួយអាជីវកម្មចម្រុះគ្រប់ប្រភេទ ចាប់ពី ហាងលក់រាយ និងហាងអាហារ-ភោជនីយដ្ឋាន ទៅដល់អាជីវកម្មផ្តល់សេវា ចាំបាច់នានា ដើម្បីបង្កើនភាពងាយស្រួលទាំងសម្រាប់ពាណិជ្ជករ និង អតិថិជន។

ជាមួយកម្មវិធី KB PRASAC Mobile អតិថិជនអាចស្កេន KHQR កូត ដើម្បីទូទាត់ដោយសុវត្ថិភាព និងល្អន ដែលធ្វើឱ្យប្រតិបត្តិការប្រចាំថ្ងៃ ប្រែក្លាយជាបទពិសោធន៍នៃភាពលឿនរហ័ស និងរីករាយ។ ក្នុងពេល ជាមួយគ្នានេះ ពាណិជ្ជកររបស់យើងអាចទទួលបានការទូទាត់ដោយគ្មានសាច់ ប្រាក់តាមរយៈ KHQR និងងាយស្រួលតាមដានលទ្ធផលនៃការលក់ដោយ ប្រើកម្មវិធី KB PRASAC Merchant ។ យើងគាំទ្រពាណិជ្ជកររបស់យើង

ដោយការផ្តល់អាជីវកម្មរបស់ពួកគាត់នៅលើបណ្តាញសង្គម និងវេបសាយ ផ្លូវការរបស់យើង ហើយមានការចាប់ផ្តើមផ្សេងសំណាងដើម្បីផ្តល់រង្វាន់ ដល់ពាណិជ្ជករដែលមានប្រតិបត្តិការច្រើនជាងគេ។ ការណ៍នេះមិនត្រឹមតែ ជួយពង្រឹងអាជីវកម្មរបស់ពាណិជ្ជករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញដល់ ការពង្រីកប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់នៅប្រទេសកម្ពុជាផងដែរ។

តាមរយៈការផ្សារភ្ជាប់វិស័យឯកជន និងសាធារណៈ និងការជំរុញ សហគមន៍ពាណិជ្ជករយ៉ាងក្លៀវក្លា ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាព ក្នុងការដឹកនាំមាត់ក្នុងការកសាងអនាគតដែលមិនប្រើក្រដាសប្រាក់ និង ផ្សារភ្ជាប់គ្នា ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។



អត្រាការប្រាក់ខ្ពស់

គណនីសន្សំពាណិជ្ជករ

4%

ក្នុង 1 ឆ្នាំ



គណនីសន្សំពាណិជ្ជករ

៥ អត្រាការប្រាក់នេះផ្តល់ជូនរហូតដល់ថ្ងៃទី 31 ធ្នូ 2025

៥ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត



លទ្ធផលសង្ខេបផ្នែកប្រតិបត្តិការ

សម្លៀកឥណទាន

បរិយាយ (ដុល្លារអាមេរិក)	2020	2021	2022	2023	2024	ការប្រែប្រួល (ដុល្លារអាមេរិក)	ការប្រែប្រួល (%)
ឥណទានសរុប	3,028,193,427	3,748,358,425	4,350,085,163	5,066,477,344	5,176,566,268	110,088,924	2.17%
ឥណទានក្រុម	377,042	178,644	101,891	44,292	0	(44,292)	(100.00%)
ឥណទានឯកត្តជន	3,027,816,385	3,748,179,781	4,349,983,272	5,066,433,052	5,176,566,268	110,133,216	2.17%
ឥណទានជាប្រាក់រៀល	365,326,565	452,563,732	539,305,197	618,373,041	693,504,994	75,131,953	12.15%
ឥណទានជាប្រាក់ដុល្លារអាមេរិក	2,638,558,932	3,286,440,759	3,807,388,176	4,446,974,827	4,482,577,985	35,603,158	0.80%
ឥណទានជាប្រាក់បាត	24,307,930	9,353,934	3,391,790	1,129,476	483,289	(646,187)	(57%)


ឥណទាន ត្រូវបានផ្តល់ជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដោយឥណទានជាប្រាក់រៀលកើនឡើង 12.15% ចំណែកឯឥណទានជាប្រាក់ដុល្លារអាមេរិកកើនឡើង 0.80% ដោយឡែកឥណទានជាប្រាក់បាតថយចុះ 57% ។

អតិថិជនឥណទាន

បរិយាយ (នាក់)	2020	2021	2022	2023	2024	ការប្រែប្រួល (នាក់)	ការប្រែប្រួល (%)
អតិថិជនឥណទានសរុប	442,833	465,149	502,094	548,810	575,951	27,141	4.95%
អតិថិជនឥណទានជាក្រុម	997	468	248	109	0	(109)	(100.00%)
អតិថិជនឥណទានជាឯកត្តជន	441,836	464,681	501,846	548,701	575,951	27,250	4.97%
អតិថិជនឥណទានជាស្ត្រី	348,435	362,630	389,769	422,527	441,746	19,219	4.55%
អតិថិជនឥណទានជាបុរស	94,398	102,519	112,325	126,283	134,205	7,922	6.27%

ត្រឹមដំណាច់ឆ្នាំ 2024 អតិថិជនឥណទានសកម្មសរុបមានចំនួន 575,951 នាក់កើនឡើង 4.95% ធៀបនឹងឆ្នាំមុន។ ចំនួនអតិថិជនឥណទានជាស្ត្រីកើនឡើង 4.55% និងចំនួនអតិថិជនឥណទានជាបុរសកើនឡើង 6.27% ។

ការផ្តល់ឥណទាន




ក្នុងឆ្នាំ 2024 ខេប៊ីប្រាសាក់បានផ្តល់ឥណទានសរុបចំនួន 2,288,648,949 ដុល្លារអាមេរិក ថយចុះ 5.61% ធៀបនឹងឆ្នាំមុន។ ចំនួនគណនីឥណទានមាន 262,640 ថយចុះ 7.23% ។ ទំហំឥណទានជាមធ្យមមានចំនួន 8,714 ដុល្លារអាមេរិក។

គុណភាពសម្លៀកឥណទាន

គុណភាពសម្លៀកឥណទាន	2020	2021	2022	2023	2024	ការប្រែប្រួល (ដុល្លារអាមេរិក)	ការប្រែប្រួល (%)
ចំនួនសម្លៀកឥណទានមិនដំណើរការ	41,600,676	57,931,342	51,794,317	190,289,805	307,878,147	117,588,342	61.79%
ប្រាក់ដើមហួសកាលកំណត់សង	4,842,737	5,985,732	8,489,227	27,693,830	56,220,961	28,527,131	103.01%
អនុបាតសម្លៀកឥណទានមិនដំណើរការ	1.37%	1.54%	1.19%	3.75%	5.95%	2.20%	58.74%
អនុបាតសងត្រលប់វិញ	99.49%	99.43%	99.33%	98.26%	96.84%	(1.42%)	(1.44%)


គិតត្រឹមដំណាច់ឆ្នាំ 2024 អនុបាតសម្លៀកឥណទានមិនដំណើរការមានចំនួន 5.95% ហើយអត្រាសងឥណទានវិញមានចំនួន 96.84% ។ គុណភាពនៃសម្លៀកឥណទាន គឺដោយសារការតាមដានយ៉ាងល្អរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ការទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ (ជាពិសេសមន្ត្រីឥណទាន) នីតិវិធីនិងគោលការណ៍ឥណទានត្រឹមត្រូវ និងគោលការណ៍ដោះស្រាយកម្ចីយ៍តយ៉ាវច្បាស់លាស់។ លើសពីនេះ ប្រព័ន្ធនាការស្ទង់ FLEXCUBE អាចផ្តល់ទិន្នន័យ និងព័ត៌មានបានត្រឹមត្រូវ និងរហ័សដល់បុគ្គលិកសម្រាប់ធ្វើការត្រួតពិនិត្យ តាមដាន និងវិភាគឥណទាន។

ប្រាក់បញ្ញើសន្សំ




គិតត្រឹមខែធ្នូ ឆ្នាំ 2024 អតិថិជនប្រាក់បញ្ញើសន្សំមានចំនួន 978,568 នាក់ ពោលគឺកើនឡើង 16.50% ធៀបនឹងឆ្នាំមុន។ សមតុល្យប្រាក់បញ្ញើសន្សំមានចំនួន 3,530,116,790 ដុល្លារអាមេរិក កើនឡើង 13.50% ធៀបនឹងឆ្នាំមុន។

សេវាផ្ទេរប្រាក់ក្នុងស្រុក



សេវាផ្ទេរប្រាក់ក្នុងស្រុកថយចុះ 2,797 លានដុល្លារអាមេរិក ស្មើនឹងប្រមាណជា 83.80% ធៀបនឹងឆ្នាំមុន។

សេវាអេធីអឹម និងសេវាខេប៊ីប្រាសាក់ម៉ូបាល



ដោយមានតម្រូវការច្រើន និងការអភិវឌ្ឍបច្ចេកវិទ្យា ការប្រើប្រាស់ប័ណ្ណអេធីអឹម (ATM) បានកើនឡើងយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ប័ណ្ណអេធីអឹម ដែលបានផ្តល់ជូនដល់អតិថិជនបានកើនដល់ 205,610 ប័ណ្ណនៅឆ្នាំ 2024 នេះ។ ជាមួយគ្នានេះដែរ ចំនួនអតិថិជនប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល មានចំនួន 562,439 នាក់ផងដែរ។



ស្តេចដកប្រាក់ពីម៉ាស៊ីន ATM ធនាគារ ខេប៊ីប្រាសាក់ ងាយស្រួល និងលឿនរហ័ស







WOW! ផ្តល់ជូន
50%

លើគម្លាតអត្រាប្តូរប្រាក់

នៅបញ្ជី KB Kookmin Bank ក្នុងព្រលាន Incheon

- * សម្រាប់អតិថិជនធនាគារ ខេប៊ីប្រាសាក់
- * សុពលភាពរហូតដល់ថ្ងៃទី 31 ធ្នូ 2025
- * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ស្កេនយកភូម្លីង



លទ្ធផលសង្ខេបផ្នែកហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសង្ខេប (ដុល្លារអាមេរិក)	2020	2021	2022	2023	2024
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
ទ្រព្យសកម្ម					
សាច់ប្រាក់ និងធនាគារ	602,908,514	593,092,862	459,654,505	678,405,033	637,490,529
សម្លៀកតុលាការសុទ្ធ	2,978,579,934	3,691,567,993	4,296,121,785	4,906,047,296	4,925,632,584
ទ្រព្យសកម្មផ្សេងៗ	34,838,097	35,857,294	43,240,560	79,844,386	79,333,638
ទ្រព្យសកម្មសរុប	3,616,326,545	4,320,518,149	4,799,016,850	5,664,296,715	5,642,456,751
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	2,111,913,760	2,615,212,433	2,777,244,980	3,110,201,229	3,530,116,791
ប្រាក់កម្ចី	794,430,317	829,821,864	971,259,425	1,394,794,360	892,314,903
មូលបត្របំណុលត្រូវទូទាត់	30,666,038	31,342,099	31,168,428	-	-
អនុបំណុល	113,667,817	105,191,790	89,677,427	50,804,364	30,214,653
បំណុល	46,810,489	64,610,875	74,052,157	53,744,680	39,293,561
បំណុលសរុប	3,097,488,421	3,646,179,061	3,943,402,417	4,609,544,633	4,491,939,908
មូលធនភាគទុនិក					
ដើមទុន	230,000,000	300,000,000	400,000,000	600,000,000	600,000,000
ទុនបម្រុង	3,613,284	24,738,149	31,872,927	96,491,422	134,597,801
ប្រាក់ចំណេញរក្សាទុក	285,224,840	349,600,939	423,741,506	358,260,660	415,919,042
មូលធនភាគទុនិកសរុប	518,838,124	674,339,088	855,614,433	1,054,752,082	1,150,516,843
បំណុល និងមូលធនភាគទុនិកសរុប	3,616,326,545	4,320,518,149	4,799,016,850	5,664,296,715	5,642,456,751
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ					
ចំណូលប្រតិបត្តិការសរុប	446,208,632	524,008,198	612,642,227	669,868,315	706,804,495
ចំណាយការប្រាក់ និងកម្រៃសេវា	(197,427,727)	(208,562,868)	(245,256,710)	(321,762,094)	(337,571,578)
ចំណាយប្រតិបត្តិការ	(90,838,223)	(107,008,498)	(119,795,183)	(118,114,088)	(131,174,718)
ចំណាយមិនមែនប្រតិបត្តិការសុទ្ធ	(22,600,908)	(14,798,810)	(21,496,456)	(120,651,156)	(118,017,015)
ចំណាយពន្ធលើប្រាក់ចំណេញ	(26,512,787)	(38,137,058)	(44,818,533)	(22,420,393)	(24,276,423)
ប្រាក់ចំណេញសុទ្ធ	108,828,987	155,500,964	181,275,345	86,920,584	95,764,761
សូចនាករសំខាន់ៗ					
ផលលើទ្រព្យសកម្ម (ROA)	3.24%	3.92%	3.98%	1.66%	1.69%
ផលលើមូលធន (ROE)	23.43%	26.07%	23.70%	9.10%	8.69%
ទិន្នផលពីសម្លៀកតុលាការ	15.96%	15.32%	14.97%	14.13%	13.69%



បង់ពន្ធដូនអគ្គនាយកដ្ឋានពន្ធដារ តាមកម្មវិធី KB PRASAC Mobile និងសាខា


-  ពន្ធលើមធ្យោបាយដឹកជញ្ជូន
-  ពន្ធអចលនទ្រព្យ
-  ពន្ធសហគ្រាស
-  ពន្ធទូទៅផ្សេងៗ

ឥតគិត
ថ្លៃសេវា

01



02




ផលិតភាព និងប្រសិទ្ធភាព

បរិយាយ	2020	2021	2022	2023	2024
អត្រាប្តូរប្រាក់ (រៀល)	4,045	4,074	4,117	4,085	4,025
សម្លៀកឥណទានដុល (ដុល្លារអាមេរិក)	3,028,193,427	3,748,358,425	4,350,085,163	5,066,477,344	5,176,566,268
សំវិធានធនលើឥណទានអាក្រក់ (ដុល្លារអាមេរិក)	(49,613,493)	(56,790,432)	(53,963,378)	(160,430,048)	(250,933,683)
សម្លៀកឥណទានសុទ្ធ (ដុល្លារអាមេរិក)	2,978,579,934	3,691,567,993	4,296,121,785	4,906,047,296	4,925,632,585
ចំនួនមន្ត្រីឥណទាន	5,333	5,506	5,594	5,746	5,549
សម្លៀកឥណទានក្នុងមន្ត្រីឥណទានម្នាក់ (ដុល្លារអាមេរិក)	567,822	680,777	777,634	881,740	932,883
ចំនួនអតិថិជនឥណទានសកម្ម	442,833	465,149	502,094	548,810	575,951
អតិថិជនឥណទានសកម្មក្នុងមន្ត្រីឥណទានម្នាក់	83	84	90	96	104
ឥណទានមិនដំណើរការ *	1.37%	1.54%	1.19%	3.75%	5.95%


* អនុបាតឥណទានមិនដំណើរការត្រូវបានគណនាតាមនិយមន័យរបស់ធនាគារជាតិនៃកម្ពុជា។

សម្លៀកឥណទានដុល និងគុណភាពសម្លៀកឥណទាន



នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 សម្លៀកឥណទានរបស់ធនាគារបានកើនឡើងចំនួន 110 លានដុល្លារអាមេរិក (+2.17%) ពី 5.07 ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ 2023 ដល់ 5.18 ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ 2024 ។ កំណើននេះគូសបញ្ជាក់អំពីទិដ្ឋភាពដ៏រឹងមាំរបស់ធនាគារ និងយុទ្ធសាស្ត្រផ្តល់ឥណទានប្រកបដោយការប្រុងប្រយ័ត្ន។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងយ៉ាងខ្លាំងនៃឥណទានមិនដំណើរការ (NPL) ពី 3.75% ទៅ 5.95% ដោយសារតែការថយចុះនៃការដើមឡើងវិញនៃសេដ្ឋកិច្ច ដែលបានកាត់បន្ថយសមត្ថភាពសងរបស់អ្នកខ្លី។

ផលិតភាពរបស់មន្ត្រីឥណទាន




ចំនួនមន្ត្រីឥណទានបានថយចុះចំនួន 197 នាក់ ពី 5,746 នាក់ក្នុងឆ្នាំ 2023 មកត្រឹម 5,539 នាក់ក្នុងឆ្នាំ 2024 ។ ស្របពេលជាមួយគ្នានេះ សម្លៀកឥណទានក្នុងមន្ត្រីឥណទានម្នាក់បានកើនឡើងពី 881,740 ដុល្លារអាមេរិក ក្នុងឆ្នាំ 2023 ដល់ 932,883 ដុល្លារអាមេរិក ក្នុងឆ្នាំ 2024 ហើយ ចំនួនអតិថិជនសកម្មបានកើនឡើងពី 96 នាក់ ដល់ 104 នាក់ ក្នុងមន្ត្រីឥណទានម្នាក់។ នេះបង្ហាញឱ្យឃើញថា មន្ត្រីឥណទានម្នាក់ៗកំពុងគ្រប់គ្រង ចំនួនអតិថិជនកាន់តែច្រើន និងសម្លៀកឥណទានធំជាងមុន ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពប្រតិបត្តិការ ។

លទ្ធភាពស្វែងរកប្រាក់ចំណេញ


បរិយាយ	2020	2021	2022	2023	2024
ទិន្នផលពីសម្លៀកឥណទាន	15.96%	15.32%	14.97%	14.13%	13.69%
អនុបាតចំណាយហិរញ្ញវត្ថុ	5.88%	5.26%	5.38%	6.15%	5.97%
អនុបាតចំណាយប្រតិបត្តិការ	2.71%	2.70%	2.63%	2.26%	2.32%
អនុបាតចំណាយរដ្ឋបាល	0.69%	0.57%	0.60%	0.60%	0.64%
ផលលើទ្រព្យសកម្ម (ROA)	3.24%	3.92%	3.98%	1.66%	1.69%
ផលលើមូលធន (ROE)	23.43%	26.07%	23.70%	9.10%	8.69%

ទិន្នផលពីសម្លៀកឥណទាន




ទិន្នផលពីសម្លៀកឥណទាន បានជួបប្រទះនឹងការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងការកើនឡើងគួរឱ្យកត់សម្គាល់នៃឥណទានមិនដំណើរការ (NPL) នៅក្នុងឆ្នាំ 2024 ។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ធនាគារខេប៊ីប្រាសាក់ រក្សាបាននូវទិន្នផលពីសម្លៀកឥណទានប្រកបដោយប្រសិទ្ធភាពប្រមាណ 13.69% ក្នុងឆ្នាំ 2024 ។

អនុបាតចំណាយហិរញ្ញវត្ថុ




អនុបាតចំណាយហិរញ្ញវត្ថុ បានថយចុះពី 6.15% ក្នុងឆ្នាំ 2023 មកត្រឹម 5.97% ក្នុងឆ្នាំ 2024 ។ ការធ្លាក់ចុះនេះបង្ហាញថា ធនាគារបានកាត់បន្ថយការចំណាយថវិកាដោយប្រសិទ្ធភាព បើទោះបីជាបរិយាកាសនៃអត្រាការប្រាក់ជាសកលកើនឡើង ឬ ប្រែប្រួលក៏ដោយ។ វាបង្ហាញពីការគ្រប់គ្រងរតនាភិបាលដ៏រឹងមាំ និងយុទ្ធសាស្ត្រកំណត់ថ្លៃប្រកបដោយប្រសិទ្ធភាព។

អនុបាតចំណាយប្រតិបត្តិការ




អនុបាតចំណាយប្រតិបត្តិការ បានកើនឡើងពី 2.26% ក្នុងឆ្នាំ 2023 ដល់ 2.32% ក្នុងឆ្នាំ 2024 ។ ការកើនឡើងនេះបង្ហាញពីការកើនឡើងចំណាយនៅក្នុងរចនាសម្ព័ន្ធរបស់ធនាគារ ដែលបណ្តាលមកពីការពង្រីកអាជីវកម្ម ការទាក់ទាញបុគ្គលិក ព្រមទាំងការវិនិយោគនៅក្នុងប្រព័ន្ធធនាគារស្នូល និងហេដ្ឋារចនាសម្ព័ន្ធខ្ចីដីថវិកា។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនេះនៅតែស្ថិតក្នុងកម្រិតនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយ និងថវិកាផ្ទៃក្នុងដ៏រឹងមាំ។

អនុបាតចំណាយរដ្ឋបាល




អនុបាតចំណាយរដ្ឋបាល បានកើនឡើងពី 0.60% ក្នុងឆ្នាំ 2023 ដល់ 0.64% ក្នុងឆ្នាំ 2024 ។ ការកើនឡើងនេះគឺបង្ហាញពីការវិនិយោគជាបន្តបន្ទាប់របស់ធនាគារក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងទំនើបកម្មសាខា។ ទោះបីជាមានការកើនឡើងបន្តិចក៏ដោយ ក៏វាបង្ហាញសូចនាករវិជ្ជមានសម្រាប់ ខេប៊ីប្រាសាក់។

ផលលើទ្រព្យសកម្ម



ផលចំណេញលើទ្រព្យសកម្ម (ROA) បានកើនឡើងពី 1.66% ក្នុងឆ្នាំ 2023 ដល់ 1.69% ក្នុងឆ្នាំ 2024 ។ ភាពប្រសើរឡើងនៃ ROA នេះឆ្លុះបញ្ចាំងពីការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្ម។ ទោះបីជាមានការកើនឡើងនៃទ្រព្យសកម្មសរុបជាមធ្យមពី 5.23 ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ 2023 ដល់ 5.65 ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ 2024 ក៏ដោយ ធនាគារបានបង្កើតប្រាក់ចំណេញសុទ្ធកាន់តែច្រើន។ នេះបង្ហាញថាធនាគារបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពក្នុងការបំប្លែងមូលដ្ឋានទ្រព្យសកម្មរបស់ខ្លួនទៅជាប្រាក់ចំណេញ ដែលជាអង្វាស់សំខាន់នៃប្រសិទ្ធភាពប្រតិបត្តិការ។

ផលលើមូលធន



ផលចំណេញលើមូលធន (ROE) បានថយចុះពី 9.10% ក្នុងឆ្នាំ 2023 ដល់ 8.69% ក្នុងឆ្នាំ 2024 ។ ការថយចុះបន្តិចនៃ ROE ត្រូវបានជំរុញជាចម្បងដោយការកើនឡើងគួរឱ្យកត់សម្គាល់នៃមូលធនភាគទុនិកជាមធ្យម កើនឡើងពី 955.2 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2023 ដល់ 1.10 ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ 2024 ខណៈដែលប្រាក់ចំណេញសុទ្ធបានកើនឡើងតែបន្តិចបន្តួច។ ការរក្សាបាននូវ ROE ជិត 9% ក្នុងឆ្នាំដែលមានដើមទុនច្រើនបង្ហាញថា ធនាគារនៅបន្តបង្កើតគុណតម្លៃជូនភាគទុនិកបានយ៉ាងល្អ ស្របពេលជាមួយនឹងការបង្កើនសមត្ថភាពទប់ទល់នឹងហានិភ័យ។

ការកសាងសមត្ថភាព

ធនាគារ ខេប៊ីប្រាសាក់ សម្រេចបាននូវសមិទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ 2024 ស្របពេលដែលបានរួមបញ្ចូល និងកម្លាយខ្លួនជាធនាគារពាណិជ្ជដោយជោគជ័យ ទាំងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ប្រតិបត្តិការ ប្រព័ន្ធសេវាកម្ម និងធនធានមនុស្សផងដែរ។ ស្ថិតនៅក្នុងរយៈកាលដ៏សំខាន់នេះ ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិកមុននិងក្រោយការរួមបញ្ចូល គឺជាចំណែកសំខាន់ក្នុងការគាំទ្រ ជំរុញ និងធានានូវនិរន្តរភាពលើប្រតិបត្តិការ និងសេវាកម្មផងដែរ។ បន្ថែមពីលើនេះ យើងតែងតែផ្តល់នូវការបង្ហាត់ បង្រៀន និងបង្វែរដល់បុគ្គលិក ដែលកម្មវិធីទាំងនោះ រួមមានកម្មវិធីបណ្តុះបណ្តាលបុគ្គលិកថ្មី តម្រង់ទិសការងារបុគ្គលិកដែលជំនឿងតួនាទីថ្មី កម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ និងកម្មវិធីបណ្តុះបណ្តាលពិសេស ដែលជួយពង្រឹងជំនាញវិជ្ជាជីវៈ ចំណេះដឹងស្នូល និងជំនាញទន់ផងដែរ។

ខេប៊ីប្រាសាក់ តែងតែយកចិត្តទុកដាក់ខ្ពស់លើសមត្ថភាពបុគ្គលិកដោយផ្ដោតខ្លាំងលើសមត្ថភាពទាំង 7 រូមមាន៖

1. សមត្ថភាពទូទៅ
2. សមត្ថភាពផ្នែកកម្មវិធី
3. សមត្ថភាពផ្នែកសេវាធនាគារ
4. សមត្ថភាពផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ
5. សមត្ថភាពផ្នែកគ្រប់គ្រងហានិភ័យ ប្រតិបត្តិតាម និងត្រួតពិនិត្យ
6. សមត្ថភាពលើប្រព័ន្ធប្រើប្រាស់
7. សមត្ថភាពជាអ្នកគ្រប់គ្រង

ជាលទ្ធផល ក្នុងឆ្នាំ 2024 ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់វគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេសចំនួន 691 ថ្នាក់ ដែលជាមធ្យមក្នុងអត្រា 3.96 ដងក្នុងបុគ្គលិកម្នាក់។ ក្នុងនោះ វគ្គបណ្តុះបណ្តាលប្រមាណ 83% ជាវគ្គបណ្តុះបណ្តាលខាងក្នុង ដែលរៀបចំនិងធ្វើឡើងដោយក្រុមគ្រូបង្គោលជាង 200 នាក់ របស់ធនាគារ ខេប៊ីប្រាសាក់ 15% ជាវគ្គបណ្តុះបណ្តាលក្នុងប្រទេស ដែលពង្រឹងលើវិជ្ជាជីវៈ និងគុណវុឌ្ឍន៍បុគ្គលិកក្នុងការបំពេញតួនាទីការងារ និង 2% ជាវគ្គបណ្តុះបណ្តាលក្រៅប្រទេសដែលភាគច្រើនផ្ដោតលើវិជ្ជាជីវៈនៃសេវាធនាគារឈានមុខ។

ការចុះកម្មសិក្សា និងការងារស្ម័គ្រចិត្ត

យើងប្តេជ្ញាផ្តល់ការបណ្តុះបណ្តាលធនាគារិកសម្រាប់ជំនាន់ក្រោយ។ ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សដល់សង្គមតាមរយៈការចុះកម្មសិក្សា និងកម្មវិធីការងារស្ម័គ្រចិត្តជូននិស្សិតជាច្រើន។ ក្នុងឆ្នាំ 2024 និស្សិត 13 ក្រុមដែលមានសមាជិក 49 រូប បានចុះកម្មសិក្សា និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សា នៅធនាគារ ខេប៊ីប្រាសាក់តាមសាខាទូទាំងប្រទេស។ យើងក៏បានផ្តល់ឱកាសការងារជានិស្សិតស្ម័គ្រចិត្តរយៈពេលយ៉ាងហោចណាស់ 3 ខែ សម្រាប់និស្សិត 10 រូប ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ ការបង្ហាត់បង្រៀនពីបុគ្គលិកជំនាញដែលមានបទពិសោធន៍ និងស្វែងយល់ពីវិស័យធនាគារ។





បញ្ចូលលុយផ្លូវលឿនលឿនទុកមុន ភ្នំពេញ - ក្រុងព្រះសីហនុ

តាម

KB PRASAC Mobile

ភ្នំពេញ PHNOM PENH



ចូលគណនីរថភាព
ETC | ANPR



សកម្មភាពទីផ្សារ

នៅធនាគារ ខេប៊ីប្រាសាក់ យើងយល់យ៉ាងច្បាស់ថា ការធ្វើទីផ្សារ គឺជា ឆ្លងខ្ទង់នៃកំណើនរបស់ធនាគារ ដោយជំរុញសកម្មភាពជាច្រើនដែលផ្សារ ភ្ជាប់ស្ថាប័នជាមួយអតិថិជន និងជំរុញភាពជោគជ័យ។ យើងធ្វើការស្ទង់ មតិទីផ្សារ និងសិក្សាសមិទ្ធិលទ្ធភាពយ៉ាងម៉ត់ចត់ ដើម្បីស្វែងយល់អំពី អតិថិជនគោលដៅឱ្យបានស៊ីជម្រៅ ដោយប្រើប្រាស់ព័ត៌មានទាំងនេះមក បង្កើតផលិតផល និងសេវា ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្នុងឆ្នាំ 2024 ដើម្បីបង្កើនវិសាលភាពនៃការផ្តល់សេវា យើងបានធ្វើ សកម្មភាពទីផ្សារដ៏រស់រវើក ដូចជាកម្មវិធីឆ្លោតសំណាងដើម្បីលើកទឹកចិត្ត ដល់ពាណិជ្ជករដែលប្រើប្រាស់ ខេប៊ីប្រាសាក់ ខេអេចយូអេ បង្កើតឱ្យមាន នូវប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់យ៉ាងផុសផុល។ យើងបានធ្វើឱ្យសេវា ធនាគារ ឆ្លើបត្រូវជុំវិញពិភពលោកកាន់តែងាយស្រួល ដោយផ្តល់ជូន ប្រមូលសិទ្ធិសេសលើការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT នោះគឺមិនគិតថ្លៃ បណ្តាញសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេស និងមិនគិតកម្រៃសេវាសម្រាប់ ការទទួលប្រាក់ចូលពីក្រៅប្រទេស ទន្ទឹមនឹងនោះក៏មានការបញ្ចុះតម្លៃ 50% លើគម្លាតអត្រាប្តូរប្រាក់នៅបញ្ជីរបស់ធនាគារ KB Kookmin Bank នៅអាស៊ានយានដ្ឋានអ៊ីនធឺណេតផងដែរ។

ផលិតផលនិងសេវាហិរញ្ញវត្ថុរបស់យើងត្រូវបានផ្សព្វផ្សាយយ៉ាងក្លៀវក្លា នៅក្នុងព្រឹត្តិការណ៍ផ្សេងៗទូទាំងប្រទេសកម្ពុជា តាមប្រព័ន្ធផ្សព្វផ្សាយទូទៅ

បែបប្រពៃណី និងតាមបណ្តាញឌីជីថល ដើម្បីធានាថាសាររបស់យើងបាន ជ្រួតជ្រាបទៅដល់អតិថិជនគ្រប់ផ្នែកទាំងអស់។ ការផ្សព្វផ្សាយតាមស្តង់នៅ ក្នុងព្រឹត្តិការណ៍ និង ពិព័រណ៍នានា ធ្វើឱ្យយើងនៅកៀកស្និទ្ធនឹងអតិថិជន ស្របពេលដែលសកម្មភាពទំនួលខុសត្រូវសង្គម និងព្រឹត្តិការណ៍ជា យុទ្ធសាស្ត្ររបស់យើងបានពង្រឹងនាមករណ៍របស់យើងជាជម្រើសដំបូង នៅក្នុងចិត្តរបស់អតិថិជន។

ការស្តាប់មតិយោបល់របស់អតិថិជននៅតែជាចំណុចស្នូលនៃអ្វីគ្រប់យ៉ាង ដែលយើងធ្វើ។ យើងស្វាគមន៍យ៉ាងកក់ក្តៅនូវសំណួរ សំណូមពរ និង មតិយោបល់របស់អតិថិជន ស្របទៅតាមប្រព័ន្ធរបស់យើង «ល្បឿន ការយកចិត្តទុកដាក់ ភាពស្អាត» ខណៈដែលយើងផ្តល់សេវាល្បឿន និង យល់ចិត្ត។ ដើម្បីពង្រឹងចំណងទាក់ទងជាមួយអតិថិជនចាស់ និងទាក់ទាញ អតិថិជនថ្មី យើងបានដាក់ឱ្យដំណើរការកម្មវិធីជាច្រើនដែលតបស្នងចំពោះ ការជឿទុកចិត្ត និងការចូលរួមរបស់អតិថិជន។

តាមរយៈការខិតខំទាំងនេះ រាប់ចាប់តាំងពីការស្រាវជ្រាវទីផ្សារ ការ អភិវឌ្ឍផលិតផលទំនើបៗ កម្មវិធីប្រមូលសិន និងការយកចិត្តទុកដាក់ចំពោះ អតិថិជន យើងមិនត្រឹមតែកំពុងកសាងធនាគារប៉ុណ្ណោះទេ ប៉ុន្តែកំពុង កសាងនូវសហគមន៍មួយដែលមានឫសដោយគុណតម្លៃ ទំនាក់ទំនង និង កំណើនផងដែរ។



ព្រឹត្តិការណ៍សំខាន់ៗ



មតិព័ត៌មាន

- ➔ ធនាគារ ខេប៊ីប្រាសាក់ ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធធនាគារស្នូលរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធ Oracle FLEXCUBE 14.7 ជំនាន់ចុងក្រោយបំផុត។
- ➔ ខេប៊ីប្រាសាក់ ដាក់ឱ្យប្រើប្រាស់កម្មវិធី KB PRASAC Mobile, KB PRASAC Merchant និង KB PRASAC Corporate ។

កុំភ្លេច៖

- ➔ ខេប៊ីប្រាសាក់បង្កើតកម្មវិធីប្រមូលសិទ្ធិផ្តល់ឱកាសឈ្នះរង្វាន់សម្រាប់ពាណិជ្ជករដែលប្រើប្រាស់ KHQR របស់ធនាគារ ខេប៊ីប្រាសាក់ ដើម្បីទទួលបានការស្កេនទូទាត់ពីអតិថិជន។
- ➔ ធនាគារ ខេប៊ីប្រាសាក់ ម.ក ត្រូវបានប្រារព្ធធ្វើពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត **ជា សិរី** ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

➔ ធនាគារ ខេប៊ីប្រាសាក់ និង ក្រុមហ៊ុន សៃហាន ជាតនើរ បង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្ត្រសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុ នៅផ្សារ emart24 ។

មិនា

➔ ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ខេប៊ីប្រាសាក់ ចូលរួមបរិច្ចាគឈាមជាមួយសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត»។

មេសា

➔ ខេប៊ីប្រាសាក់ បានធ្វើពិធីប្រគល់អគារសិក្សាជាផ្លូវការជូនដល់សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។



ឧសភា

- ➔ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកាចំនួន 100 លានរៀលជូនចំពោះ កាកបាទក្រហមកម្ពុជា ក្នុងឱកាសឧបលើកទី 161 ទិវាពិភពលោក កាកបាទក្រហម និងអដ្ឋចន្ទក្រហម។
- ➔ ធនាគារជាតិនៃកម្ពុជា និងភាគទុនិករបស់ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការទូទាត់ ឆ្លងដែនតាមយូអរកូត រវាងកម្ពុជា និងកូរ៉េ។
- ➔ ខេប៊ីប្រាសាក់ ចូលរួមចំណែកឧបត្ថម្ភកម្មវិធី Cybersecurity Day ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា។

មិថុនា

- ➔ ខេប៊ីប្រាសាក់ ផ្តល់រង្វាន់អាហារូបករណ៍ដល់កុមារកម្ពុជាចំនួន 25 នាក់ ដែលមានជំងឺបេះដូង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន។
- ➔ ខេប៊ីប្រាសាក់ ផ្សព្វផ្សាយផលិតផលនិងសេវាហិរញ្ញវត្ថុ ក្នុងកម្មវិធី សម្តែងជាផ្លូវការសាខា emart24 បឹងកេងកង។
- ➔ ខេប៊ីប្រាសាក់ ទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេលពីឆ្នាំ 2024 ដល់ ឆ្នាំ 2025 ។

កក្កដា

- ➔ ខេប៊ីប្រាសាក់ បន្តផ្សព្វផ្សាយផលិតផលនិងសេវាហិរញ្ញវត្ថុនៅ emart24 បឹងកេងកង។
- ➔ ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ខេប៊ីប្រាសាក់ បានស្ម័គ្រចិត្តចូលរួមបិទ្វាគ ឈាមក្នុងយុទ្ធនាការ «ផ្តល់ឈាម សង្គ្រោះជីវិត» ដែលប្រព្រឹត្តទៅនៅ ទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាអាជ្ញាធរភ្នំពេញ។
- ➔ ខេប៊ីប្រាសាក់ លើកលែងកម្រៃសេវាទទួលប្រាក់ពីក្រៅប្រទេសតាម ប្រព័ន្ធ SWIFT ដែលផ្ទេរចូលទៅក្នុងគណនីខេប៊ីប្រាសាក់របស់អតិថិជន។
- ➔ ខេប៊ីប្រាសាក់ បានចូលរួមកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រំហែក ពីធនាគារជាតិនៃកម្ពុជា ដោយមិនគិតកម្រៃសេវានិងផ្សព្វផ្សាយ ពីការបើកគណនីឌីជីថលបានល្អ ទៅតាមបណ្តាខេត្ត-រាជធានីចំនួន 19 ។
- ➔ ខេប៊ីប្រាសាក់ បន្តផ្សព្វផ្សាយផលិតផលនិងសេវាហិរញ្ញវត្ថុនៅ emart24 សាខាទួលស្លែង។

សីហា

- ➔ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃ ការបើកការដ្ឋានសាងសង់ ព្រែកដឹកហូណានតេជោ។
- ➔ ខេប៊ីប្រាសាក់ ផ្តល់ជូនកម្មវិធីប្រមូលសិទ្ធិសេសសម្រាប់សេវាផ្ទេរ ប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT ដោយមិនគិតថ្លៃបណ្តាញសម្រាប់ ការផ្ទេរប្រាក់ចេញ និងមិនគិតកម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចូល។
- ➔ ខេប៊ីប្រាសាក់ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី «ការផ្តល់ឥណទាន គ្មានទ្រព្យធានាសម្រាប់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស»។
- ➔ ខេប៊ីប្រាសាក់ ចូលរួមកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រំហែក ពីធនាគារជាតិនៃកម្ពុជា ដោយមិនគិតកម្រៃសេវានិងផ្សព្វផ្សាយពីការ បើកគណនីឌីជីថល បានល្អ ទៅតាមបណ្តាខេត្ត-រាជធានី ចំនួន 19 ។
- ➔ ខេប៊ីប្រាសាក់ ចូលរួមឧបត្ថម្ភថវិកា 200 លានរៀល ដល់ «មូល និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» តបតាមការប្រកាសរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

កញ្ញា

- ➔ ថ្នាក់ដឹកនាំ KB Financial Group ទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋកូរ៉េ។
- ➔ ខេប៊ីប្រាសាក់ ដាក់ដំណើរការសេវាទូទាត់ឆ្លងដែនតាម QR ដែល អនុញ្ញាតឱ្យអតិថិជនអាចប្រើកម្មវិធី KB PRASAC Mobile ដើម្បី ស្តុនទូទាត់ជាមួយបណ្តាហាងរបស់ពាណិជ្ជករដែលទទួលបាន Thai QR ដែលមានឡូហ្គោ PromptPay ក្នុងប្រទេសថៃ បានយ៉ាងងាយស្រួល និងមិនអស់កម្រៃសេវា។

តុលា

- ➔ ខេប៊ីប្រាសាក់ ចូលរួមឧបត្ថម្ភគម្រោង «សុវត្ថិភាពហិរញ្ញវត្ថុ» ដោយ បានគាំទ្រការបោះពុម្ពសៀវភៅកម្រងរៀនសូត្រស្តីពី ការពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។
- ➔ ខេប៊ីប្រាសាក់ ឧបត្ថម្ភក្នុងកម្មវិធីវេទិកាគណនេយ្យជាតិ ឆ្នាំ 2024 ដែលបានរៀបចំឡើងដោយនិយ័តករគណនេយ្យនិងសវនកម្ម នៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

➔ ខេប៊ីប្រាសាក់ ចូលរួមកម្មវិធីប្តូរក្រដាសប្រាក់រៀល ចាស់ ទុក រំហែក ពីធនាគារជាតិនៃកម្ពុជា ដោយមិនគិតកម្រៃសេវា និងផ្សព្វផ្សាយពីការ បើកគណនីឌីជីថល បានលុយ នៅតាមបណ្តាខេត្ត-រាជធានី ចំនួន 19 ។

➔ ខេប៊ីប្រាសាក់ ចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ 2024 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

➔ ខេប៊ីប្រាសាក់ ចូលរួមក្នុងកម្មវិធី «ទិវាសន្សំអាស៊ាន» ក្រោម ប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ» ។

វិទ្យុភាព

➔ ខេប៊ីប្រាសាក់ ផ្តល់ជូនពិសេស 50% លើតម្លាតអត្រាប្តូរប្រាក់ (spread) នៅបញ្ជី KB Kookmin Bank នៅព្រលានយន្តហោះ អ៊ិនឆន។

➔ ខេប៊ីប្រាសាក់ ចូលរួមឧត្តមព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារ នៅកម្ពុជា ដែលប្រព្រឹត្តទៅនៅក្នុងតំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ។

ថ្មី

➔ ខេប៊ីប្រាសាក់ បានដាក់ដំណើរការនូវបណ្តាញយទី 46 របស់ខ្លួន នៅសាលាបឋមសិក្សាទឹកដោរ ស្ថិតក្នុងភូមិទឹកដោរ ឃុំទឹកដោរ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

➔ ខេប៊ីប្រាសាក់ បានចូលរួមពិធីបុណ្យសមុទ្រដែលប្រារព្ធឡើងនៅ ខេត្តកំពត។

➔ ខេប៊ីប្រាសាក់ បានចូលរួមកម្មវិធីលើកគុណអង្គ នៅខេត្តសៀមរាប។

➔ ខេប៊ីប្រាសាក់ បានដាក់ឱ្យប្រើប្រាស់សេវាបង់ភាគទានបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់សហគ្រាស តាម KB PRASAC Mobile និង KB PRASAC Corporate ។

➔ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរព្រឹត្តិការណ៍ សាទរកម្ពុជា ដែល ជាការដង្ហែក្បួនដ៏មហាស្វាឡ រំលេចដោយទិដ្ឋភាពចុះពណ៌ រសរីក និង ថ្លៃប្រឌិត ដែលឆ្លុះបញ្ចាំងពីមោទនភាព សាមគ្គីភាព និងសមិទ្ធផលរបស់ កម្ពុជា។



បរិស្ថាន សង្គម និងអភិបាលកិច្ច



ការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ការអនុម័ត យល់ព្រមលើគោលនយោបាយគ្រប់គ្រងបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលគ្របដណ្តប់លើការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមនៃការផ្តល់ ប្រាក់កម្ចី និងប្រតិបត្តិការផ្ទៃក្នុង ដើម្បីសម្រេចតាមចក្ខុវិស័យនិងបេសកកម្ម របស់ធនាគារ។

តួនាទីគណៈគ្រប់គ្រង

ធនាគារ ខេប៊ីប្រាសាក់ បានចាត់តាំងគណៈកម្មការទទួលបន្ទុកបរិស្ថាន និងសង្គមដែលមានសមាជិកកពីគណៈគ្រប់គ្រង និងថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យបរិស្ថាននិងសង្គម។

ទំនួលខុសត្រូវចំពោះសង្គម

ធនាគារ ខេប៊ីប្រាសាក់ ទទួលស្គាល់ពីតួនាទីនិងទំនួលខុសត្រូវរបស់ ខ្លួនក្នុងកិច្ចគាំពារបុគ្គលិក អតិថិជន និងសហគមន៍ ដោយគោរពបទដ្ឋាន អនុវត្តន៍ដូចខាងក្រោម៖

- ធនាគារ ខេប៊ីប្រាសាក់ ប្រតិបត្តិដោយស្មើភាពនិងទំនួលខុសត្រូវ ចំពោះបុគ្គលិក។
- ធនាគារ ខេប៊ីប្រាសាក់ អភិវឌ្ឍនិងផ្តល់ផលិតផល សេវាកម្ម និងបង្កើត បណ្តាញចែកចាយដែលបំពេញតម្រូវការអតិថិជន។ លើសពីនេះ



ធនាគារ ខេប៊ីប្រាសាក់ ប្រតិបត្តិប្រកបដោយទំនួលខុសត្រូវក្នុងការផ្តល់ផលិតផលនិងសេវាកម្ម។

- ធនាគារ ខេប៊ីប្រាសាក់ ខ្វល់ខ្វាយនិងចាត់វិធានការដើម្បីជៀសវាង ឬ កាត់បន្ថយផលប៉ះពាល់ដល់សុខភាពសុវត្ថិភាព លក្ខខណ្ឌការងារ លទ្ធកម្មដីធ្លី និងការផ្លាស់ប្តូរទីលំនៅដោយមិនស្ម័គ្រចិត្តរបស់ សហគមន៍ក៏ដូចជាជនជាតិដើមភាគតិច។

ទំនួលខុសត្រូវចំពោះបរិស្ថាន

ធនាគារ ខេប៊ីប្រាសាក់ ខ្វល់ខ្វាយពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពអាជីវកម្មរបស់ខ្លួនទៅលើបរិស្ថាននិងភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុទាក់ទងនឹងបញ្ហាដូចខាងក្រោម៖

- ការអភិរក្សជីវចម្រុះ
- ប្រសិទ្ធផលធនធាន និងការបង្ការការបំពុល
- ការប្រែប្រួលអាកាសធាតុនិងការបន្សាំ

បញ្ជីមុខរបរ ឬ សកម្មភាពអាជីវកម្មហាមឃាត់

1. ផលិតកម្ម ឬ សកម្មភាពអាជីវកម្មទាំងឡាយណាដែលពាក់ព័ន្ធនឹងពលកម្មដែលមានគ្រោះថ្នាក់ ឬ ធ្វើអាជីវកម្មដោយប្រើប្រាស់កម្លាំងពលកម្មបង្ខំ ឬ ការប្រើប្រាស់ពលកម្មកុមារ។
2. ផលិតកម្ម ឬ ពាណិជ្ជកម្មអវុធ និងគ្រឿងផ្ទុះ។
3. ល្បែងស៊ីសង កាស៊ីណូ ពេស្យាចារ និងសហគ្រាសដែលមានសកម្មភាពស្រដៀងគ្នា។
4. ពាណិជ្ជកម្មសត្វព្រៃ ឬ ផលិតផលអំពីសត្វព្រៃដែលបានកំណត់ដោយច្បាប់។
5. ផលិតកម្ម ឬ ពាណិជ្ជកម្មសម្ភារៈវិទ្យុសកម្ម សកម្មភាពនេះមិនរាប់បញ្ចូលចំពោះការទិញឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ត្រួតពិនិត្យគុណភាព (ឧបករណ៍វាស់វែង) និងឧបករណ៍ណាមួយដែលធនាគារ ខេប៊ីប្រាសាក់ ចាត់ទុកថាប្រភពវិទ្យុសកម្មតិចតួចបំផុត និង/ឬ បានការពារគ្រប់គ្រាន់។
6. ផលិតកម្ម ឬ ពាណិជ្ជកម្មផលិតផល ឬ សកម្មភាពណាមួយដែលត្រូវបានចាត់ទុកថា ខុសច្បាប់ ឬ បទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ឬ អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ឬ ដែលជាម្ចាស់ត្រូវហាមឃាត់ជាអន្តរជាតិ ដូចជា ថ្នាំសម្លាប់សត្វល្អិត ថ្នាំកម្ចាត់ស្មៅដែលមានសារធាតុបំផ្លាញស្រទាប់អូហ្សូន ផលិតផលដែលផ្ទុកសារធាតុ PCBs ផលិតផលអំពីសត្វព្រៃដែលបញ្ញត្តដោយកិច្ចព្រមព្រៀង CITES ។
7. ផលិតកម្ម និងពាណិជ្ជកម្មលើផលិតផលណាដែលជាម្ចាស់ត្រូវការកាត់បន្ថយ ឬ ហាមឃាត់ជាអន្តរជាតិ ដែលធនាគារ ខេប៊ីប្រាសាក់ បានដឹងជាផ្លូវការ។

8. ផលិតកម្ម ឬ សេវាកម្ម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិហើយដែលត្រូវបានហាមឃាត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
9. សកម្មភាពដទៃផ្សេងទៀត ដែលមិនស្របទៅនឹងច្បាប់ ឬ នីយ័តកម្មនានានៃព្រះរាជាណាចក្រកម្ពុជា ឬ អនុសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិ។
10. ផលិតកម្ម ឬ ពាណិជ្ជកម្មឈើ ឬ ផលិតផលព្រៃឈើដទៃទៀតក្រៅពីព្រៃឈើដែលមានការគ្រប់គ្រងប្រកបដោយចីរភាព។
11. ផលិតកម្ម ឬ ពាណិជ្ជកម្មថ្នាំជក់។
12. ផលិតកម្ម ឬ ពាណិជ្ជកម្មភេសជ្ជៈមានជាតិអាល់កុល (លើកលែងស្រាបៀរ និងស្រាក្រហម)។
13. ផលិតកម្ម ឬ ពាណិជ្ជកម្ម ឬ សកម្មភាពអាជីវកម្មប្រើប្រាស់សារធាតុសរសៃដែលមិនអាចបំផ្លាញបាន។ សកម្មភាពនេះមិនអនុវត្តចំពោះការទិញ និងការប្រើប្រាស់ហ្វីប្រូស៊ីម៉ង់ត៍ដែលផ្ទុកសារធាតុសរសៃដែលមិនអាចបំផ្លាញបានក្នុងបរិមាណតិចជាង 20% ។
14. ប្រតិបត្តិការកាប់ឈើពាណិជ្ជកម្មសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ស្នូលព្រៃត្រូពិក។
15. ផលិតកម្ម ពាណិជ្ជកម្ម ការរក្សាទុក ឬ ការដឹកជញ្ជូនសារធាតុគីមីគ្រោះថ្នាក់ក្នុងបរិមាណច្រើន ឬ ក៏ការប្រើប្រាស់សារធាតុគីមីដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ក្នុងការធ្វើអាជីវកម្ម។ សារធាតុគីមីដែលមានគ្រោះថ្នាក់រួមមាន៖ ប្រេងសាំង ប្រេងកាត និងផលិតផលប្រេងផ្សេងទៀត។
16. ផលិតកម្ម ឬ ពាណិជ្ជកម្មឱសថ ដែលអន្តរជាតិកាត់បន្ថយ ឬ ហាមឃាត់។
17. ការនេសាទក្នុងដែនសមុទ្រដែលប្រើប្រាស់មងអូសអូនដែលមានប្រវែងលើសពី 2.5 គីឡូម៉ែត្រ។
18. ផលិតកម្ម ឬ សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ជនជាតិដើមភាគតិច ឬ មិនមែនជនជាតិដើមភាគតិច ឬ ដែលទាមទារតវ៉ាពីសំណាក់ជនជាតិទាំងនោះ ដោយគ្មានឯកសារយល់ព្រមពេញលេញពីជនជាតិទាំងនោះ។
19. ផលិតកម្ម ឬ សកម្មភាពចែកចាយព័ត៌មានដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ឬ ព័ត៌មានដែលផ្សាយពីការរើសអើងពូជសាសន៍។
20. ជំនួញកាកសំណល់ ឬ ផលិតផលកាកសំណល់ឆ្លងដែន។
21. គាំទ្រគម្រោងអាជីវកម្មវីជ្ជមានថ្មី ឬ ការពង្រីកអាជីវកម្មវីជ្ជមានថ្មីដែលមានស្រាប់។
22. គាំទ្រការសាងសង់រោងចក្រថាមពលអគ្គិសនី ដើរដោយផ្សងថ្មី ឬ ការពង្រីករោងចក្រថាមពលអគ្គិសនីដើរដោយផ្សងថ្មីដែលមានស្រាប់។

សូចនាករសង្គម និងអភិបាលកិច្ច

សូចនាករ	2020	2021	2022	2023	2024
អភិបាលកិច្ច					
ចំនួនសមាជិកក្រុមប្រឹក្សាភិបាល	9	6	7	7	7
ចំនួនអភិបាលឯករាជ្យ	3	3	3	3	3
គណៈកម្មការសវនកម្ម (% អភិបាលឯករាជ្យ)	40%	75%	75%	75%	75%
គណៈកម្មការគ្រប់គ្រងហានិភ័យ (% អភិបាលឯករាជ្យ)	33%	75%	75%	75%	75%
គណៈកម្មការតែងតាំង និងលាភការ (% អភិបាលឯករាជ្យ)	20%	75%	75%	75%	75%
ចំនួនគណៈគ្រប់គ្រង	7	5	8	10	10
គោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច	មាននិងអនុវត្តគោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច				
ការគ្រប់គ្រងធនធានមនុស្ស					
ចំនួនបុគ្គលិកសរុប	9,042	9,330	9,573	10,224	10,269
ចំនួនបុគ្គលិកជាស្រ្តី	1,842	1,948	2,037	2,325	2,439
ចំនួនថ្នាក់គ្រប់គ្រង	308	322	312	338	351
ចំនួនថ្នាក់គ្រប់គ្រងជាស្រ្តី	22	26	24	32	28
ចំនួនមន្ត្រីតំណាង	5,333	5,506	5,594	5,746	5,549
ចំនួនបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល	9,992	6,242	18,463	33,480	40,629
ផលប្រយោជន៍ផ្សេងៗ	កម្មវិធីថែរក្សាសុខភាព ការធានារ៉ាប់រងលើសុខភាពនិងគ្រោះថ្នាក់ មាតុភាព ប.ស.ស. និងផលប្រយោជន៍ផ្សេងៗទៀត				
ចំនួនបុគ្គលិកដែលបម្រើការងារ ≥ 1 ឆ្នាំ	8,004	8,269	8,643	9,179	9,568
ចំនួនបុគ្គលិកចាកចេញ	1,444	875	806	789	762
បរិយាប័ន្នហិរញ្ញវត្ថុ					
សង្កេតឥណទានសរុប (ដុល្លារអាមេរិក)	3,028,193,427	3,748,358,425	4,350,085,163	5,066,477,344	5,176,566,268
សង្កេតឥណទានក្រុម (ដុល្លារអាមេរិក)	377,042	178,644	101,891	44,292	0
សង្កេតឥណទានមិនបង្កើតប្រាក់ចំណូល (ដុល្លារអាមេរិក)	1,076,311,574	1,312,960,614	1,604,608,142	2,004,981,283	2,250,598,170
សង្កេតឥណទានសិក្សាអប់រំ (ដុល្លារអាមេរិក)	581,335	472,555	1,028,170	1,734,000	1,371,399
សង្កេតឥណទានកែលម្អគេហដ្ឋាន (ដុល្លារអាមេរិក)	346,941,003	453,670,525	580,109,380	719,774,489	862,516,258
សង្កេតឥណទានសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (ដុល្លារអាមេរិក)	3,027,671,850	3,747,777,989	4,343,929,301	4,696,798,258	4,307,888,630
សមតុល្យប្រាក់បញ្ញើសន្សំ (ដុល្លារអាមេរិក)	2,111,913,760	2,615,212,433	2,777,244,980	3,110,201,229	3,530,116,790
ចំនួនអតិថិជនបញ្ញើសន្សំសរុប	627,188	660,976	713,811	838,970	978,568
ចំនួនអតិថិជនឥណទានសរុប	442,833	465,149	502,094	548,810	575,951
ចំនួនអតិថិជនឥណទានជាស្រ្តី	348,435	362,630	389,769	422,527	441,746
ចំនួនអតិថិជនឥណទាននៅតំបន់ជនបទ	397,547	419,339	455,099	496,978	521,297
ចំនួនអតិថិជនឥណទានជាឯកត្តជន	441,836	464,681	501,846	548,701	575,951
ចំនួនអតិថិជនឥណទានជាសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម	442,714	465,111	501,993	544,070	448,091
ចំនួនអតិថិជនឥណទានថ្មី	92,460	80,589	94,252	64,414	83,035
ចំនួនការិយាល័យសាខា	182	182	182	192	188
ចំនួនការិយាល័យសាខាក្នុងទីជនបទ	134	134	132	135	135
ចំនួនអេធីអឹម និង ម៉ាស៊ីនដាក់ប្រាក់	141	141	163	239	288
ចំនួនអ្នកប្រើប្រាស់ ខេប៊ីប្រាសាក់ម៉ូបាល	31,139	56,723	168,791	459,388	562,439

ការទទួលខុសត្រូវផ្នែកសង្គមចំពោះអតិថិជន

ការថែរក្សាអតិថិជន	ប្រតិបត្តិតាម ក្រមប្រតិបត្តិគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បទដ្ឋាននៃការគ្រប់គ្រងលទ្ធផលបរិស្ថាន និងសង្គមជាសកល និងបទដ្ឋានការពារអតិថិជន				
ចំណាយសរុបសម្រាប់កម្មវិធីគ្រោះមហន្តរាយ (ដុល្លារអាមេរិក)	6,349	5,457	5,574	5,696	3,749
ចំនួនសរុបនៃបណ្តឹងដែលបានទទួល	461	479	612	694	2,171
ភាគរយនៃពាក្យបណ្តឹងរបស់អតិថិជនត្រូវបានដោះស្រាយ	93%	98%	99%	100%	100%
អត្រាអតិថិជនដែលបន្តប្រើប្រាស់សេវាខេប៊ីប្រាសាក់	86.91%	87.79%	89.76%	96.88%	91.15%

ការទទួលខុសត្រូវផ្នែកសង្គមចំពោះសហគមន៍

គម្រោងបណ្តុះបណ្តាល (អគារ)	41	42	44	45	46
ចំនួនអ្នកប្រើប្រាស់បណ្តាលជាសិស្ស	141,005	141,265	170,787	171,102	171,385
ចំណាយសម្រាប់ការងារសង្គម (ដុល្លារអាមេរិក)	707,271	213,285	319,110	786,369	140,104

ការទទួលខុសត្រូវបរិស្ថាន

ការប្រើប្រាស់ឥន្ធនៈ (ដុល្លារអាមេរិក/បុគ្គលិកម្នាក់)	422	412	457	483	495
ការប្រើអគ្គិសនី (ដុល្លារអាមេរិក/បុគ្គលិកម្នាក់)	137	122	126	138	171
ទំហំនៃការផ្តល់ឥណទានបែកចែក (ដុល្លារអាមេរិក)	មិនបានវាស់វែង	51,809,860	1,224,944	42,077,134	51,961,558
ចំនួននៃការផ្តល់ឥណទានបែកចែក	មិនបានវាស់វែង	4,944	325	2,192	2,413
ផលប៉ះពាល់ឥណទានស្ថិតក្នុងបញ្ជីអាជីវកម្មហាមឃាត់	0.0%	0.0%	0.0%	0.0%	0.0%
ផលប៉ះពាល់ឥណទានស្ថិតក្នុងបញ្ជីមិនផ្តល់ហិរញ្ញប្បទានរបស់ ADB	n/a	n/a	n/a	0.0%	0.0%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមស្តង់ដារ	69.1%	77.1%	59.1%	28.6%	36.2%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមទាប	27.6%	20.9%	38.8%	70.1%	63.3%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមមធ្យម	3.2%	2.0%	2.1%	1.3%	0.5%
ផលប៉ះពាល់ឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមខ្ពស់	0.0%	0.0%	0.0%	0.0%	0.0%



បរិបទហិរញ្ញវត្ថុ

សូចនាករ	2020	2021	2022	2023	2024
ទ្រព្យសកម្ម	3,616,326,545	4,320,518,149	4,799,016,850	5,664,296,715	5,642,456,751
ផលលើទ្រព្យសកម្ម	3.24%	3.92%	3.98%	1.66%	1.69%
ផលលើមូលធន	23.43%	26.07%	23.70%	9.10%	8.69%
អនុបាតចំណាយប្រតិបត្តិការ (% នៃទ្រព្យសកម្ម)	2.71%	2.70%	2.63%	2.26%	2.32%
អនុបាតចំណាយហិរញ្ញវត្ថុ (% នៃទ្រព្យសកម្ម)	5.88%	5.26%	5.38%	6.15%	5.97%
អនុបាតភាពគ្រប់គ្រាន់លើប្រតិបត្តិការ	143.16%	158.66%	159.50%	119.14%	119.49%
ទិន្នផលពីសម្លៀកឥណទាន	15.96%	15.32%	14.97%	14.13%	13.69%
អនុបាតកម្ចីលុបចេញពីបញ្ជីក្នុងអំឡុងពេលបរិច្ឆេទ	0.00%	0.22%	0.49%	0.49%	0.69%
អនុបាតចំណាយសំវិធានធន	0.70%	0.37%	0.42%	2.35%	2.14%

ប្រាក់ចំណូលគ្រួសាររបស់អតិថិជនខេប៊ីប្រាសាក់

ចំណូលគ្រួសារប្រចាំឆ្នាំ *	2021	2022	2023	2024*
ចំណូលទាប (តិចជាង 4,670 ដុល្លារអាមេរិក)	0.52%	4.95%	7.81%	23.24%
ចំណូលមធ្យមកម្រិតទាប (4,670 ដុល្លារអាមេរិក ដល់ តិចជាង 18,301 ដុល្លារអាមេរិក)	33.85%	52.60%	55.47%	58.75%
ចំណូលមធ្យមកម្រិតខ្ពស់ (18,301 ដុល្លារអាមេរិក ដល់ តិចជាង 56,786 ដុល្លារអាមេរិក)	41.67%	28.39%	24.48%	13.57%
ចំណូលខ្ពស់ (ចាប់ពី 56,786 ដុល្លារអាមេរិក)	23.96%	14.06%	12.24%	4.44%

* អនុលោមតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោកតាមកម្រិតចំណូល ឆ្នាំសារពើពន្ធ 2024



កិច្ចការងារសង្គម

កម្មវិធីជំនួយសង្គ្រោះបន្ទាន់

កម្មវិធីជំនួយសង្គ្រោះបន្ទាន់ជាផលិតផលមិនមែនហិរញ្ញវត្ថុដែលធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនអតិថិជនដើម្បីជួយសម្រួលអតិថិជនទប់ទល់នឹងគ្រោះថ្នាក់ និងភ័យបត់ផ្សេងៗ ជាពិសេសភាពអន្តរាយនៃការប្រែប្រួលអាកាសធាតុ។ គិតត្រឹមដំណាច់ឆ្នាំ 2024 នេះ កញ្ចប់ជំនួយសង្គ្រោះបន្ទាន់សរុបជាទឹកប្រាក់ 55,681 ដុល្លារអាមេរិក ត្រូវបានផ្តល់ជូនអតិថិជនដែលរងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ អគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ។

គម្រោងបណ្តាលយនិងអគារសិក្សា



47 បណ្ណាល័យ និង សាលារៀន



447,106 ប្រជាពលរដ្ឋ



14 ខេត្ត



108,992 គ្រួសារ



1,842,941 ដុល្លារអាមេរិក

ការចំណាយវិនិយោគគម្រោងរយៈពេល 14 ឆ្នាំ



171,501 ចំនួនសិស្សប្រើប្រាស់បណ្ណាល័យ

សកម្មភាពការងារសង្គមផ្សេងៗ

- ចូលរួមផ្តល់មូលនិធិសម្រាប់អនុវត្តសាកល្បងគម្រោងចំណេះដឹង ហិរញ្ញវត្ថុតាមសាលារៀន។
- ផ្តល់មូលនិធិសម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាលសហគ្រិនស្ត្រី។
- ចូលរួមផ្តល់មូលនិធិសម្រាប់លើកកម្ពស់ប្រាក់រៀល។
- ឧបត្ថម្ភថវិកានិងសម្ភារៈជូនសាលារៀននិងសិស្សានុសិស្ស។
- ឧបត្ថម្ភការរៀបចំដំណើរទស្សនកិច្ចសិស្សានុសិស្សនៅសារមន្ទីរព្រះ ស្រីព្យាសានវ៉ាន។
- ផ្តល់មូលនិធិជូនកាកបាទក្រហមកម្ពុជាក្នុងក្របខណ្ឌ នៃការងារស្ម័គ្រ ចិត្តនិងសកម្មភាពមនុស្សធម៌។
- ឧបត្ថម្ភកម្មវិធី Cybersecurity Day ដែលរៀបចំដោយសមាគម ធនាគារនៅកម្ពុជា។
- ឧបត្ថម្ភគាំទ្រការវះកាត់សម្រាប់កុមារដែលមានជំងឺបេះដូងនៅកម្ពុជា។
- ចូលរួមផ្តល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
- ចូលរួមឧបត្ថម្ភសន្និសីទធនាគារនៅកម្ពុជាដែលរៀបចំដោយសមាគម ធនាគារនៅកម្ពុជា។
- ចូលរួមឧបត្ថម្ភសមាគមធនាគារនៅកម្ពុជាសម្រាប់គម្រោងសុវត្ថិភាព ហិរញ្ញវត្ថុសហគមន៍។

ការត្រួតពិនិត្យផ្ទៃក្នុង

ការត្រួតពិនិត្យផ្ទៃក្នុង ជាកត្តាមូលដ្ឋានដែលជួយឱ្យប្រតិបត្តិការប្រចាំថ្ងៃរបស់ស្ថាប័នទទួលបានជោគជ័យ។ កិច្ចការនេះជួយឱ្យស្ថាប័នសម្រេចបាននូវគោលដៅអាជីវកម្មរបស់ខ្លួន។ ការត្រួតពិនិត្យផ្ទៃក្នុងទន់ខ្សោយ ឬ គ្មានប្រសិទ្ធភាពបានធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទទួលបានការខាតបង់។

ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺជាសេរីនៃដំណើរការជាក់ស្តែងជាជាងរចនាសម្ព័ន្ធរូបិ ហើយត្រូវបានអនុវត្តយ៉ាងសកម្មនៅទូទាំងគ្រឹះស្ថានទាំងមូល។ គោលនយោបាយ និងនីតិវិធីផ្សេងៗដែលមានគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាភិបាល។

អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានប្រតិបត្តិការ ដែលជាខ្សែការពារទីពីរនៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នា ហើយដាក់ឱ្យស្ថិតនៅក្រោមគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល ដែលមានសមាជិកឯករាជ្យរបស់ក្រុមប្រឹក្សាភិបាលម្នាក់ជាប្រធាន ដើម្បីធានាឱ្យបានភាពឯករាជ្យនៃមុខងារទាំងពីរនេះ។

បន្ថែមពីនេះ ប្រព័ន្ធ Anti-Money Laundering System និងប្រព័ន្ធ MIS- Internal Control System ក៏ត្រូវបានបំពាក់ និងដាក់ឱ្យដំណើរការដោយជោគជ័យចាប់តាំងពីខែមករា ឆ្នាំ 2024 រហូតមក ដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ខេប៊ីប្រាសាក់ថែមមួយកម្រិតទៀត។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលជាខ្សែការពារទី 3 នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2001 ជាមួយនឹងតួនាទី និងការទទួលខុសត្រូវច្បាស់លាស់សម្រាប់ការផ្តល់ការវាយតម្លៃឯករាជ្យលើភាពគ្រប់គ្រាន់ ប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានអនុវត្តដោយថ្នាក់គ្រប់គ្រង។ នាយកដ្ឋាននេះស្ថិតនៅក្រោមគណៈកម្មការសវនកម្មរបស់ក្រុមប្រឹក្សាភិបាលដែលដឹកនាំដោយសមាជិកឯករាជ្យផ្សេងម្នាក់ទៀតនៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានសវនកម្មផ្ទៃក្នុងគោរពតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្តីពី «ការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ» ទាក់ទងនឹងរចនាសម្ព័ន្ធសវនកម្មផ្ទៃក្នុង គោលបំណងនៃមុខងារសវនកម្មផ្ទៃក្នុងធនធានសវនកម្ម វិធីសាស្ត្រ និងនីតិវិធី។ លើសពីនេះ នាយកដ្ឋានធ្វើសវនកម្មស្របតាមបទដ្ឋានអន្តរជាតិសម្រាប់ការអនុវត្តសវនកម្មផ្ទៃក្នុងដោយវិជ្ជាជីវៈ។

ការបែងចែកភារកិច្ចមួយដ៏សមស្រប និងក្របខ័ណ្ឌនៃទំនាស់ផលប្រយោជន៍ ត្រូវបានកំណត់ និងអនុវត្តដោយត្រឹមត្រូវចំពោះគ្រប់ផ្នែកនៃសកម្មភាពរបស់ស្ថាប័ន ជាពិសេសនៅក្នុងអគ្គនាយកដ្ឋានអាជីវកម្មដែលជាខ្សែការពារទី 1 នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុង។ គោលនយោបាយ និងនីតិវិធីត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដើម្បីបង្ការហានិភ័យ។ បុគ្គលិកទាំងអស់មានទំនួលខុសត្រូវក្នុងការគោរព និងអនុវត្តគោលនយោបាយ និងនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។ ទន្ទឹមនឹងនេះពួកគេត្រូវតែធ្វើទំនាក់ទំនងទៅថ្នាក់លើអំពីការមិនអនុលោមភាព ឬ ការរំលោភលើគោលនយោបាយ។ បុគ្គលិកទាំងអស់មានទំនួលខុសត្រូវគ្រប់គ្រងហានិភ័យរបស់ខេប៊ីប្រាសាក់។ គណៈគ្រប់គ្រង នាយកនាយកដ្ឋាន នាយកភូមិភាគ នាយកសាខា និងបុគ្គលិកទាំងអស់ អនុវត្តការត្រួតពិនិត្យផ្ទៃក្នុង និងគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការប្រចាំថ្ងៃ។

នៅដំណាច់ឆ្នាំ 2024 នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានបុគ្គលិកជំនាញចំនួន 129 រូប ក្នុងនោះមាន 112 រូប បម្រើការនៅតាមការិយាល័យភូមិភាគ/សាខា។ នាយកដ្ឋាននឹងផ្លាស់ប្តូរទីតាំងការងាររបស់សវនករផ្ទៃក្នុងតាមភូមិភាគគ្រប់ពេលប្រសិនបើនាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុងបារម្ភអំពីប្រសិទ្ធភាពនៃការងារសវនកម្ម និង/ឬ ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍។ សវនករភូមិភាគតែងធ្វើការត្រួតពិនិត្យជាប្រចាំលើគុណភាពសម្លៀកឥណទាន ការគ្រប់គ្រងសាច់ប្រាក់ គណនីបញ្ញើសន្សំ ប្រតិបត្តិការផ្ទេរប្រាក់ ប្រតិបត្តិការដាក់-ដកប្រាក់ គុណភាពសេវាបម្រើអតិថិជន ការវាស់ស្ទង់កម្រិតយល់ដឹងរបស់បុគ្គលិកទៅលើការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្ម និងការចំណាយទូទៅរបស់សាខា។

ក្នុងឆ្នាំ 2024 នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបញ្ចប់ 1,593 កិច្ចការងារសវនកម្ម ដោយគ្របដណ្តប់ការធ្វើសវនកម្មលើគ្រប់ប្រតិបត្តិការសំខាន់ៗ និងធ្វើការស៊ើបអង្កេតលើសកម្មភាពជាក់លាក់មួយចំនួន។ សវនករផ្ទៃក្នុងភូមិភាគបានចុះពិនិត្យចំនួន 95,111 គណនីឥណទាន ស្មើនឹង 14.76% នៃចំនួនគណនីឥណទានសរុបដើម្បីវាយតម្លៃគុណភាពឥណទានបញ្ជាក់ពីសមតុល្យប្រាក់កម្ចីនៅជំពាក់ និងដើម្បីផ្ទៀងផ្ទាត់ថាការបញ្ចេញឥណទានអនុលោមតាមគោលនយោបាយនានារបស់ស្ថាប័ន បទដ្ឋានការពារអតិថិជន និងបទដ្ឋានជាសកលក្នុងការគ្រប់គ្រងលទ្ធផលបរិស្ថាន និងសង្គម។

ធនាគារ ខេប៊ីប្រាសាក់ ម.ក
ទទួលបានវិញ្ញាបនបត្រអនុលោមតាមការពិពន្ធ
ប្រភេទ «**មាស**» សម្រាប់ឆ្នាំ ២០២៤ ~ ២០២៥
ពីអគ្គនាយកដ្ឋានពន្ធដារ



របាយការណ៍ហិរញ្ញវត្ថុ
ធនាគារ ខេប៊ីប្រាសាក់ ម.ក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល

១ – ៤

របាយការណ៍សវនករឯករាជ្យ

៥ – ៨

របាយការណ៍ហិរញ្ញវត្ថុ៖

 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

៩

 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

១០

 របាយការណ៍បម្រែបម្រួលមូលធន

១១

 របាយការណ៍លំហូរសាច់ប្រាក់

១២

 កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១៣ – ៩៩

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរបស់ ធនាគារ ខេប៊ីប្រាសាក់ ម.ក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាបុត្រសម្ព័ន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Kookmin Bank Co., Ltd., ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋកូរ៉េ។

យោងតាមលិខិតលេខ ៨៧.០២៣.១១២៥ ឆ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) បានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា ចំពោះការរួមបញ្ចូលគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ធនាគារ) បានទទួលលិខិតលេខ ១២០៧ ព.ណ ចបព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ពីក្រសួងពាណិជ្ជកម្ម សម្រាប់ការអនុម័តលើការចុះបញ្ជី បន្ទាប់ពីរួមបញ្ចូលគ្នា។

សកម្មភាពអាជីវកម្មបឋម

សកម្មភាពអាជីវកម្មបឋមរបស់ធនាគារ គឺផ្តល់លទ្ធភាពដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៃប្រទេសកម្ពុជា ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យកណ្តាលរបស់ខ្លួន នៅរាជធានីភ្នំពេញ និងសាខាផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញក្នុងរបាយការណ៍ ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗនៅលើទំព័រទី ១០ ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនបានបង់របស់ធនាគារទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធទៅនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការកាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាពិតជាឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យគ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសាវ័ន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសាវ័ន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក ឬ
- ខ. មិនមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសាវ័ន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានបញ្ជាក់នៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានឯនូវ ផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍ នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលមានផល ប៉ះពាល់ជាសារវន្តចំពោះលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាម ដូចខាងក្រោម៖

- | | |
|------------------------|---|
| ១. លោក KANG Nam Che | ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤) |
| ២. លោក JUN Kwi Sang | ប្រធានក្រុមប្រឹក្សាភិបាល (លាលបនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤) |
| ៣. លោក CHUNG Hui Tae | អភិបាល (លាលបនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤) |
| ៤. លោក KIM Hyeun Jong | អភិបាល (តែងតាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និង
លាលបនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤) |
| ៥. លោក KIM Hyun Rae | អភិបាល (តែងតាំងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤) |
| ៦. លោក វ៉ុ សមរឿន | អភិបាល |
| ៧. លោក CHOI Dong Hyun | អភិបាល |
| ៨. លោក LEE Kyung Cheon | អភិបាលឯករាជ្យ |
| ៩. លោក PAK Jaehong | អភិបាលឯករាជ្យ |
| ១០. លោក ថ័ន្ទ សុផល | អភិបាលឯករាជ្យ |

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និង ប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- ii) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការ បង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបាន ត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមាន លក្ខណៈសមស្របក្នុងការសន្មតថា ធនាគារនឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង

- v) គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសាធារណៈទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាធារណៈទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំរបស់ធនាគារ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក KANG Nam Che
ប្រធានក្រុមប្រឹក្សាភិបាល



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥



**របាយការណ៍សវនករឯករាជ្យ
ជូនភាគទុនិកធនាគារ ខេប៊ីប្រាសាក់ ម.ក**

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា របាយការណ៍ហិរញ្ញវត្ថុ) បានបង្ហាញ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាធារណៈនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសាធារណៈ និងព័ត៌មានពន្យល់ ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែម ទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និង សវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែល កំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានវត្តមានទៅតាមតម្រូវការរបស់ធនាគារជាតិនៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ប្រសិនបើយើងខ្ញុំសង្ឃឹមថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យច្រៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។



ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ចារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករ ដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជា ការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែកើតជាជំនុំនូវការរាយការណ៍ ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបាន ចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថា វាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែង បន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយពាក់ព័ន្ធនឹងវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំង នោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិ យោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកម្រិតមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វា មានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនាដោយសារការក្លែងបន្លំមែន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីពាក់ព័ន្ធនឹងវិធីសវនកម្មដែលសម ស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រង អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាព័ត៌មានភាពមិនច្បាស់លាស់ជាសារវន្តដែល បានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យ ជាដុំកំភួនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំ សន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយ ការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាង ព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវ ធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។



- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសាវ័ន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

៥. ក្រុមហ៊ុន ប្រាយច័ក្ខីអម្បូរខុកេស (ខេមបូឌា)




គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

	កំណត់ សម្គាល់	៣១ ធ្នូ ២០២៤		៣១ ធ្នូ ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	៥	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៥៤	៥៤៥.៩៨៤.៨៦៥	២.២៣០.៣៤៨.១៧៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩
ឥណទាន និងបុរេប្រទានអតិថិជន	៧	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI		៥៣.៧៥៥	២១៦.៣៦៤	៥៣.៧៥៥	២១៩.៥៨៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១២.៣០៦.៦៥៥	៤៩.៥៣៤.២៨៦	១៣.៨២៣.៧០២	៥៦.៤៦៩.៨២៣
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៩	២០.២៩០.០១៦	៨១.៦៦៧.៣១៤	១៩.៥៦២.១០៩	៧៩.៩១១.២១៥
ទ្រព្យសកម្មអរូបី	១០	៣០.៨០២.១៥៥	១២៣.៩៧៨.៦៧៤	១៦.៤៨០.២៩៣	៦៧.៣២១.៩៩៧
ពន្ធពន្យារជាទ្រព្យសកម្ម	១១	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២
ទ្រព្យសកម្មផ្សេងៗ	១២	៥.០១០.៦៧៨	២០.១៦៧.៩៧៩	៨.២១៦.០៣២	៣៣.៥៦២.៤៩១
ទ្រព្យសកម្មសរុប		៥.៦៤២.៤៥៦.៧៥១	២២.៧១០.៨៨៨.៤២២	៥.៦៦៤.២៩៦.៧១៥	២៣.១៣៨.៦៥២.០៨១
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៨.៦៤៨.២៩៦
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥
ប្រាក់កម្ចី	១៥	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១
បំណុលកកស្ទះ	៩	២០.៥០៥.៩៧៥	៨២.៥៣៦.៥៤៩	១៩.៩២២.៥៩១	៨១.៣៨៣.៧៨៤
ពន្ធលើប្រាក់ចំណូលត្រូវបង់	១៦	៦.៦៤០.៧២២	២៦.៧២៨.៩០៦	២២.៥៣៨.៧៥៤	៩២.០៧០.៨១០
សិទ្ធិធនធានសម្រាប់អត្ថប្រយោជន៍បុគ្គលិក	១៧	៥១៩.២៩៦	២.០៩០.១៦៦	៤១១.៧៣១	១.៦៨១.៩២១
បំណុលផ្សេងៗ	១៨	១១.៦២៧.៥៦៩	៤៦.៨០០.៩៦៥	១០.៨៧១.៦០៤	៤៤.៤១០.៨០២
បំណុលបន្ទាប់បន្សំ	១៩	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
បំណុលសរុប		៤.៤៩១.៩៣៩.៩០៨	១៨.០៨០.០៥៨.១២៩	៤.៦០៩.៥៤៤.៦៣៣	១៨.៨២៩.៩៨៩.៨២៦
មូលធន					
ដើមទុន	២០	៦០០.០០០.០០០	២.៤០០.០០០.០០០	៦០០.០០០.០០០	២.៤០០.០០០.០០០
ទុនបម្រុង	២១	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤
ចំណេញរក្សាទុក		៤១៥.៩១៩.០៤២	១.៧២៨.៦៤៣.៣៧៧	៣៥៨.២៦០.៦៦០	១.៤៩២.១៦៣.២១០
ទុនបម្រុងតាមច្បាប់	២២	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២	៤.៥៤៦.៦២៦	១៨.០៦៨.១១៧
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	(៣៧.០៣៨.៥៦០)	-	៣០.៦៥១.៧៤៤
មូលធនតាមកម្មសរុប		១.១៥០.៥១៦.៨៤៣	៤.៦៣០.៨៣០.២៩៣	១.០៥៤.៧៥២.០៨២	៤.៣០៨.៦៦២.២៥៥
បំណុល និងមូលធនសរុប		៥.៦៤២.៤៥៦.៧៥១	២២.៧១០.៨៨៨.៤២២	៥.៦៦៤.២៩៦.៧១៥	២៣.១៣៨.៦៥២.០៨១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ៩៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

បទដ្ឋាន ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលសេដ្ឋកិច្ច
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

	កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		រដ្ឋបាល	ការងារ	រដ្ឋបាល	ការងារ
ចំណូលការប្រាក់	២៣	៧០៤.៧៩៣.០៦១	២.៨៦៩.២១២.៥៥១	៦៦៧.៧១២.៦២៣	២.៧៤៤.២៩៨.៨៨១
ចំណាយការប្រាក់	២៣	(៣៣៤.២៣១.១៥២)	(១.៣៦០.៦៥៥.០២០)	(៣១៩.០៨៧.៣៦១)	(១.៣១១.៤៤៩.០៥៤)
ចំណូលការប្រាក់សុទ្ធ		៣៧០.៥៦១.៩០៩	១.៥០៨.៥៥៧.៥៣១	៣៤៨.៦២៥.២៦២	១.៤៣២.៨៤៩.៨២៧
ចំណូលកម្រៃជើងសារ	២៤	១.៧៩២.៦៩១	៧.២៩៨.០៤៥	១.៨២៤.៩៩៩	៧.៥០០.៧៤៦
ចំណាយកម្រៃជើងសារ	២៤	(៣.៣៤០.៤២៦)	(១៣.៥៩៨.៨៧៤)	(២.៦៧៤.៧៣៣)	(១០.៩៩៣.១៥៣)
ចំណូលកម្រៃជើងសារសុទ្ធ		(១.៥៤៧.៧៣៥)	(៦.៣០០.៨២៩)	(៨៤៩.៧៣៤)	(៣.៤៩២.៤០៧)
ចំណូលផ្សេងៗ		២១៨.៧៤៣	៨៩០.៥០៣	៣៣០.៦៩៣	១.៣៥៩.១៤៧
ចំណេញសុទ្ធពីការប្តូរប្រាក់ប័ណ្ណ		៤.៨២៦.៣២២	១៩.៦៤៧.៩៥៧	២.៤៥១.៧១២	១០.០៧៦.៥៣៧
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		៣៧៤.០៥៩.២៣៩	១.៥២២.៧៩៥.១៦២	៣៥០.៥៥៧.៩៣៣	១.៤៤០.៧៩៣.១០៤
ខាតពីការថយចុះតម្លៃឥណទាន	២៥	(១២២.៦៧២.១២៣)	(៤៩៩.៣៩៨.២១៣)	(១២៣.១០២.៨៦៨)	(៥០៥.៩៩២.៧៨៧)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		២៥១.៣៨៧.១១៦	១.០២៣.៣៩៦.៩៤៩	២២៧.៤៥៥.០៦៥	៩៣៤.៨០០.៣១៧
ចំណាយបុគ្គលិក	២៦	(៩៥.១៣២.២៧១)	(៣៨៧.២៩៩.៧៥៩)	(៨៦.៧៨៣.៦៤២)	(៣៥៦.៥១៦.៣៥៩)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៧	(១២.៧៨៤.៤៦៩)	(៥២.០៦១.៨៥៧)	(៧.៦៩៦.៦៤០)	(៣១.៦៣៣.១៩០)
ចំណាយប្រតិបត្តិការផ្សេងៗ	២៨	(២៣.៤២១.១៩២)	(៩៥.៣៤៧.៦៧៣)	(២៣.៦៧៣.៨០៦)	(៩៧.២៩៩.៣៤៣)
ចំណេញមុនពន្ធលើប្រាក់ចំណូល		១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០	១០៩.៣៨០.៩៧៧	៤៨៩.៣៩១.៤១៥
ចំណាយពន្ធលើប្រាក់ចំណូល	២៩(a)	(២៤.២៧២.៤២៣)	(៩៨.៨២៩.៣១៨)	(២២.៤២០.៣៩៣)	(៩២.១៨៧.៨១៥)
ចំណេញក្នុងឆ្នាំ		៩៥.៧៦៨.៧៦១	៣៨៩.៨៥៨.៣៤២	៨៦.៩៦០.៥៨៤	៣៩៧.២០៣.៦០០
ចំណូលសេដ្ឋកិច្ចផ្សេងៗ					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត		-	(៦៧.៦៩០.៣០៤)	-	(២០.០១៤.២២៦)
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	(៦៧.៦៩០.៣០៤)	-	(២០.០១៤.២២៦)
ខាតលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធចេញ		-	(៦៧.៦៩០.៣០៤)	-	(២០.០១៤.២២៦)
ចំណូលសេដ្ឋកិច្ចសរុបក្នុងឆ្នាំ		៩៥.៧៦៨.៧៦១	៣២២.១៦៨.០៣៨	៨៦.៩៦០.៥៨៤	៣៣៧.២២៩.៣៣៨
ចំណេញរបស់៖					
ម្ចាស់ធនាគារ		៩៥.៧៦៨.៧៦១	៣៨៩.៨៥៨.៣៤២	៨៦.៩៦០.៥៨៤	៣៩៧.២០៣.៦០០
ចំណូលសេដ្ឋកិច្ចសរុបរបស់៖					
ម្ចាស់ធនាគារ		៩៥.៧៦៨.៧៦១	៣២២.១៦៨.០៣៨	៨៦.៩៦០.៥៨៤	៣៣៧.២២៩.៣៣៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ៩៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ផ.ក

ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုရေးဝန်ဆောင်မှုများ
 ဖြစ်ပေါ်စေရန် အားပေးခြင်း

[illegible]

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ៩៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

បណ្តាញ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	បញ្ជីបញ្ជី	ពាន់រៀល	បញ្ជីបញ្ជី	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
សាច់ប្រាក់បានពី/ប្រើប្រាស់ប្រតិបត្តិការ	៣១(ក)	២៥៧.៨៩៤.៩៥៤	១.០៤៩.៨៩០.៣៩៩	(៣០៤.៦៦៤.១០៣)
ការប្រាក់បានទទួល		៦៩៩.៩៦០.០០១	២.៨៤៩.៥៣៧.១៦៤	៦៩៩.៧២៨.៧១៩
ការប្រាក់បានបង់		(៣២៨.៩៥៥.៥៩៧)	(១.៣៣៩.១៧៨.២៣៥)	(២៨៥.៩៩១.៦៣២)
ពន្ធលើប្រាក់ចំណូលបានបង់	១៦	(២៩.៣៣៦.៣៣៩)	(១១៩.៤២៨.២៣៦)	(៤៧.២៤១.៩៤៨)
អត្ថប្រយោជន៍បុគ្គលិកបានបង់		(៤.៣៦១.៤៣៦)	(១៧.៧៥៥.៤០៦)	(៤.៨២៤.៧៨៩)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៥៩៥.២០១.៥៨៣	២.៤២៣.០៦៥.៦៤៦	៦៩៩.៨៩១.៥៦៤
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨	(៣.៦៥៨.៨៩៨)	(១៤.៨៩៥.៣៧៤)	(១០.៥៩៤.៦៣១)
ការទិញទ្រព្យសកម្មអរូបី	១០	(១៦.១៧៨.០០៨)	(៦៥.៨៦០.៦៧១)	(១៥.៥៥៧.៤៧២)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(២៦.៤៩២)	(១០៧.៨៤៩)	-
ការវិនិយោគ NCD		(៨.៨០៥.៣៧៤)	(៣៥.៨៤៦.៦៧៨)	(៥.៥២១.៦៦២)
ការប្រមូលប្រាក់ពីការវិនិយោគ NCD		៥.៦៥០.៨២៩	២៣.០០៤.៥២៥	៥៤៥.៣១៦
ប្រាក់កម្ចីជនបានលើដើមទុន		៧.៥០០.០០០	៣០.៥៣២.៥០០	(២៧.៥០០.០០០)
សាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ		(១៥.៥១៧.៩៨៣)	(៦៣.១៧៣.៥៤៧)	(២៤០.៩៦២.៩២៥)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥	៤២៧.៦៨៣.៣០៧	១.៧៤១.០៩៨.៧៤៣	៧៨១.៣៨៣.៤៦១
ការទូទាត់សងប្រាក់កម្ចី		(៩៣២.២៦៧.៧៩១)	(៣.៧៩៥.២៦២.០១៤)	(២.៩៤៦.៦៨៩.៥៨៣)
ការទូទាត់សងបំណុលបន្ទាប់បន្សំ	១៩	(២០.៥០០.០០០)	(៨៣.៤៥៥.៥០០)	(៣៨.៥០០.០០០)
ការទូទាត់សញ្ញាបណ្ណត្រូវបង់		-	-	(៣០.៩១១.៣០០)
ការទូទាត់ប្រាក់ដើមនៃកតិកាសន្យា		(៧.០៤០.៦៧៧)	(២៨.៦៦២.៥៩៦)	(២៤.១៨១.០៧៩)
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		(៥៣២.១២៤.១២១)	(២.១៦៦.២៨១.៣៦៧)	(៤៥.៦៦៤.០៨០)
កំណើន/(កំហុស) សាច់ប្រាក់ និងសាច់ប្រាក់				
សមមូលសុទ្ធ		៤៧.៥៥៨.៥១៩	១៩៣.៦១០.៧៣២	(៥២.៧៣៣.៦៨៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨	៨១០.៤៣៧.៥០១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលពីការរួមបញ្ចូលតាមផ្លូវ				
ច្បាប់ជាមួយធនាគារ គូកម្រីន កម្ពុជា កីអិលស៊ី		-	-	៨០.២៨៦.៧៥៨
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	(១៥.៧៤៤.៤៨៨)	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	២២៥.៩៤៦.៥៨៧	១.១០០.៨៤៧.០២២	៩២២.៩៩១.៨០៨

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ បានលាតត្រដាងក្នុងកំណត់សម្គាល់ផ្សេងៗ មានដូចខាងក្រោម៖

- ការទិញទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ - កំណត់សម្គាល់ ៩។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ៩៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១. ព័ត៌មានទូទៅ

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) គឺជាធនាគារពាណិជ្ជមានអាជ្ញាបណ្ណដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០១១៥៧ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ២១២ ផ្លូវលេខ ២៧១ សង្កាត់ ទួលទំពូង ២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

យោងតាមលិខិតលេខ ៨៧.០២៣.១១២៥ ឆ.ត ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) បានទទួលការអនុម័តពីធនាគារជាតិ នៃ កម្ពុជា ចំពោះការរួមបញ្ចូលគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។

ធនាគារ ខេប៊ីប្រាសាក់ ម.ក (ធនាគារ) បានទទួលលិខិតលេខ ១២០៧ ព.ណ ចបព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ពីក្រសួងពាណិជ្ជកម្ម សម្រាប់ការអនុម័តលើការចុះបញ្ជី បន្ទាប់ពីរួមបញ្ចូលគ្នា។

ធនាគារគឺជាបុត្រសម្ព័ន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Kookmin Bank Co., Ltd., (KB) ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋកូរ៉េ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់លទ្ធភាពដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៃប្រទេសកម្ពុជា ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងសាខាផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាធារណៈ

កំណត់សម្គាល់នេះផ្តល់នូវបញ្ជីនៃគោលការណ៍គណនេយ្យជាសាធារណៈ ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុនៃឧបករណ៍មូលធនដែលវាស់វែងតាមតម្លៃសមស្រប។

ធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលវែង។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាធារណៈ (ត)

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មាន មានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពីរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

២.២ ស្តង់ដាគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

(ក) ស្តង់ដាគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដា និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ៖

- ការធ្វើចំណាត់ថ្នាក់បំណុលជាបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង ឬ បំណុលរយៈពេលវែងដែលមានលក្ខខណ្ឌ - វិសោធនកម្ម CIAS 1
- បំណុលភតិសន្យាក្នុងការលក់ និងជួលត្រឡប់មកវិញ - វិសោធនកម្ម CIFRS 16 និង
- ការរៀបចំហិរញ្ញប្បទានសម្រាប់អ្នកផ្គត់ផ្គង់ - វិសោធនកម្ម CIAS 7 និង CIFRS 7

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនរួម និងធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

(ខ) ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ – វិសោធនកម្ម CIFRS 9 និង CIFRS 7
- CIFRS 19 ការលាតត្រដាងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានការទទួលខុសត្រូវជាសាធារណៈ

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាធារណៈ (ត)

២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ (ត)

ស្តង់ដារគណនេយ្យនិងវិសោធនកម្មស្តង់ដារគណនេយ្យទាំងនេះ មិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ លើកលែងតែ៖

- ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ – CIFRS 18
CIFRS 18 នឹងជំនួស CIAS 1 ស្តីពី ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដែលណែនាំនូវតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់អង្គភាពស្រដៀងគ្នា និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងកាន់តែមានតម្លាភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា CIFRS 18 មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងខ្លះផ្សេងៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ក៏ផលប៉ះពាល់របស់វាចំពោះការបង្ហាញ និងការលាតត្រដាង ត្រូវបានរំពឹងថានឹងមានការប៉ះពាល់ខ្លះៗ ជាពិសេសខ្លះដែលពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិត នៃការអនុវត្តស្តង់ដារថ្មីចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារនឹងអនុវត្តស្តង់ដារថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តត្រលប់ថយក្រោយត្រូវបានតម្រូវ ដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦ នឹងត្រូវវាយការណ៍ឡើងវិញ អនុលោមតាម CIFRS 18 ។

២.៣ គោលការណ៍នៃការរួមបញ្ចូលអាជីវកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរួម

យោងតាមវិធីសាស្ត្រគណនេយ្យ predecessor សម្រាប់ការរួមបញ្ចូលអាជីវកម្ម ធនាគារទទួលទ្រព្យសកម្មនិងបំណុល (ទ្រព្យសកម្មសុទ្ធ) ពីអង្គភាពមួយទៀត (អ្នកទទួល) ក្រោមការគ្រប់គ្រងរួម និងទទួលស្គាល់លើកដំបូងនូវទ្រព្យសកម្មនិងបំណុលដែលបានផ្ទេរ តាមតម្លៃយោង នៅក្នុងគណនីរបស់អ្នកទទួល នាការលបរិច្ឆេទផ្ទេរ។ មិនមានទ្រព្យសកម្ម ឬបំណុល ត្រូវបានរាយការណ៍ឡើងវិញឱ្យស្មើនឹងតម្លៃសមស្របរបស់វា នាការលបរិច្ឆេទផ្ទេរទេ។

នៅពេលដែលមិនមានកេរ្តិ៍ឈ្មោះអាជីវកម្មត្រូវបានទទួលស្គាល់ក្នុងគ្រាមុន នៅកម្រិតអង្គភាពខ្ពស់ជាងគេបំផុតដែលមានការគ្រប់គ្រងរួមគ្នា នោះពេលរួមបញ្ចូលគ្នាក៏មិនមានការកាត់ត្រាកេរ្តិ៍ឈ្មោះអាជីវកម្មដែរ។ ចំនួនលម្អៀងរវាងចំណាយប្រតិបត្តិការ និងតម្លៃយោងរបស់ទ្រព្យសកម្មសុទ្ធ ត្រូវបានកាត់ត្រាជាទុនបម្រុងនៅក្នុងមូលធន។

ធនាគារសម្រេចជ្រើសរើសវិធីសាស្ត្រពេលអនាគត ដោយសាររបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ មិនបានឆ្លុះបញ្ចាំងពីលទ្ធផលរបស់អ្នកទទួល សម្រាប់ការិយបរិច្ឆេទមុនកាលបរិច្ឆេទផ្ទេរទេ។ ដូចនេះ ចំនួនប្រៀបធៀបសម្រាប់ឆ្នាំមុន មិនត្រូវបានរាយការណ៍ឡើងវិញ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៤ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ធនាគារកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្ត ចំពោះប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការលើកច្នៃនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត តាមមូលដ្ឋានចំនួនសុទ្ធ។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រាថ្ងៃបិទបញ្ជីនាការលើកច្នៃរាយការណ៍ ហើយមូលធនរបស់ភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការលើកច្នៃប្រតិបត្តិការនោះ។ លម្អៀងពីការប្តូរប្រាក់ដែលកើតឡើងពីការប្តូរទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរាយការណ៍ អត្រាមធ្យមគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧១ រៀល (២០២៣ ៖ ៤.១១០ រៀល) ហើយអត្រាថ្ងៃបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០២៥ រៀល (២០២៣ ៖ ៤.០៨៥ រៀល)។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលអាចបង្វិលទៅជាសាច់ប្រាក់បាន និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ទៅក្នុងចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងបន្តបន្ទាប់តាមតម្លៃសមស្រប ក្នុង OCI និង
 - ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់
- ចំពោះការវិនិយោគឧបករណ៍មូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារបានជ្រើសរើសការទទួលស្គាល់លើកដំបូង ដើម្បីកត់ត្រាការវិនិយោគមូលធន តាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)។

ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

(ខ) ការទទួលស្គាល់ និងការលុបទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់ នាកាលបរិច្ឆេទជួញដូរជាកាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញ ឬខាតពីការលុបទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបទទួលស្គាល់។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងភ្លាម សំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ យោងតាមកត្តាទាំងនេះ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) និងដែលមិនត្រូវបានកំណត់តាម FVPL ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

(ឃ) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ឃ) ការថយចុះតម្លៃ (ត)

ធនាគារបានអនុវត្តវិធីសាស្ត្រប្រើដំណាក់កាល ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុក សម្រាប់ប្រភេទដូចខាង

ក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន

វិធីសាស្ត្រប្រើដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

ដំណាក់កាលទី ១ ៖ ECL ១២ខែ

ចំពោះចំនួនដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងដែលមិនមានការថយចុះតម្លៃឥណទាន នៅពេលបង្កើតឡើង នោះវាត្រូវបានទទួលស្គាល់តាមផ្នែកនៃ ECL ពេញមួយ អាយុកាល ដែលទាក់ទងនឹងប្រូបាបនៃព្រឹត្តិការណ៍មិនសងប្រាក់ ដែលកើតឡើងក្នុងរយៈពេល១២ខែបន្ទាប់។

ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ចំពោះចំនួនដែលមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានការថយចុះតម្លៃឥណទាន នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល (ពេលគឺ ឆ្លុះបញ្ចាំងពី អាយុកាលនៅសល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ)។

ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ហានិភ័យដែលត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃឥណទាន នៅពេលដែលមានព្រឹត្តិការណ៍មួយ ឬច្រើន ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតនៃទ្រព្យសកម្មនោះបានកើតឡើង។ ចំពោះ ចំនួនមានហានិភ័យ ដែលបានក្លាយជាឥណទានថយចុះតម្លៃ នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ហើយចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងថ្លៃដករំលស់ (កាត់កង ជាមួយនឹងសំវិធានធន) ជាជាងគុណជាមួយនឹងតម្លៃយោងដុល។

ECL ត្រូវបានទទួលស្គាល់ជាការខាតពីការថយចុះតម្លៃឥណទាននៅក្នុងចំណេញ-ខាត។

សូមយោងទៅកំណត់សម្គាល់ ៣៤.១.គ ស្តីពី ហានិភ័យឥណទាន នៅក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ចំពោះសេចក្តីលម្អិតនៃការវាស់វែង ECL ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.២ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារ ក្លាយជាភាគីនៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី មូលបត្របំណុល បំណុលបន្ទាប់បន្សំ និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។ បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានសងរំលស់អស់ ឬបើមិនដូច្នោះទេវាត្រូវបានសងផ្តាច់អស់។

២.៦.៣ កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាផ្តល់ឥណទានដែលធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសំវិធានធនសម្រាប់ការខាតបង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាឥណទានណាមួយ តាមអត្រាក្រោមអត្រាទីផ្សារទេ ឬដែលអាចទូទាត់ជាសាច់ប្រាក់សុទ្ធ ឬដោយការចេញឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាទាំងឡាយណាដែលរួមបញ្ចូលនូវឥណទាន និងកិច្ចសន្យាមិនទាន់ដកប្រាក់ ធនាគារមិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះសមាសធាតុកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ពីសមាសធាតុឥណទានទាំងនោះបានទេ ដូចនេះ ការខាតឥណទានរំពឹងទុកចំពោះកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែលបណ្តាការខាតឥណទានរំពឹងទុក លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន។

២.៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។ ថ្លៃដើមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការយកទ្រព្យសកម្មនោះ មកកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យវាបំពេញលទ្ធភាពប្រតិបត្តិការ ទៅតាមការគ្រោងទុករបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ទៀតដែលទាក់ទងនឹងខ្ទង់នៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ដែលត្រូវបានទទួលស្គាល់រួចហើយ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោងរបស់ទ្រព្យសកម្ម នៅពេលដែលមានភាពប្រាកដថានឹងមានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលលើសពីស្តង់ដារប្រតិបត្តិការដែលបានវាយតម្លៃដំបូងរបស់ទ្រព្យសកម្មដែលមានស្រាប់នោះ នឹងហូរចូលមកក្នុងធនាគារ។ ចំណាយនាពេលបន្តបន្ទាប់ផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមរបស់ទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។

សំណង់កំពុងសាងសង់បង្ហាញអំពីទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ និងត្រូវបានរាយការណ៍តាមថ្លៃដើម ដែលរួមមាន ចំណាយក្នុងការសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងចំណាយផ្ទាល់ផ្សេងៗ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងកាតព្វកិច្ចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន មានដូចខាងក្រោម៖

អាយុកាលប្រើប្រាស់	
សង្ហារឹមការិយាល័យ	៥ឆ្នាំ
គ្រឿងម៉ាស៊ីនការិយាល័យ	៤ឆ្នាំ
រថយន្ត និងទោចក្រយានយន្ត	ពី ៤ឆ្នាំ ទៅ ៥ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារបន្ទាប់បន្សំ	៤ ឆ្នាំ
បរិក្ខារទំនាក់ទំនង	៤ ឆ្នាំ
ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាងរវាងចំរើនវេលាជួល និងអាយុកាលសេដ្ឋកិច្ចរបស់វា

តម្លៃសំណល់របស់ទ្រព្យសកម្ម អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវនាពេលខាងមុខតាមការសម្របសម្រួល ប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តណាមួយ ចាប់ពីកាលបរិច្ឆេទរាយការណ៍ចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសកម្មមួយត្រូវបានកត់ត្រាបន្ថយ ឱ្យស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វាភ្លាមៗ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ មានចំនួនច្រើនជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

បទដ្ឋាន ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៩ ទ្រព្យសកម្មអរូបី

អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានពី៥ឆ្នាំទៅ១០ឆ្នាំ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

២.១០ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១១ អត្ថប្រយោជន៍បុគ្គលិក

- i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកាត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។
- ii) បង្គរប្រាក់បំណាច់ការងារ
នេះគឺជាបង្គរប្រាក់បំណាច់ការងារ សម្រាប់បុគ្គលិកដែលមានកិច្ចសន្យាមានចីរភាពកំណត់ ដែលមានសិទ្ធិទទួលបាន ៥% នៃតម្លៃសរុបក្នុងកិច្ចសន្យានៅពេលបញ្ចប់នៃកិច្ចសន្យា។ បង្គរប្រាក់បំណាច់ការងារនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច នាការិយបរិច្ឆេទរាយការណ៍។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១១ អត្ថប្រយោជន៍បុគ្គលិក (ត)

iii) របបប្រាក់សោធន

ធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកាត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

iv) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យបុគ្គលិក ដែលមានកិច្ចសន្យាការងារមិនមានចីរភាពកំណត់ ដូចខាងក្រោម៖

ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់៦ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកាត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

២.១២ ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលការប្រាក់ និងចំណាយការប្រាក់ ក្នុងរបាយការណ៍ចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រដែលត្រូវបានប្រើក្នុងការគណនាថ្លៃដើមដករំលស់ នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកនិងទទួលស្គាល់ ចំណូលការប្រាក់ ឬចំណាយការប្រាក់ក្នុងចំណេញ-ខាត លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុ កាលប៉ាន់ស្មានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្របបំពេញតម្លៃយោងដល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំពោះថ្លៃដើមដករំលស់នៃបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រា ការប្រាក់មានប្រសិទ្ធភាព ធនាគារបានកាត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតគណនានៃរំពឹងទុកទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១២ ចំណូល និងចំណាយការប្រាក់ (ត)

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

២.១៣ ចំណូលតម្រៃជើងសា

ចំណូលតម្រៃជើងសាត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចប្រតិបត្តិការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬចំណុចនៃពេលវេលាណាមួយ)។

តម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាព របស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

២.១៤ ភតិសន្យា

ធនាគារជាភាគីអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាថ្មីនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យទៅតាមថ្លៃល្អបំផុតដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកថាជាថ្លៃតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាការលក់ឆ្លើយដែលទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៤ ភតិសន្យា (ត)

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវកម្រៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភាគីអ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារប្រើអត្រាប្រាក់កម្ចីចុងក្រោយបំផុតរបស់ខ្លួនជាចំណុចចាប់ផ្តើម ដោយកែតម្រូវទៅតាមភតិសន្យានោះ ដូចជា ចំរើនលាជួល ប្រទេស រូបិយប័ណ្ណ និងការធានាជាដើម។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៥ សំវិធានវន

សំវិធានវនត្រូវបានទទួលស្គាល់នៅពេលដែលធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ច នោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានវនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានវនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃ កាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានវនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយ ការប្រាក់។

២.១៦ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធលើប្រាក់ចំណូលពន្យារ

ចំណាយពន្ធលើប្រាក់ចំណូល ឬឥណទានពន្ធ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុង ការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធ ពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ ដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ ចំណូលជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារត្រូវបានកត់ត្រាសំវិធានវនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួន លម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបាន អនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ និងត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្ម ពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានចំនួនជាប់ពន្ធនាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្ន និងការខាតមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កង ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធ ទ្រព្យសកម្មក្នុងឆ្នាំ ជាមួយនឹងបំណុល និងនៅពេលដែលសមតុល្យពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវ បានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៧ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសារាចរណែនាំលេខ ធ៧-០២១-២៣១៤ឆ.ក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពីកាតព្វកិច្ចធ្វើ ចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ និងសេចក្តីជូនដំណឹងលេខ ធ៣០-០២៥-១៧០ស.ជ.ណ. ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការគណនាសំវិធានធនសរុប។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ 'ការបំពេញបន្ថែម - topping up' នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាម ច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទ្រង់ទ្រាយទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុន បម្រុងតាមច្បាប់ត្រូវបានកម្ពស់ទុកមួយឡែក ជាទ្រនាប់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួម បញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

សំវិធានធនតាមច្បាប់ត្រូវបានគណនាដោយគុណអត្រាចំណាត់ថ្នាក់ឥណទានដែលបានកំណត់ ចេញដោយ NBC ជាមួយនឹងតម្លៃយោងដុលដែលផ្អែកតាម CIFRS។ អត្រាទាំងនេះមានដូចតទៅ៖ ឥណទានធម្មតា ១% ឥណទាន ឃ្លាំមើល ៣% ឥណទានក្រោមស្តង់ដារ ២០% ឥណទានសង្ស័យ ៥០% និងឥណទានបាត់បង់ ១០០%។

២.១៨ ការបង្កតម្លៃលេខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងក្នុងកំណត់ សម្គាល់ផ្សេងៗ ត្រូវបានបង្កតម្លៃពាន់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ធនាគារធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រិតខ្ពស់ជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម៖

- i) ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ គឺជាផ្នែកដែលតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន។ ការពន្យល់អំពីការសន្មតលើធាតុចូល និងវិធីសាស្ត្រប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការវាស់វែង ECL ត្រូវបានលម្អិតបន្ថែមទៀត នៅក្នុងកំណត់សម្គាល់ ៣៤.១(គ)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- កំណត់លក្ខណៈវិនិច្ឆ័យចំពោះឥណទាន និងបុព្វបទអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត (SICR)
- អនុវត្តការសន្មតនិងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍ពីអនាគត។

- ii) ការវិនិច្ឆ័យសំខាន់ៗក្នុងការកំណត់ចំណេញរំលស់

ក្នុងការកំណត់ចំណេញរំលស់ គណៈគ្រប់គ្រងពិចារណាទៅលើអង្គហេតុ និងកាលៈទេសៈទាំងអស់ ដែលបង្កើតនូវសម្បទានផ្នែកសេដ្ឋកិច្ច ដើម្បីកំណត់អំពីជម្រើសក្នុងការបន្តការជួល ឬមិនកំណត់ជម្រើសក្នុងការបញ្ឈប់ការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងចំណេញរំលស់ ប្រសិនបើភតិសន្យានោះមានភាពសមហេតុផលជាក់លាក់ក្នុងការបន្ត (ឬ មិនបញ្ឈប់) តែប៉ុណ្ណោះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ (ត)

iii) ការពិន័យចំពោះការទូទាត់សងគណនាមុនកាលកំណត់

ធនាគារគិតប្រាក់ពិន័យសម្រាប់ការទូទាត់សងគណនាមុនកាលកំណត់ ក្នុងរយៈពេលហោមឃាត់។ ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ពេញមួយអាយុកាលនៃគណនា គួរតែរួមបញ្ចូលការប៉ាន់ស្មានប្រាក់ពិន័យ។ ទោះជាយ៉ាងនេះក្តី ដោយសារការកំណត់ចំពោះការប៉ាន់ស្មានចំនួនប្រាក់ពិន័យ និងរយៈពេលរបស់វា ដូចនេះវាមិនអាចត្រូវបានវាស់វែងគួរឱ្យទុកចិត្តបាន នាពេលទទួលស្គាល់គណនាលើកដំបូងទេ។ ប្រាក់ពិន័យមិនមានចំនួនជាសាវ័ន្តទេ បើប្រៀបធៀបទៅនឹងតម្លៃសមស្របនៃគណនាបុគ្គលនាពេលទទួលស្គាល់លើកដំបូង។ ការទទួលស្គាល់ប្រាក់ពិន័យពីគណនាដែលបានទូទាត់សងមុនកាលកំណត់ នៅពេលដែលមានប្រតិបត្តិការកើតឡើង គឺជាការប៉ាន់ស្មានចំណូលការប្រាក់ដ៏ល្អបំផុត។

iv) បំណុលយថាហេតុ

ធនាគារបានទទួលការកំណត់ពន្ធពេញលេញឡើងវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំពោះការធ្វើសវនកម្មពន្ធសម្រាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំនួនពន្ធដែលបានកំណត់ឡើងវិញ រួមមាន ពន្ធកាត់ទុក ពន្ធបន្ថែម និងការប្រាក់ សរុបចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។ គណៈគ្រប់គ្រងបានពិគ្រោះយោបល់ជាមួយទីប្រឹក្សាផ្នែកពន្ធរបស់ធនាគារ និងវាយតម្លៃថា វាមានឱកាសតិចតួច និងមិនមានភាពប្រាកដថាធនាគារត្រូវបង់តាមចំនួនដែលបានកំណត់ឡើងវិញនេះទេ ហើយពេលវេលាអាចទុកចិត្តបាន និងការប៉ាន់ស្មានអំពីលំហូរចេញ មិនអាចធ្វើឡើងបានទេ។ ចំនួនដែលបានកំណត់ឡើងវិញ មិនត្រូវបានទទួលស្គាល់ជាបំណុលទេ ប៉ុន្តែត្រូវបានលាតត្រដាងជាបំណុលពន្ធយថាហេតុ (កំណត់សម្គាល់ ៣២)។

v) ចំណាយអាចកាត់កងពន្ធបាន

គណៈគ្រប់គ្រងបានវាយតម្លៃ និងបានប្រើមូលដ្ឋាននៃការបកស្រាយនាពេលបច្ចុប្បន្នចំពោះបទប្បញ្ញត្តិពន្ធ ដែលបានចូលជាធរមាន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីគណនាពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ រួមទាំងចំណាយដែលអាចកាត់កងពន្ធបាន។ គណៈគ្រប់គ្រងវាយតម្លៃពីមូលដ្ឋានទៅមួយគ្រា អំពីស្ថានភាពនៅក្នុងលិខិតប្រកាសពន្ធ ទាក់ទងនឹងស្ថានភាពដែលត្រូវបកស្រាយបទប្បញ្ញត្តិពន្ធ។ ធនាគារកត់ត្រាសំវិធានធនក្នុងចំនួនសមស្រប តាមមូលដ្ឋាននៃចំនួនដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធ (កំណត់សម្គាល់ ២៩)។

៤. សាច់ប្រាក់ក្នុងដៃ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ				
រយៈពេលខ្លី				
ប្រាក់ដុល្លារអាមេរិក	៧៧.៣៧៧.៩១៣	៣១១.៤៤៦.១០០	៧៨.០៤៣.២២៩	៣១៨.៨០៦.៥៩១
ប្រាក់រៀល	២៣.៤១៨.០២០	៩៥.២៩៧.៥៣១	៣៦.២៤១.២៥២	១៤៨.០៤៥.៥១៤
ប្រាក់បាត	២៣១.០១១	៩២៩.៨១៩	៣០៨.៨០១	១.២៦១.៤៥២
	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
គណនីទូទាត់	៣៦.០២៦.៣០៣	១៤៥.០០៥.៨៧០	៤៨.៧០៧.៩៥៨	១៩៨.៩៧២.០០៩
គណនីចរន្ត	៤៣.៥៧៧.៣៤៥	១៧៥.៣៩៨.៨១៤	៤២.២៧៤.២៤៥	១៧២.៦៩០.២៩១
មូលបត្រអាចជួញដូរបាន	៨.៨០៥.៣៧៤	៣៥.៤៤១.៦៣០	៨.១៨១.១៤៧	៣៣.៤១៩.៩៨៥
	៨៨.៤០៩.០២២	៣៥៥.៨៤៦.៣១៤	៩៩.១៦៣.៣៥០	៤០៥.០៨២.២៨៥
ប្រាក់កម្ចីតាមប្លង់				
ទុនបម្រុងកាតព្វកិច្ច	២៩៥.២៦៥.៤៥១	១.១៨៨.៤៤៣.៤៤០	៣៧៩.៣២១.៥១៥	១.៥៤៩.៥២៨.៣៨៩
ប្រាក់កម្ចីតាមប្លង់	៦០.០០០.០០០	២៤១.៥០០.០០០	៦៧.៥០០.០០០	២៧៥.៧៣៧.៥០០
	៣៥៥.២៦៥.៤៥១	១.៤២៩.៩៤៣.៤៤០	៤៤៦.៨២១.៥១៥	១.៨២៥.២៦៥.៨៨៩
	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៨៤	៥៤៥.៩៨៤.៨៦៥	២.២៣០.៣៤៨.១៧៤
រយៈពេលខ្លី	៣៨៣.៦៧៤.៤៧៣	១.៥៤៤.២៨៩.៧៨៤	៤៧៨.៤៨៤.៨៦៥	១.៩៥៤.៦១០.៦៧៤
រយៈពេលវែង	៦០.០០០.០០០	២៤១.៥០០.០០០	៦៧.៥០០.០០០	២៧៥.៧៣៧.៥០០
	៤៤៣.៦៧៤.៤៧៣	១.៧៨៥.៧៨៩.៧៨៤	៥៤៥.៩៨៤.៨៦៥	២.២៣០.៣៤៨.១៧៤

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	គ្មាន	គ្មាន
ប្រាក់រៀល	គ្មាន	គ្មាន
មូលបត្រអាចជួញដូរបាន		
ប្រាក់ដុល្លារអាមេរិក	១,១៨%	១,០០% - ២,៨០%
ប្រាក់រៀល	១,០០% - ១,៤០%	០,៣០% - ១,៣៥%
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់កម្ចីតាមប្លង់	១,៣៣%	១,៣៣%

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៧%សម្រាប់ប្រាក់រៀល និង ៧% សម្រាប់រូបិយប័ណ្ណផ្សេងៗ (២០២៣ ៖ ៧% សម្រាប់ប្រាក់រៀល និង ៩% សម្រាប់រូបិយប័ណ្ណផ្សេងៗ) នៃប្រាក់បញ្ញើរបស់ អតិថិជន និងប្រាក់កម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណបរទេសផ្សេងៗរបស់ធនាគារ។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់ អតិថិជន មិនមានការប្រាក់ទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា (ត)

(ii) ប្រាក់តម្កល់ធនាគារលើដើមទុន

យោងតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ តម្រូវឱ្យធនាគារដាក់ប្រាក់តម្កល់ធនាគារលើដើមទុនចំនួន ១០% នៃដើមទុន។ ប្រាក់តម្កល់នេះអាចបង្វិលមកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ក. វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស	៦.៨១២.៩០៧	២៧.៤២១.៩៥១	១១.០២៤.៩០៩	៤៥.០៣៦.៧៥៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស	៨៦.០៦១.៦០៧	៣៤៦.៣៩៧.៩៦៨	៦.៨១៥.៨៧៥	២៧.៨៤២.៨៤៩
	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២
ដក៖				
សំវិធានធនសម្រាប់ការខាតសមតុល្យនៅធនាគារផ្សេងៗ	(៨៥.៤០៣)	(៣៤៣.៧៤៧)	(១៣.៨៩៨)	(៥៦.៧៧៣)
	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩

ខ. វិភាគតាមប្រភេទគណនី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	៧.៦៣៥.៥៦៣	៣០.៧៣៣.១៤១	១៧.១០១.០៤៨	៦៩.៨៥៧.៧៨០
គណនីសន្សំ	១៨៩.៣៤៩	៧៦២.១៣០	៧៣៩.៧៣៦	៣.០២១.៨២២
ប្រាក់បញ្ញើមានកាលកំណត់	៨៥.០៤៩.៦០២	៣៤២.៣២៤.៦៤៨	-	-
	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២
ដក៖				
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៨៥.៤០៣)	(៣៤៣.៧៤៧)	(១៣.៨៩៨)	(៥៦.៧៧៣)
	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (ត)
គ. វិភាគតាមកាលកំណត់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២
រយៈពេលវែង	-	-	-	-
	៩២.៨៧៤.៥១៤	៣៧៣.៨១៩.៩១៩	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២
ដក៖				
សំវិធានធនសម្រាប់ការខាតឥណទាន				
រំពឹងទុក	(៨៥.៤០៣)	(៣៤៣.៧៤៧)	(១៣.៨៩៨)	(៥៦.៧៧៣)
	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីបន្ត		
ប្រាក់ដុល្លារអាមេរិក	០% - ១,២៥%	០% - ១,៥០%
ប្រាក់រៀល	០% - ១,២៥%	០% - ១,៥០%
ប្រាក់យន់	០% - ០,៣៥%	០% - ០,៣៥%
ដុល្លារអូស្ត្រាលី អឺរ៉ូ ផោន យ៉េន រ៉ូប៊ី ដុល្លារសិង្ហបុរី បាត	គ្មាន	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	០% - ០,៥០%	០% - ០,៥០%
ប្រាក់រៀល	០% - ០,១០%	០% - ០,២០%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	៣,០០% - ៤,៣០%	គ្មាន
ប្រាក់រៀល	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. ឥណទាន និងបុរេប្រទានចាស់ថែទាំតាមថ្លៃដើមដករំលស់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមថ្លៃដើមដករំលស់				
ឥណទានពាណិជ្ជកម្ម	២.៩២៥.៥៩១.៨៨៥	១១.៧៧៥.៥០៧.៣៣៧	៣.០៦៧.០៣៧.០៩៤	១២.៥២៨.៨៤៦.៥២៨
ឥណទានប្រៃសណីយ៍	៦.៥៦១.៩០៩	២៦.៤១១.៦៨៤	៨.៤១៩.៤៥៣	៣៤.៣៩៣.៤៦៦
ឥណទានចំពោះអ្នកប្រើប្រាស់				
ឥណទានគេហដ្ឋាន	៨៦២.៣០៥.៩៦៧	៣.៤៧០.៧៨១.៥១៧	៧១២.១៦០.៤២៧	២.៩០៩.១៧៥.៣៤៤
ឥណទានយានយន្ត	៣៤៩.៨២៧.៧០៦	១.៤០៨.០៥៦.៥១៧	៣៣៦.២៥០.៧២៦	១.៣៧៣.៥៨៤.២១៦
ឥណទានបុគ្គលិក	១១.២៥៧.៥២៩	៤៥.៣១១.៥៥៤	៦.៣៨៣.៦៤៨	២៦.០៧៧.២០២
ឥណទានឯកជន	១.០២១.០២១.២៧២	៤.១០៩.៦១០.៦២០	៩៣៦.២២៥.៩៩៦	៣.៨២៤.៤៨៣.១៩៤
ឥណទានផុសរូប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៩០
សិទ្ធិធនសម្រាប់ការខាតបង់	(២៥០.៩៣៣.៦៨៣)	(១.០១០.០០៨.០៧៥)	(១៦០.៤៣០.០៤៨)	(៦៥៥.៣៥៦.៧៤៦)
ឥណទានសុទ្ធរូប	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤

ក. សំវិធានបទសម្រាប់ការខាតឥណទានរំពឹងទុក

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី១)	១៨.៥៩៥.៣១៧	៧៤.៨៤៦.១៥១	១៧.៤១៤.៨៤១	៧១.១៣៩.៦២៥
ECL ពេញមួយអាយុកាល - មិនមាន				
ការថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី២)	៩.០៤២.១៩០	៣៦.៣៩៤.៨១៥	២២.០១២.៦៧២	៨៩.៩២១.៧៦៥
ECL ពេញមួយអាយុកាល - មានការ				
ថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី៣)	២២៣.២៩៦.១៧៦	៨៩៨.៧៦៧.១០៩	១២១.០០២.៥៣៥	៤៩៤.២៩៥.៣៥៦
	២៥០.៩៣៣.៦៨៣	១.០១០.០០៨.០៧៥	១៣៨.៤១៧.៣៧៦	៥៦៤.៣៥៦.៧៤៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. ឥណទាន និងបុរេប្រទានចាស់តែងតាមផ្ទៃដើមដករំលស់ (ត)

ក. សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក លើឥណទានអតិថិជន ក្នុងអំឡុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	១៦០.៤៣០.០៤៨	៦៥៥.៣៥៦.៧៤៦	៥៣.៩៦៣.៣៧៨	២២២.១៦៧.២២៧
ទទួលស្គាល់ក្នុងចំណេញ-ខាត	១២៧.៦៣១.៧៦២	៥១៩.៥៨៨.៩០៣	១២៧.២៦០.៤៦៥	៥២៣.០៤០.៥១១
កំណើនក្រោមការបញ្ចូលតាមផ្លូវ ច្បាប់ជាមួយ KBC	-	-	៤.២៨៨.០៦០	១៧.៥៩៨.១៩៨
ជម្រះចេញពីបញ្ជី	(៣៧.១២៨.១២៧)	(១៥១.១៤៨.៦០៥)	(២៥.០៨១.៨៥៥)	(១០៣.០៨៦.៤២៤)
លម្អៀងពីការប្តូរប័យប័ណ្ណ	-	(១៣.៧៨៨.៩៦៩)	-	(៤.៣៦២.៧៦៦)
នៅថ្ងៃទី៣១ ខែធ្នូ	២៥០.៩៣៣.៦៨៣	១.០១០.០០៨.០៧៥	១៦០.៤៣០.០៤៨	៦៥៥.៣៥៦.៧៤៦

ខ. វិភាគតាមបំណាច់ថ្នាក់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដំណើរការ				
ចំនួនដុល	៤.៨២៤.៧៨៤.១៩៨	១៩.៤១៩.៧៥៦.៣៩៧	៤.៤៣០.៩២៦.២០៦	១៨.១០០.៣៣៣.៥៥២
ចំនួនមានហានិភ័យពេលមិនសង	៤.៨២៤.៧៨៤.១៩៨	១៩.៤១៩.៧៥៦.៣៩៧	៤.៤៣០.៩២៦.២០៦	១៨.១០០.៣៣៣.៥៥២
សំវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុក	(១៨.៥៩៥.៣១៧)	(៧៤.៨៤៦.១៥១)	(១៧.៤១៤.៨៤១)	(៧១.១៣៩.៦២៥)
ឥណទានក្រោមដំណើរការ				
ចំនួនដុល	៣៤.៩៤៥.៩០០	១៤០.៦៥៧.២៤៨	៤៤១.២៤៣.៦១៦	១.៨០២.៤៨០.១៧០
ចំនួនមានហានិភ័យពេលមិនសង	៣៤.៩៤៥.៩០០	១៤០.៦៥៧.២៤៨	៤៤១.២៤៣.៦១៦	១.៨០២.៤៨០.១៧០
សំវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុក	(៩.០៤២.១៩០)	(៣៦.៣៩៤.៨១៥)	(២២.០១២.៦៧២)	(៨៩.៩២១.៧៦៥)
ឥណទានមិនដំណើរការ				
ចំនួនដុល	៣១៦.៨៣៦.១៧០	១.២៧៥.២៦៥.៥៨៤	១៩៤.៣០៧.៥២២	៧៩៣.៧៤៦.២២៨
ចំនួនមានហានិភ័យពេលមិនសង	៣១៦.៨៣៦.១៧០	១.២៧៥.២៦៥.៥៨៤	១៩៤.៣០៧.៥២២	៧៩៣.៧៤៦.២២៨
សំវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុក	(២២៣.២៩៦.១៧៦)	(៨៩៨.៧៦៧.១០៩)	(១២១.០០២.៥៣៥)	(៤៩៤.២៩៥.៣៥៦)
ឥណទានសរុបដុល	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០
ចំនួនមានហានិភ័យពេលមិនសង	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០
សំវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុក	(២៥០.៩៣៣.៦៨៣)	(១.០១០.០០៨.០៧៥)	(១៦០.៤៣០.០៤៨)	(៦៥៥.៣៥៦.៧៤៦)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. ឥណទាន និងបុរេប្រទានចាស់តែងតាមថ្លៃដើមដករំលស់ (ត)

គ. វិភាគតាមកាលកំណត់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល១ខែ	៨.៤៨៤.២៩២	៣៤.១៤៩.២៧៥	៣.៦៤០.០១៩	១៤.៨៦៩.៤៧៨
លើស១ខែទៅ៣ខែ	១២.០២៥.៩៧៣	៤៨.៤០៤.៥៤១	១០.១៧៨.៧៦៩	៤១.៥៨០.២៧១
លើស៣ខែទៅ១២ខែ	៨១.២៦១.៨០៨	៣២៧.០៧៨.៧៧៧	១០៦.៤៣៨.៤៨៥	៤៣៤.៨០១.២១១
លើស១ឆ្នាំទៅ៥ឆ្នាំ	១.៩១៧.៦៤៩.៥២៤	៧.៧១៨.៥៣៩.៣៣៤	១.៩៤៩.១១៦.៧៦៧	៧.៩៦២.១៤១.៩៩៣
លើស៥ឆ្នាំ	៣.១៥៧.១៤៤.៦៧១	១២.៧០៧.៥០៧.៣០២	២.៩៩៧.១០៣.៣០៤	១២.២៤៣.១៦៦.៩៩៧
ឥណទានដុលសរុប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០

ឃ. វិភាគតាមហានិភ័យឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	-	-	-	-
ហានិភ័យធម្មតា	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០
ឥណទានដុលសរុប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

ង. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ (រួមទាំងឥណទានបុគ្គលិក)	១២.៩៦៥.០៩០	៥២.១៨៤.៤៨៧	៦.១០៥.៥៨៧	២៤.៩៤១.៣២៣
ភាគីមិនពាក់ព័ន្ធ	៥.១៦៣.៦០១.១៧៨	២០.៧៨៣.៤៩៤.៧៤២	៥.០៦០.៣៧១.៧៥៧	២០.៦៧១.៦១៨.៦២៧
ឥណទានដុលសរុប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០

បណ្តាញ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. **ឥណទាន និងបុរេប្រទានទាស់វែងតាមថ្លៃដើមដករំលស់ (ត)**

ប. **វិភាគតាមនិវាសនដ្ឋាន**

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសជន	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០
អនិវាសជន	-	-	-	-
ឥណទានដុលសរុប	៥.១៧៦.៥៦៦.២៦៨	២០.៨៣៥.៦៧៩.២២៩	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០

ន. **អត្រាការប្រាក់**

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ឥណទានរយៈពេលខ្លី		
ប្រាក់ដុល្លារអាមេរិក	៧,៥០% - ១៨%	៧% - ១៨%
ប្រាក់រៀល	១០,៨% - ១៨%	៦,៥% - ១៨%
ឥណទានរយៈពេលវែង		
ប្រាក់ដុល្លារអាមេរិក	(១៤,៤០%-២០,៤០% មុនខែមេសា ឆ្នាំ២០១៧) (៤,១០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)	(១៤,៤០%-២០,៤០% មុនខែមេសា ឆ្នាំ២០១៧) (៤,១០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)
ប្រាក់រៀល	៥,១០%-១៨,០០%	៥,១០%-១៨,០០%
ប្រាក់បាត	(២៤,០០%-២៥,២០% មុនខែមេសា ឆ្នាំ២០១៧) (១៣,២០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)	(២៤,០០%-២៥,២០% មុនខែមេសា ឆ្នាំ២០១៧) (១៣,២០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ អត្រាការប្រាក់ប្រចាំឆ្នាំនៃឥណទានថ្មី និងឥណទានរៀបចំឡើងវិញទាំងអស់ ត្រូវបានកំណត់ត្រឹម ១៨% តាមតម្រូវការរបស់ប្រកាសលេខ ៨៧-០១៧-១០៩ប្រ.ក ស្តីពី ការកំណត់ពិធានអត្រាការប្រាក់លើឥណទាន។ ឥណទាន និងបុរេប្រទានអតិថិជនមិនទាន់ទូទាត់ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំលើសពី១៨% គឺជាឥណទានទាំងឡាយណាដែលបានឱ្យខ្ចី មុនពេលចេញប្រកាសនេះ ហើយនៅមិនទាន់ទូទាត់រួចនាកាលបរិច្ឆេទរាយការណ៍។

បទដាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំវិទ្យុទី៣១ ខែម្ភ ឆ្នាំ២០២៤

៨. ប្រព្យសម្បត្តិ និងបរិក្ខារ

គិតត្រឹមវិទ្យុទី០១ ខែមករា ឆ្នាំ២០២៤

ផ្ទៃដីម
រំលស់បង្គរ
កម្មវិធីបញ្ជីសុទ្ធ
គិតជាពាន់រៀល

សម្រាប់ដំណាច់ឆ្នាំវិទ្យុទី៣១ ខែម្ភ ឆ្នាំ២០២៤

កម្មវិធីបញ្ជីសុទ្ធដើមគ្រា
បាត់បង់កំឡើងវិញ
និយ័តកម្មផ្សេងៗ
ផ្ទេរទៅទ្រព្យសកម្មរូបី
បន្ថែម
ផ្ទេរពីការដាក់ពុលដំណើការ
លក់ចេញ - សុទ្ធ
រំលស់
កម្មវិធីបញ្ជីសុទ្ធចុងគ្រា

គិតត្រឹមវិទ្យុទី៣១ ខែម្ភ ឆ្នាំ២០២៤

ផ្ទៃដីម
រំលស់បង្គរ
កម្មវិធីបញ្ជីសុទ្ធ
គិតជាពាន់រៀល

សម្បត្តិម ការិយាល័យ ដុល្លារអាមេរិក	ប៉ាន់ស្មាន ការិយាល័យ ដុល្លារអាមេរិក	មេធានី និងបំណុល ដុល្លារអាមេរិក	កំណត់ និង បរិក្ខារបន្ថែម ដុល្លារអាមេរិក	ការកែលម្អ ប្រព័ន្ធប្រព័ន្ធ ដុល្លារអាមេរិក	បរិក្ខារ និងបំណុល ដុល្លារអាមេរិក	ការចាត់តាំង និងបរិក្ខារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
១.៣៩០.២១៩ (១.០០៤.៥២៦)	៦.៣៦៤.៥៥៦ (៤.៣២៥.៥៥២)	៣.៣២៦.៧៧៧ (២.៩៤៩.៧២១)	១១.៤៨៤.២០៩ (៩.២៧៤.៤៣៤)	៣.៤៣៦.៦៧៣ (២.១៧៣.៥៥៤)	៣.៤៣៦.៦៧៣ (២.១៧៣.៥៥៤)	៧.២៩៤.៧៥២ (៦.០៦៤.៩៤៦)	៣៣.៤៨៤.៦៤៤ (២០.០៦៤.៩៤៦)
៣៤៥.៦៩៣ (១០៤.៥៥២)	២.០៣៤.៦៧៤ (១.០៣៤.៥៥២)	៣.៣៧៧.០៥៦ (២.៩៤៩.៧២១)	២.៦១៣.៧៧៥ (២.១៧៤.៤៣៤)	១.០៦២.៤១៩ (០.៨៣៦.៥៥៤)	១.០៦២.៤១៩ (០.៨៣៦.៥៥៤)	៧.២៩៤.៧៥២ (៦.០៦៤.៩៤៦)	១៣.៤៨៤.៦៤៤ (១០.០៦៤.៩៤៦)
១.៤៧៤.៥៥២ (១.០០៤.៥៥២)	៨.៣៩៩.២៣០ (៧.៣៦៩.១០៤)	៦.៧០៣.៨៣២ (៦.១០៣.៨៣២)	១២.១០៣.៩៨៤ (១០.៤៤៨.៨៦៨)	៤.៤៩៩.០៩២ (៣.០១៣.១០៨)	៤.៤៩៩.០៩២ (៣.០១៣.១០៨)	១២.១០៣.៩៨៤ (១០.៤៤៨.៨៦៨)	២៤.៥៩៧.៦៦៤ (២០.៥២៧.៨២៤)
៣៤៥.៦៩៣ (១០៤.៥៥២)	២.០៣៤.៦៧៤ (១.០៣៤.៥៥២)	៣.៣៧៧.០៥៦ (២.៩៤៩.៧២១)	២.៦១៣.៧៧៥ (២.១៧៤.៤៣៤)	១.០៦២.៤១៩ (០.៨៣៦.៥៥៤)	១.០៦២.៤១៩ (០.៨៣៦.៥៥៤)	៧.២៩៤.៧៥២ (៦.០៦៤.៩៤៦)	១៣.៤៨៤.៦៤៤ (១០.០៦៤.៩៤៦)
១.៤៧៤.៥៥២ (១.០០៤.៥៥២)	៨.៣៩៩.២៣០ (៧.៣៦៩.១០៤)	៦.៧០៣.៨៣២ (៦.១០៣.៨៣២)	១២.១០៣.៩៨៤ (១០.៤៤៨.៨៦៨)	៤.៤៩៩.០៩២ (៣.០១៣.១០៨)	៤.៤៩៩.០៩២ (៣.០១៣.១០៨)	១២.១០៣.៩៨៤ (១០.៤៤៨.៨៦៨)	២៤.៥៩៧.៦៦៤ (២០.៥២៧.៨២៤)

အသံအသံ၊ ခေမီဒြာဇာနိ၊ ဗုဒ္ဓ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៤. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	ថ្លៃដើម	១.១០៦.៨៧៨ (៩៨៧.២៧៦)	៤.៩៣៦.០៨៦ (៣.៨៨៤.៩៩០)	៣.២៨០.៤០២ (២.៧០០.៩២៣)	១០.៩០៦.៥២៨ (៧.៩៩៤.២៩១)	២.៤១៩.៤២៦ (២.០២០.៧៨៤)	៨៣.៦០៣ (៣១០.៩០០)	២២.៦៤៩.៧៧៩ (១៧.៩៩៩.០៤៤)
	តម្លៃបុរេបញ្ជីសុទ្ធ	១៤៩.៦០២	១.០៥១.១៣៦	៥.៧៩៩.៧៧៩	២.៥២២.២៧៧	៣.៩៩៩.១២៦	៣៩៩.៥២៦	៤.៧៩៦.៧៣៩
សម្រាប់ដំណាច់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃបុរេបញ្ជីសុទ្ធដើម្បី	១៥៩.៦០២	១.០៥១.១៣៦	៥.៧៩៩.៧៧៩	២.៥២២.២៧៧	៣.៩៩៩.១២៦	៣៩៩.៥២៦	៤.៧៩៦.៧៣៩
	កំណើនក្រោមការបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៩១.៩២៥	១២.៦៤០	៥៩.៣៨០	២៦៦.១១២	៣២៩.៧០២	៤២.៦៤៩	៤២៦.៤០៨
	បន្ថែម	៤១.៧៣៣	៩៦១.៨២១	-	៦៦៦.៧០២	១៧.៤០៦	៥.៣៩៣	៤.៥៩៩.៩៧៦
	ផ្លូវពីការដាក់ពន្ធដែលបានបញ្ចូល	-	៦២៣.៦៤៨	-	៥០១.៦៧៩	៥២៨.០៧០	-	(១.៦៥៣.៣៩៧)
	លក់ចេញ - សុទ្ធ	(៤៧៦) (១៤៣.១៧៧)	-	(៤៨២)	(៤៨២)	(៧.៧៥២)	-	(៨.៦៧០)
គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣	ថ្លៃដើម	១៤៩.៦០២	២.៦៤៥.៤០៥	៦.៣៨១.៧៦១	៣.៥២២.២៧៧	១០.៩០៦.៥២៨	៣៩៩.៥២៦	១០.៩០៦.៥២៨
	តម្លៃបុរេបញ្ជីសុទ្ធ	១៤៩.៦០២	១.០៥១.១៣៦	៥.៧៩៩.៧៧៩	២.៥២២.២៧៧	៣.៩៩៩.១២៦	៣៩៩.៥២៦	៤.៧៩៦.៧៣៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៩. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាភាគីអ្នកជួល។

ធនាគារផ្តល់អគារមួយចំនួនសម្រាប់ធ្វើជាការិយាល័យកណ្តាល ប្រតិបត្តិការសាខា និងទីតាំងម៉ាស៊ីន ATM។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេល លក្ខខណ្ឌក្នុងការបន្ត និងសិទ្ធិ ខុសៗគ្នា។ នៅពេលបន្តជាថ្មី លក្ខខណ្ឌនៃភតិសន្យាត្រូវបានចរចាឡើងវិញ។

(ក) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
<i>(រយៈពេលវែង)៖</i>				
អគារ	១៩.៦៩៧.៤៦៧	៧៩.២៨២.៣០៥	១៩.២៦១.៧៦២	៧៨.៦៨៤.២៩៨
ATM	៥៩២.៥៤៩	២.៣៨៥.០០៩	៣០០.៣៤៧	១.២២៦.៩១៧
	<u>២០.២៩០.០១៦</u>	<u>៨១.៦៦៧.៣១៤</u>	<u>១៩.៥៦២.១០៩</u>	<u>៧៩.៩១១.២១៥</u>
<i>បំណុលភតិសន្យា៖</i>				
រយៈពេលខ្លី	៤.៩៧៧.៤១០	២០.០៣៤.០៧៥	៥.០០៥.០១៤	២០.៤៤៥.៤៨២
រយៈពេលវែង	១៥.៥២៨.៥៦៥	៦២.៥០២.៤៧៤	១៤.៩១៧.៥៧៧	៦០.៩៣៨.៣០២
	<u>២០.៥០៥.៩៧៥</u>	<u>៨២.៥៣៦.៥៤៩</u>	<u>១៩.៩២២.៥៩១</u>	<u>៨១.៣៨៣.៧៨៤</u>

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមក្នុងឆ្នាំ មានចំនួន ៧.១០២.៤៥៤ ដុល្លារអាមេរិក (២០២៣ ៖ ៥.៣៧១.៤២៣ ដុល្លារអាមេរិក)។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ដែលបានផ្ទេរ ក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC ក្នុងឆ្នាំ ២០២៣ មានចំនួន ១.២០៥.០៧៩ ដុល្លារអាមេរិក។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៩. ភតិសន្យា (ត)

(ខ) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
អគារ	៥.៣៨៣.៦៣៤	២១.៩១៦.៧៧៤	៤.៨៣២.៨២៦	១៩.៨៦២.៩១៤
ATM	៣៣៥.៥៩៧	១.៣៦៦.២១៥	២១៤.០១៦	៨៧៩.៦០៦
	<u>៥.៧១៩.២៣១</u>	<u>២៣.២៨២.៩៨៩</u>	<u>៥.០៤៦.៨៤២</u>	<u>២០.៧៤២.៥២០</u>
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៣)	<u>១.៥៩១.៩៦២</u>	<u>៦.៤៨០.៨៧៨</u>	<u>១.៥០០.៥២៨</u>	<u>៦.១៦៧.១៧០</u>
ចំណាយផ្ទេរពាក់ព័ន្ធនឹងភតិសន្យារយៈ ពេលខ្លី និងមានទ្រព្យសកម្មតម្លៃទាប (រួមបញ្ចូលក្នុង ចំណាយប្រតិបត្តិការ ផ្សេងៗ) (កំណត់សម្គាល់ ២៨)	<u>៣៥៤.១០៧</u>	<u>១.៤៤១.៥៧០</u>	<u>៤៤៨.៦៤៣</u>	<u>១.៨៤៣.៩២៣</u>
ចំណាយដឹកជញ្ជូនចំពោះភតិសន្យាដែល មានទ្រព្យសកម្មតម្លៃទាប	<u>១.១៩៨.២៧២</u>	<u>៤.៨៧៨.១៦៥</u>	<u>១.១៦៨.៧១២</u>	<u>៤.៨០៣.៤០៦</u>
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	<u>៨.៨៦៣.៥៧២</u>	<u>៣៦.០៨៣.៦០២</u>	<u>៨.១៦៤.៧២៥</u>	<u>៣៣.៥៥៧.០១៩</u>

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យា ក្នុងឆ្នាំមានចំនួន ៧.០៤០.៦៧៧ ដុល្លារអាមេរិក (២០២៣ ៖ ៦.១២៦.៥៤០ ដុល្លារអាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១០. ទ្រព្យសកម្មអរូបី

	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ
	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ	កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ កម្មវិធីប្រតិបត្តិ
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤					
ថ្លៃដើម	១.៥៨០.៣៩០	២.៩៣៩.៦៤១	-	១៥.៣៥១.៧៧២	១៥.៨៧១.៨០៣
រំលស់បង្គរ	(១.១៣៦.៤៤៤)	(២.២៥៥.០៦២)	-	-	(៣.៣៩១.៥១០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៤៣.៩៤៦	៦៨៤.៥៧៩	-	១៥.៣៥១.៧៧២	១២.៤៨០.២៩៣
គិតជាពាន់រៀល	១.៨១៣.៥០៣	២.៧៩៦.៥០៥	-	៦២.៧១១.៩៨៩	៦៧.៣២១.៩៩៧
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤៤៣.៩៤៦	៦៨៤.៥៧៩	-	១៥.៣៥១.៧៧២	១២.៤៨០.២៩៣
ចាត់ថ្នាក់ឡើងវិញ	(៧១.៥៣៥)	(៤៤.៧៤១)	១១៦.២៧៦	-	-
និយ័តកម្មផ្សេងៗ	១១៦.៨៧៦	-	-	-	១១៦.៨៧៦
ផ្ទេរពីទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	-	៨៧២.៨៣៦	៨៧២.៨៣៦
ផ្ទេរពីការងារកំពុងដំណើរការ	៧.៨៦៩.៨៥២	២៣.០០៨.២៦៥	-	(៣០.៨៧៨.១១៧)	-
បន្ថែម	២៤.៥១០	៩១៤.០២៨	-	១៥.២៣៩.៤៧០	១៦.១៧៨.០០៨
រំលស់	(៦៩៣.៨១៩)	(២.០៣៥.៧៦៣)	(១១៦.២៧៦)	-	(២.៨៤៥.៨៥៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៧.៦៨៩.៨២៦	២២.៥២៦.៣០៩	-	៩៨៥.៩៦១	៣០.៨០២.១៥៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
ថ្លៃដើម	៩.៧៧៧.៦៦៨	២៦.៨៨០.០៩៣	១២៧.០៥០	៩៨៥.៩៦១	៣៧.៧៧០.៧៧២
រំលស់បង្គរ	(២.០៨៧.៨៤២)	(៤.៣៥៣.៧២៤)	(១២៧.០៥០)	-	(៦.៥៦៨.៦១៦)
តម្លៃចុះបញ្ជីសុទ្ធ	៧.៦៨៩.៨២៦	២២.៥២៦.៣០៩	-	៩៨៥.៩៦១	៣១.២០២.១៥៦
គិតជាពាន់រៀល	៣០.៩៥១.៥៥០	៩០.៦៦៨.៦៣១	-	២.៣៨៥.៤៨៣	១២៣.៩៧៨.៦៧៤
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣					
ថ្លៃដើម	១.២៦៤.០៥៤	២.៨៩១.៥៨៧	-	១៦.៨០០	៤.១៧២.៤៤១
រំលស់បង្គរ	(១.០២៥.៤៨៧)	(២.០៦៣.៦២៧)	-	-	(៣.០៩៣.១១៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៣៨.៥៦៧	៨២៧.៩៦០	-	១៦.៨០០	១.០៧៩.៣២៧
គិតជាពាន់រៀល	៩៦៥.៧១២	៣.៤០៨.៧១១	-	៦៩.១៦៦	៤.៤៤៣.៥៨៩
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៣៨.៥៦៧	៨២៧.៩៦០	-	១៦.៨០០	១.០៧៩.៣២៧
កំណើនក្រោមការរៀបចំបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	១៣៥.៨៣៧	៦.០៥៣	-	-	១៤១.៨៩០
ផ្ទេរពីការងារកំពុងដំណើរការ	១៨០.៥០០	៤២.០០០	-	(២២២.៥០០)	-
បន្ថែម	-	-	-	១៥.៥៥៧.៤៧២	១៥.៥៥៧.៤៧២
រំលស់	(១០៦.៩៦១)	(១៩១.៤៣៥)	-	-	(២៩៨.៣៩៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៤៧.៩៤៣	៦៨៤.៥៧៨	-	១៥.៣៥១.៧៧២	១៦.៤៨០.២៩៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
ថ្លៃដើម	១.៥៨០.៣៩០	២.៩៣៩.៦៤១	-	១៥.៣៥១.៧៧២	១៥.៨៧១.៨០៣
រំលស់បង្គរ	(១.១៣៦.៤៤៤)	(២.២៥៥.០៦២)	-	-	(៣.៣៩១.៥១០)
តម្លៃចុះបញ្ជីសុទ្ធ	៤៤៣.៩៤៦	៦៨៤.៥៧៩	-	១៥.៣៥១.៧៧២	១២.៤៨០.២៩៣
គិតជាពាន់រៀល	១.៨១៣.៥០៣	២.៧៩៦.៥០៥	-	៦២.៧១១.៩៨៩	៦៧.៣២១.៩៩៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១១. ពន្ធពន្យារជាទ្រព្យសកម្ម

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង				
ពន្ធពន្យារជាទ្រព្យសកម្ម	១៥.៧៤៨.៧៨០	៦៣.៣៨៨.៨៣៩	២៥.៦៤៦.០៣៣	១០៤.៧៦៤.០៤៥
ពន្ធពន្យារជាបំណុល	(៤.៨៧៨.៤០១)	(១៩.៦៣៥.៥៦៤)	(៣.៩៣៧.៥៣៨)	(១៦.០៨៤.៨៤៣)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២	១៤.៥១៦.៨៨០	៥៩.៧៦៥.៩៩៥
(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	(១០.៨៣៨.១១៦)	(៤៤.១២១.៩៧០)	៦.៣២០.២៦២	២៥.៩៧៦.២៧៧
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់				
ជាមួយ KBC	-	-	៨៧១.៣៥៣	៣.៥៨១.២៦១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៨០៣.៩៥៧)	-	(៦៤៤.៣៣១)
នាដំណាច់ឆ្នាំ	១០.៨៧០.៣៧៩	៤៣.៧៥៣.២៧៥	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២

បទដ្ឋានការ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១១. ពន្ធពន្យារជាប្រាសកម្ម (ត)

២០២៣

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣
 (បន្ទុក)/គណនាផ្ទុកបំណេញ-ខាត
 ពិការរូបបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
 គិតជាពាន់រៀល

	ខាតពីការ បរិយចរន្ត	កម្រៃឥណទាន បំណុលកំណត់	ការប្រាក់បន្ត ប្រើប្រាស់បន្ត	បំណុល កំណត់	បំណុល កំណត់	បំណុល កំណត់	បំណុល កំណត់	បំណុល កំណត់	បំណុល កំណត់
៣.៨២៣.៦៦៨	៨.០១៤.១៩៥	៦៥.៦១១	៦៥.៦១១	៣.៧៥៨.៦៤៥	១៧៤.៣៥៦	១.១៤០.១៥៩	១.៤៧២.៤៨៣	១៨.៤៨៥.១១៧	១៨.៤៨៥.១១៧
៦.៣៩១.៥២១	៤៩៨.៩៣០	៤៧.៥៤៣	៤៧.៥៤៣	៦.៣៤៤.៤៣៨	(៥៦.៦៦០)	(២៩៩.៨៦៨)	(៦៨១.៧៩៣)	៦.១០៨.៦១២	៦.១០៨.៦១២
៤៣៥.៩៧១	៣៧០.៥២៤	-	-	៦៥.៤៤៦	-	-	-	១.០៥២.៣០៤	១.០៥២.៣០៤
១០.៦៥១.១៦០	៨.៨៨៣.៦៤៩	១១៣.១៥៤	១១៣.១៥៤	៤.២៧៩.៣៨៣	៨៧.៦៩៦	៨៤០.២៩១	៧៩០.៦៩០	២៥.៦៤៦.០៣៣	២៥.៦៤៦.០៣៣
៤៣.៥០៩.៩៨៩	៣៦.២៨៩.៧០៦	៤៦២.២៣៨	៤៦២.២៣៨	១៧.៤៨១.៣២០	៣៥៨.២៣៨	៣.៤៣២.៥៨៨	៣.២២៩.៩៦៩	១០៤.៧៦៤.០៤៤	១០៤.៧៦៤.០៤៤

២០២៤

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤
 (បន្ទុក)/គណនាផ្ទុកបំណេញ-ខាត
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
 គិតជាពាន់រៀល

១០.៦៥១.១៦០	៨.៨៨៣.៦៤៩	១១៣.១៥៤	១១៣.១៥៤	៤.២៧៩.៣៨៣	៨៧.៦៩៦	៨៤០.២៩១	៧៩០.៦៩០	២៥.៦៤៦.០៣៣	២៥.៦៤៦.០៣៣
(៩.១១៦.៤២៥)	(២៨៨.៦១១)	(១១៣.១៥៤)	(១១៣.១៥៤)	៣៥៦.៤១៧	(៤៧.៤៩៥)	១០២.៧០៥	(៧៩០.៦៩០)	(៩.៨៩៧.២៥៣)	(៩.៨៩៧.២៥៣)
១.៥៣៤.៧៣៥	៨.៥៩៥.០៣៨	-	-	៤.៦៣៥.៨១០	៤០.២០១	៩៤២.៩៩៦	-	១៥.៧៤៨.៧៨០	១៥.៧៤៨.៧៨០
៦.១៧៧.៣០៨	៣៤.៥៩៥.០២៨	-	-	១៨.៦៥៩.១៣៥	១៦១.៨០៩	៣.៧៩៥.៥៨៤	-	៦៣.៣៨៨.៨៣៩	៦៣.៣៨៨.៨៣៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១១. ពន្ធពន្យារជាទ្រព្យសកម្ម (ត)

i. ពន្ធពន្យារជាបំណុល

	ទ្រព្យសកម្មដែល មានសិទ្ធិប្រើប្រាស់ ដុល្លារអាមេរិក	រំលស់ ដុល្លារអាមេរិក	ចំណេញ/ខាតពីការ ប្តូររូបិយប័ណ្ណ មិនទាន់ទទួលស្គាល់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២៣				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៣.៦៩៦.៦៦២	២៧១.៥៧៥	-	៣.៤២៥.០៨៧
បន្ទុក/(ឥណទាន)ក្នុងចំណេញ-ខាត	(២១៥.៥៩៨)	៣.៩៤៨	-	(២១១.៦៥០)
ពីការរួមបញ្ចូលតាមផ្លូវភ្ជាប់ជាមួយ KBC	២៤៥.២៤០	(៦៤.២៨៩)	-	១៨០.៩៥១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣.៧២៦.៣០៤	២១១.២៣៤	-	៣.៩៣៧.៥៣៨
គិតជាពាន់រៀល	១៥.២២១.៩៥២	៨៦២.៨៩១	-	១៦.០៨៤.៨៤៣

២០២៤

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៣.៧២៦.៣០៤	២១១.២៣៤	-	៣.៩៣៧.៥៣៨
បន្ទុកក្នុងចំណេញ-ខាត	៣២២.៨៣៧	៤៥៤.៩៧៥	១៦៣.០៥១	៩៤០.៨៦៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.០៤៩.១៤១	៦៦៦.២០៩	១៦៣.០៥១	៤.៨៧៨.៤០១
គិតជាពាន់រៀល	១៦.២៩៧.៧៩៣	២.៦៨១.៤៩១	៦៥៦.២៨០	១៩.៦៣៥.៥៦៤

១២. ទ្រព្យសកម្មផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង់មុន	៣.២២២.៥៤៤	១២.៩៧០.៧៤០	៥.៥១០.៨៩៩	២២.៥១២.០២២
ប្រាក់កក់	១.៧៧៥.២៧២	៧.១៤៥.៤៧០	១.៦២៣.១៦៥	៦.៦៣០.៦២៩
គណនីអតិថិជន	៤០៧	១.៦៣៨	៩៧៧.៣១៨	៣.៩៩២.៣៤៤
គណនីអតិថិជនផ្សេងៗ	៣១.០៣៩	១២៤.៩៣២	១០៧.៧៨៣	៤៤០.២៩៤
	៥.០២៩.២៦២	២០.២៤២.៧៨០	៨.២១៩.១៦៥	៣៣.៥៧៩.២៨៩
ដក៖				
សំវិធានធនសម្រាប់ ECLs លើប្រាក់កក់	(១៨.៥៨៤)	(៧៤.៨០១)	(៣.១៣៣)	(១២.៧៩៤)
	៥.០១០.៦៧៨	២០.១៦៧.៩៧៩	៨.២១៦.០៣២	៣៣.៥៦៦.៤៩៥
រយៈពេលខ្លី	៥.០១០.៦៧៨	២០.១៦៧.៩៧៩	៨.២១៦.០៣២	៣៣.៥៦៦.៤៩៥
រយៈពេលវែង	-	-	-	-
	៥.០១០.៦៧៨	២០.១៦៧.៩៧៩	៨.២១៦.០៣២	៣៣.៥៦៦.៤៩៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បញ្ញើតាមកម្រៃការ	១៥.២០៧.៣៦៩	៦១.២០៩.៦៦០	២.៣៤៦.៣៦៥	៩.៥៨៤.៩០០
គណនីសន្សំ	-	-	៤០៥.៥៣៩	១.៦៥៦.៦២៧
ប្រាក់បញ្ញើមានកាលកំណត់	៨៩.៨៣៩.៤១៤	៣៦១.៦០៣.៦៤២	១០៤.៥៧៦.០២០	៤២៧.១៩៣.០៤២
	១០៥.០៤៦.៧៨៣	៤២២.៨១៣.៣០២	១០៧.៣២៧.៩២៤	៤៣៨.៨៣៤.៥៦៩
<i>បន្ថែម៖</i>				
បង្កការប្រាក់ត្រូវបង់	២.០៣១.៨៨៧	៨.១៧៨.៣៤៥	២.៤៩៩.៣២១	១០.២០៩.៧២៧
	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៩.០៤៤.២៩៦
រយៈពេលខ្លី	១០១.៩៩៤.៦៤៥	៤១០.៥២៨.៤៤៦	១០៨.២៧៦.១៧១	៤៤២.៣០៨.១៥៩
រយៈពេលវែង	៥.០៨៤.០២៥	២០.៤៦៣.២០១	១.៥៥១.០៧៤	៦.៣៣៦.១៣៧
	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៩.០៤៤.២៩៦

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដុល្លារអាមេរិក	១០៦.៧៧៣.០១៧	៤២៩.៧៦១.៣៩៤	១០៩.៧៦៥.៣៦៤	៤៤៨.៣៩១.៥១២
ប្រាក់រៀល	៣០៥.៦៥៣	១.២៣០.២៥៣	៦១.៨៨១	២៥២.៧៨៤
	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៩.០៤៤.២៩៦

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ភាគីពាក់ព័ន្ធ	៩០.៣១៨.៨៣១	៣៦៣.៥៣៣.២៩៥	៨៥.៧៨២.៩១៥	៣៥០.៤២៣.២០៨
ភាគីមិនពាក់ព័ន្ធ	១៦.៧៥៩.៨៣៩	៦៧.៤៥៨.៣៥២	២៤.០៤៤.៣៣០	៩៨.៦២១.០៨៨
	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៩.០៤៤.២៩៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

គ. វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	0% - ៤,00%	គ្មាន
ប្រាក់រៀល	0% - ១,៧៥%	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	គ្មាន	0% - 0,៥0%
ប្រាក់រៀល	គ្មាន	0% - 0,៧0%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	១,៥0% - ៨,00%	៣,៨0% - ៨,00%
ប្រាក់រៀល	គ្មាន	គ្មាន

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	៨២.៩១៥.៨៦១	៣៣៣.៧៣៦.៣៤១	២.៣៥៣.៧៥៨	៩.៦១៥.១០១
គណនីសន្សំ	៣០៦.១៦៤.៦១០	១.២៣២.៣១២.៥៥៥	១៤០.៦៦១.៥៧៤	៥៧៤.៦០២.៥៣០
ប្រាក់បញ្ញើមានកាលកំណត់	២.៩៤៤.៣៦៥.៣៨៨	១១.៨៥១.០៧០.៦៨៧	២.៧៧២.៣៣៧.៩៩៣	១១.៣២៥.០០០.៧០២
ប្រាក់បញ្ញើផ្សេងៗ	៤២.៧៦៥	១៧២.១២៩	-	-
	៣.៣៣៣.៤៨៨.៦២៤	១៣.៤១៧.២៩១.៧១២	២.៩១៥.៣៥៣.៣២៥	១១.៩០៩.២១៨.៣៣៣
បន្ថែម៖				
បង្កការប្រាក់ត្រូវបង់	៨៩.៥៤៩.៤៩៦	៣៦០.៤៣៦.៧២១	៨៥.០២០.៦៥៩	៣៤៧.៣០៩.៣៩២
	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥
រយៈពេលខ្លី	៣.២៥១.១៥៤.៩៥៣	១៣.០៨៥.៨៩៨.៦៨៦	២.៩១៨.៥៦៥.៤៣៣	១១.៩២២.៣៤១.៤២៨
រយៈពេលវែង	១៧១.៨៨៣.១៦៧	៦៩១.៨២៩.៧៤៧	៨១.៨០៨.១៥១	៣៣៤.១៨៦.២៩៧
	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៤. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដុល្លារអាមេរិក	៣.១៤០.៨៤៤.៦៦០	១២.៦៤១.៨៩៩.៧៥៦	២.៧៦៨.៦៣៦.៧៧៦	១១.៣០៩.៨៨១.២៣០
ប្រាក់រៀល	២៨២.១៨៣.៤២០	១.១៣៥.៧៨៨.២៦៦	២៣១.៦៨៥.៦២៥	៩៤៦.៤៣៥.៧៧៨
ប្រាក់បាត	១០.០៤០	៤០.៤១១	៥១.៥៨៣	២១០.៧១៧
	<u>៣.៤២៣.០៣៨.១២០</u>	<u>១៣.៧៧៧.៧២៨.៤៣៣</u>	<u>៣.០០០.៣៧៣.៩៨៤</u>	<u>១២.២៥៦.៥២៧.៧២៥</u>

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ភាគីពាក់ព័ន្ធ	៣.៤១២.០១៩.៣១២	១៣.៧៣៣.៣៧៧.៧៣១	២.៩៨៨.៤៣៤.៨៥៨	១២.២០៧.៧៥៦.៣៩៥
ភាគីមិនពាក់ព័ន្ធ	១១.០១៨.៨០៨	៤៤.៣៥០.៧០២	១១.៩៣៩.១២៦	៤៨.៧៧១.៣៣០
	<u>៣.៤២៣.០៣៨.១២០</u>	<u>១៣.៧៧៧.៧២៨.៤៣៣</u>	<u>៣.០០០.៣៧៣.៩៨៤</u>	<u>១២.២៥៦.៥២៧.៧២៥</u>

គ. វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	០% - ៥,០០%	គ្មាន
ប្រាក់រៀល	០% - ៥,០០%	គ្មាន
ប្រាក់បាត	គ្មាន	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	០% - ៥,០០%	០,០០% - ៣,០០%
ប្រាក់រៀល	០% - ៤,០០%	០,០០% - ៣,០០%
ប្រាក់បាត	០,១០% - ០,១០%	០,០០% - ០,១០%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	២,០០% - ៨,៥០%	៣,០០% - ៨,៧៥%
ប្រាក់រៀល	១,៥០% - ៨,៥០%	៣,៧៥% - ៩,៧៥%
ប្រាក់បាត	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៥. ប្រាក់កម្ចី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	៨៨៤.០២៥.៣១០	៣.៥៥៨.២០១.៨៧៣	១.៣៨១.៣២៤.១១២	៥.៦៤២.៧០៨.៩៩៨
ការប្រាក់ត្រូវបង់	៨.២៨៩.៥៩៣	៣៣.៣៦៥.៦១២	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣
	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១

ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយម្ចាស់ប្រាក់កម្ចីជាច្រើន រួមមាន ភាគីពាក់ព័ន្ធ និងភាគីមិនពាក់ព័ន្ធ។ ប្រាក់កម្ចីមិនមានការធានាទេ និងត្រូវទូទាត់សងទាំងប្រាក់ដើម និងការប្រាក់ តាមមូលដ្ឋានប្រចាំត្រីមាសប្រចាំឆមាស ឬ ប្រចាំឆ្នាំ ផ្អែកទៅតាមតារាងសងប្រាក់ នៃកិច្ចព្រមព្រៀងប្រាក់កម្ចីនីមួយៗ។

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់កម្ចីមានកាលកំណត់	៦៦៩.៨៨៦.៦៤៧	២.៦៩៦.២៩៣.៧៥៤	៩.៨៣៣.៧០២	៤០.១៧០.៦៧៣
ឥណទានវិបារូបន៍	-	-	២០.៣៤៣.៥៣៤	៨៣.១០៣.៣៣៦
ប្រាក់កម្ចីរយៈពេលខ្លីសរុប	៦៦៩.៨៨៦.៦៤៧	២.៦៩៦.២៩៣.៧៥៤	៣០.១៧៧.២៣៦	១២៣.២៧៤.០០៩
ប្រាក់កម្ចីរយៈពេលវែងសរុប	២២២.៤២៨.២៥៦	៨៩៥.២៧៣.៧៣១	១.៣៦៤.៦១៧.១២៤	៥.៥៧៤.៤៦០.៩៥២
	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អនុបាតប្រាក់កម្ចីមានលក្ខខណ្ឌរបស់ធនាគារ មិនស្របតាមលក្ខខណ្ឌប្រាក់កម្ចី ជាមួយនឹងម្ចាស់ប្រាក់កម្ចីមួយចំនួន មានទឹកប្រាក់ចំនួន ១៩៥.៧៣០.៥៨៨ ដុល្លារអាមេរិក។ ធនាគារបានទទួលការអនុម័តលើកលែងពីការធ្វើតេស្តលើអនុបាតប្រាក់កម្ចីមានលក្ខខណ្ឌនេះ ពីម្ចាស់ប្រាក់កម្ចីខ្លះសម្រាប់រយៈពេលត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ធនាគារកំពុងស្នើសុំការលើកលែងពីម្ចាស់ប្រាក់កម្ចីផ្សេងទៀត។ ក្នុងនោះទឹកប្រាក់ចំនួន ៩៦.២២០.៧៦២ ដុល្លារអាមេរិក មានរយៈពេលខ្លី ដោយសារវាផុតកំណត់ក្នុងរយៈពេល១២ខែ គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់កម្ចីរយៈពេលវែងចំនួន ៨.៣៣៣.៣៣៣ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែង ទៅជា បំណុលរយៈពេលខ្លី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៥. ប្រាក់កម្ចី (ត)

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	៦៥៩.៧៣៦.១០៧	២.៦៥៥.៤៣៧.៨៣១	១.១៤៤.១០១.៣៣៤	៤.៦៧៣.៦៥៣.៩៥០
ប្រាក់រៀល	២៣២.៥៧៨.៧៩៦	៩៣៦.១២៩.៦៥៤	២៥០.៦៩៣.០២៦	១.០២៤.០៨១.០១១
ប្រាក់បាត	-	-	-	-
	<u>៨៩២.៣១៤.៩០៣</u>	<u>៣.៥៩១.៥៦៧.៤៨៥</u>	<u>១.៣៩៤.៧៩៤.៣៦០</u>	<u>៥.៦៩៧.៧៣៤.៩៦១</u>

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីមិនពាក់ព័ន្ធ	៣២៦.៨៩១.៤៦០	១.៣១៥.៧៣៨.១២៧	៧៦៤.១២៩.២៦៣	៣.១២១.៤៦៨.០៤០
ភាគីពាក់ព័ន្ធ	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨	៦៣០.៦៦៥.០៩៧	២.៥៧២.២៦៦.៩២១
	<u>៨៩២.៣១៤.៩០៣</u>	<u>៣.៥៩១.៥៦៧.៤៨៥</u>	<u>១.៣៩៤.៧៩៤.៣៦០</u>	<u>៥.៦៩៧.៧៣៤.៩៦១</u>

គ. បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	១.៣៨១.៣២៤.១១២	៥.៦៤២.៧០៨.៩៩៨	៩៦៥.៥៧៦.៤៦៦	៣.៩៧៥.២៧៨.៣១១
បន្ថែម	៤២៧.៦៨៣.៣០៧	១.៧៤១.០៩៨.៧៤៣	៧៨១.៣៨៣.៤៦១	៣.២១១.៤៨៦.០២៥
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវ				
ច្បាប់ជាមួយ KBC	-	-	៣៥០.០០០.០០០	១.៤៣៨.៥០០.០០០
ទូទាត់សងប្រាក់ដើម	(៩៣២.២៦៧.៧៥១)	(៣.៧៩៥.២៦២.០១៣)	(៦៦៧.២០៦.១០៣)	(២.៧៤២.២១៧.០៨៣)
ការទូទាត់សងដែលត្រូវជម្រះ	-	-	(៤៩.៧៥០.០០០)	(២០៤.៤៧២.៥០០)
លម្អៀងពីការផ្តោះប្តូរ	៧.២៨៥.៦៤២	២៩.៦៥៩.៨៤៧	១.៣២០.២៨៨	៥.៤២៦.៣៨៤
ការប្តូររូបិយប័ណ្ណ	-	(៦០.០០៣.៧០២)	-	(៤១.២៩២.១៣៩)
នាដិណប័ណ្ណ	<u>៨៨៤.០២៥.៣១០</u>	<u>៣.៥៥៨.២០១.៨៧៣</u>	<u>១.៣៨១.៣២៤.១១២</u>	<u>៥.៦៤២.៧០៨.៩៩៨</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៥. ប្រាក់កម្ចី (ត)

គ. បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី (ត)

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី០១ ខែមករា	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣	៥.៦៨២.៩៥៩	២៣.៣៩៦.៧៤២
បន្ទុកក្នុងឆ្នាំ	៩៦.៥១២.៤៩១	៣៩២.៩០២.៣៥១	១០៩.៦២៦.៧០៨	៤៥០.៥៦៥.៧៧០
កំណើនក្រោមការរួមបញ្ចូលគ្នាតាមផ្លូវ				
ច្បាប់ជាមួយ KBC	-	-	៣.៧៤២.៩២៤	១៥.៣៨៣.៤១៨
ទូទាត់សងការប្រាក់	(៩៦.២៧១.៩៥០)	(៣៩១.៩២៣.១០៧)	(១០៣.៣២៧.២៣៥)	(៤២៤.៦៧៤.៩៣៦)
ការទូទាត់សងដែលត្រូវជម្រុះ	-	-	(២.២៦២.៤៩៣)	(៩.២៩៨.៨៤៦)
លម្អៀងពីការផ្តោះប្តូរ	(៥.៤២១.១៩៦)	-	៧.៣៨៥	៣០.៣៥២
ការប្តូររូបិយប័ណ្ណ	-	(២២.៦៣៩.៥៩៥)	-	(៣៧៦.៥៣៧)
នាដិណាច់ឆ្នាំ	៨.២៨៩.៥៩៣	៣៣.៣៦៥.៦១២	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣

ឃ. អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចី មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ប្រាក់កម្ចីមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	២,០០% - ៩,៤៣%	២,០០% - ១០,០៥%
ប្រាក់រៀល	២,០០% - ៧,៥០%	២,០០% - ៨,០៥%
ប្រាក់បាត	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៦. ពន្ធលើប្រាក់ចំណូលត្រូវបង់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
នាដើមឆ្នាំ	២២.៥៣៨.៧៥៤	៩២.០៧០.៨១០	៤១.០៤៨.៩១៩	១៦៨.៩៩៨.៤០០
ពន្ធក្នុងឆ្នាំ	១៣.៤៣៨.៣០៧	៥៤.៧០៧.៣៤៨	២៨.២៩០.៦៥៥	១១៦.២៧៤.៥៩២
កំណើនក្រោមការរួមបញ្ចូលគ្នាតាមផ្លូវ				
ច្បាប់ជាមួយ KBC	-	-	៤៤១.១២៨	១.៨៣៤.២១០
ពន្ធលើប្រាក់ចំណូលបានបង់	(២៩.៣៣៦.៣៣៩)	(១១៩.៤២៨.២៣៦)	(៤៧.២៤១.៩៤៨)	(១៩៤.១៦៤.៤០៦)
ការប្តូររូបិយប័ណ្ណ	-	(៦២១.០១៦)	-	(៨៧១.៩៨៦)
	៦.៦៤០.៧២២	២២.៧២៨.៩០៦	២២.៥៣៨.៧៥៤	៩២.០៧០.៨១០

១៧. សំវិធានបង់សម្រាប់អត្ថប្រយោជន៍បុគ្គលិក

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាតព្វកិច្ចប្រាក់បំណាច់ការងារ	៥១៩.២៩៦	២.០៩០.១៦៦	៤១១.៧៣១	១.៦៨១.៩២១
	៥១៩.២៩៦	២.០៩០.១៦៦	៤១១.៧៣១	១.៦៨១.៩២១

១៨. បំណុលផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ចំណាយបង្គរ	៣.៧៥២.៤៧១	១៥.១០៣.៦៩៦	៣.៥៩៣.៦៥៥	១៤.៦៨០.០៨១
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តបង្គរ	៣.៦១២.០៣៤	១៤.៥៣៨.៤៣៧	១.១៥៨.៩៨៧	៤.៧៣៤.៤៦២
ពន្ធកាត់ទុក	២.០៤២.៨៤៣	៨.២២២.៤៤៣	៣.១៦២.២៨៦	១២.៩១៧.៩៣៨
ពន្ធលើប្រាក់បៀវត្សរ៍	១.១២៧.៤៧០	៤.៥៣៨.០៦៧	១.៦៤៦.៧៣២	៦.៧២៦.៩០០
គណនីអ្នកផ្គត់ផ្គង់	១.០៦៧.១២៩	៤.២៩៥.១៩៤	១.២៩៧.៦៥២	៥.៣០០.៩០៨
ផ្សេងៗ	២៥.៦២២	១០៣.១២៨	១២.២៩២	៥០.២១៣
	១១.៦២៧.៥៦៩	៤៦.៨០០.៩៦៥	១០.៨៧១.៦០៤	៤៤.៤១០.៥០២

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១៩. បំណុលបន្ទាប់បន្សំ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	២៩.៨៥៥.៣២០	១២០.១៦៧.៦៦៣	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧
ការប្រាក់ត្រូវបង់	៣៥៩.៣៣៣	១.៤៤៦.៣១៥	៥៩៨.៣០៦	២.៤៤៤.០៨០
	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
រយៈពេលខ្លី	១០.៣៥៩.៣៣៣	៤១.៦៩៦.៣១៥	-	-
រយៈពេលវែង	១៩.៨៥៥.៣២០	៧៩.៩១៧.៦៦៣	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
អ្នកផ្តល់ប្រាក់កម្ចីនៅក្រៅប្រទេស (ភាគីមិនពាក់ព័ន្ធ)	-	-	១០.៥៧២.០៧៥	៤៣.១៨៦.៩២៦
ភាគីពាក់ព័ន្ធ	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៤០.២៣២.២៨៩	១៦៤.៣៤៨.៩០១
	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧

បំណុលបន្ទាប់បន្សំទាំងនេះត្រូវទូទាត់សង ដោយផ្អែកទៅតាមតារាងសងប្រាក់ក្នុងកិច្ចព្រមព្រៀងឥណទាន។ បំណុលបន្ទាប់បន្សំពីភាគទុនិក ត្រូវបានអនុម័តដោយធនាគារកណ្តាល ដែលអាចរួមបញ្ចូលទៅក្នុងដើមទុនថ្នាក់ទី២ សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ។ ក្នុងអំឡុងឆ្នាំ មានបំណុលបន្ទាប់បន្សំតែមួយប៉ុណ្ណោះដែលនៅមិនទាន់ទូទាត់ ដែលមានអត្រាការប្រាក់ ៨,៩៥% (២០២៣ ៖ ៦,៩៨% ទៅ ៨,៩៥%)។

បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - បំណុលបន្ទាប់បន្សំ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧	៨៨.៦៤១.៣៦៧	៣៦៤.៩៣៦.៥០៨
ទូទាត់សង	(២០.៥០០.០០០)	(៨៣.៤៥៥.៥០០)	(៣៨.៥០០.០០០)	(១៥៨.២៣៥.០០០)
លម្អៀងពីការប្តូរប្រាក់	១៤៩.២៦២	៦០៧.៦៤៦	៦៤.៦៩១	២៦៥.៨៨០
ការប្តូររូបិយប័ណ្ណ	-	(២.០៧៦.២៣០)	-	(១.៨៧៩.៦៤១)
នាដិណាច់ឆ្នាំ	២៩.៨៥៥.៣២០	១២០.១៦៧.៦៦៣	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី០១ ខែមករា	៥៩៨.៣០៦	២.៤៤៤.០៨០	១.០៣៦.០៦០	៤.២៦៥.៤៥៩
បន្តក្នុងឆ្នាំ	៤.១៥៦.៣៨៧	១៦.៩២០.៦៥១	៧.៦៧៣.៩៥៥	៣១.៥៤០.០៧៨
ទូទាត់សងការប្រាក់	(៤.៣៩៥.៣៦០)	(១៧.៨៩៣.៥១១)	(៨.១១១.៧៣៩)	(៣៣.៣៣៩.២៤៧)
ការប្តូររូបិយប័ណ្ណ	-	(២៤.៩០៥)	-	(២២.២១០)
នាដិណាច់ឆ្នាំ	៣៥៩.៣៣៣	១.៤៤៦.៣១៥	៥៩៨.៣០៦	២.៤៤៤.០៨០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២០. ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនចុះបញ្ជី និងដើមទុនបានបង់របស់ធនាគារទេ។

ភាគហ៊ុនដែលបានអនុម័តសរុបមានចំនួន ៦០០លានភាគហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (២០២៣ ៖ ៦០០លានភាគហ៊ុន) ដែលមានតម្លៃចារិក១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (២០២៣ ៖ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានបោះផ្សាយរួច ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ដុល្លារអាមេរិក	លានរៀល	%	ដុល្លារអាមេរិក	លានរៀល	%
Kookmin Bank Co. Ltd.	៦០០.០០០.០០០	២.៤០០.០០០.០០០	១០០%	៦០០.០០០.០០០	២.៤០០.០០០.០០០	១០០%

២១. ទុនបម្រុង

ធនាគារកណ្តាលបានចេញលិខិតលេខ ៨៧-០២៣-២៣៧៧ ឆត ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ អនុម័តលើការរួមបញ្ចូលមូលធន ដែលបានផ្ទេរពីធនាគារ គូកមីន ខេមបូឌា ភីអិលស៊ី (ជាលទ្ធផលនៃការរួមបញ្ចូលគ្នា) ទៅក្នុងទុនបម្រុង ដែលផ្សេងពីទុនបម្រុងសម្រាប់ការវាយតម្លៃឡើងវិញ។ ចំនួនទឹកប្រាក់ដែលបានអនុម័តដំបូងគឺ ១១២.៦៧៥.៧៥១ ដុល្លារអាមេរិក។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ធនាគារកណ្តាលបានចេញលិខិតលេខ ៨៧-០២៤-១៥២១ ឆត ដោយបានអនុម័តចំពោះការផ្លាស់ប្តូរចំនួនទឹកប្រាក់ដែលបានអនុម័តដំបូង ទៅជា ៩១.៩៤៤.៧៩៦ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន ៩១.៩៤៤.៧៩៦ ដុល្លារអាមេរិក ត្រូវបានរក្សាទុកជាទុនបម្រុង។

២២. ទុនបម្រុងតាមច្បាប់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យនាដើមឆ្នាំ	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧
ផ្ទេរពី/(ទៅ)ចំណេញរក្សាទុក	៣៨.១០៦.៣៧៩	១៥៣.៣៧៨.១៧៥	(២៧.៣២៦.៣០១)	(១១១.៦២៧.៩៤០)
លម្អៀងការប្តូររូបិយប័ណ្ណ	-	-	-	-
នាដំណាច់ឆ្នាំ	៤២.៦៥៣.០០៥	១៧១.៤៤៦.២៩២	៤.៥៤៦.៦២៦	១៨.០៦៨.១១៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៣. ចំណូលការប្រាក់សុទ្ធ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដកលក់៖</i>				
ឥណទាន និងបុរេប្រទាន	៧០១.២១២.៨៤៨	២.៨៥៤.៦៣៧.៥០៤	៦៦៥.០៦២.២៤៨	២.៧៣៣.៤០៥.៨៤០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ផ្សេងៗ	២.៦៩៤.៦០៧	១០.៩៦៩.៧៤៥	១.៥៥៣.០៨៦	៦.៣៨៣.១៨៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ជាតិ នៃ កម្ពុជា	៨៨៥.៦០៦	៣.៦០៥.៣០២	១.០៩៧.២៨៩	៤.៥០៩.៨៥៨
ចំណូលការប្រាក់សរុប	៧០៩.៧៩៣.០៦១	២.៨៦៩.២១២.៥៥១	៦៦៧.៧១២.៦២៣	២.៧៤៨.២៩៨.៨៨១
<i>ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដកលក់៖</i>				
ប្រាក់បញ្ញើរបស់អតិថិជន	(២២៦.០៩០.៣១៥)	(៩២០.៤១៣.៦៧២)	(១៩៥.០៤២.៩២៤)	(៨០១.៦២៦.៤១៨)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	(៥.៨៧៩.៩៩៧)	(២៣.៩៣៧.៤៦៨)	(៤.៤៧០.០៨០)	(១៨.៣៧២.០២៩)
ប្រាក់កម្ចី	(៩៦.៥១២.៤៩១)	(៣៩២.៩០២.៣៥១)	(១០៩.៦២៦.៧០៨)	(៤៥០.៥៦៥.៧៧០)
បំណុលបន្ទាប់បន្សំ	(៤.១៥៦.៣៨៧)	(១៦.៩២០.៦៥១)	(៧.៦៧៣.៩៨៥)	(៣១.៤៤០.០៧៨)
មូលបត្របំណុល	-	-	(៧៧៣.១៣៦)	(៣.១៧៧.៥៨៩)
បំណុលកតិកសន្យា	(១.៥៩១.៩៦២)	(៦.៤៨០.៨៧៨)	(១.៥០០.៥២៨)	(៦.១៦៧.១៧០)
ចំណាយការប្រាក់សរុប	(៣៣៤.២៣១.១៥២)	(១.៣៦០.៦៥៥.០២០)	(៣១៩.០៨៧.៣៦១)	(១.៣១១.៤៤៩.០៥៤)
ចំណូលការប្រាក់សុទ្ធ	៣៧៥.៥៦១.៩០៩	១.៥០៨.៥៥៧.៥៣១	៣៤៨.៦២៥.២៦២	១.៤៣៦.៨៤៩.៨២៧

២៤. ចំណាយកម្រៃជើងសារ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណូលកម្រៃជើងសារ៖</i>				
ចំណូលកម្រៃពីសេវាផ្តល់ឥណទាន	-	-	២១៥.៨៤៤	៨៨៧.១១៩
ចំណូលកម្រៃជើងសារពីសេវាផ្ទេរប្រាក់ ក្នុងស្រុក	១.៧៩២.៦៩១	៧.២៩៨.០៤៥	១.៦០៩.១៥៥	៦.៦១៣.៦២៧
ចំណូលកម្រៃជើងសារសរុប	១.៧៩២.៦៩១	៧.២៩៨.០៤៥	១.៨២៤.៩៩៩	៧.៥០០.៧៤៦
<i>ចំណាយកម្រៃជើងសារ៖</i>				
សេវាប្រាក់កម្ចី	(២.២៩៥.៤៣៩)	(៩.៣៤៤.៧៣២)	(២.៤៧២.៤៣៦)	(១០.១៦១.៧១២)
សេវាធនាគារ	(១.០៤១.១៩៤)	(៤.២៣៨.៧០១)	(២០០.៦០៨)	(៨២៤.៤៩៩)
ចំណាយកម្រៃផ្សេងៗ	(៣.៧៩៣)	(១៥.៤៤១)	(១.៦៨៩)	(៦.៩៤២)
ចំណាយកម្រៃជើងសារសរុប	(៣.៣៤០.៤២៦)	(១៣.៥៩៨.៨៧៤)	(២.៦៧៤.៧៣៣)	(១០.៩៩៣.១៥៣)
ចំណូលកម្រៃជើងសារសុទ្ធ	(១.៥៤៧.៧៣៥)	(៦.៣០០.៨២៩)	(៨៤៩.៧៣៤)	(៣.៤៩២.៤០៧)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៥. ខាតពីការថយចុះតម្លៃឥណទាន

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ខាតឥណទានរំពឹងទុក (ECL) / កត់ត្រា</i>				
<i>ត្រូវបង់ប្រាក់ប្រចាំថ្ងៃ</i>				
ឥណទាននិងបុរេប្រទានអតិថិជន	១២៧.៦៣១.៧៦២	៥១៩.៥៨៨.៩០៣	១២៧.៨៤៥.៩៣៤	៥២៥.៤៤៦.៧៨៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៧១.៥០៥	២៩១.០៩៧	(៧០.៦៤៣)	(២៩០.៣៤៣)
ទ្រព្យសកម្មផ្សេងៗ	១៥.៤៥០	៦២.៨៩៧	(១៦.៧២៣)	(៦៨.៧៣២)
ខ្ទង់ក្រៅតារាងតុល្យការផ្សេងៗ	៦.៩៤៥	២៨.២៧៣	(៤៧៩.៥២៤)	(១.៩៧០.៨៤៤)
	៥៨៦	២.៣៨៦	-	-
	១២៧.៧២៦.២៤៨	៥១៩.៩៧៣.៥៩៦	១២៧.២៧៩.០៤៤	៥២៣.១១៦.៨៧០
ឥណទានបាត់បង់ប្រមូលមកវិញបាន	(៥.០៥៤.១២៥)	(២០.៥៧៥.៣៤៣)	(៤.១៧៦.១៧៦)	(១៧.១៦៤.០៨៣)
	១២២.៦៧២.១២៣	៤៩៩.៣៩៨.២៥៣	១២៣.១០២.៨៦៨	៥០៥.៩៥២.៧៨៧

២៦. ចំណាយបុគ្គលិក

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស	៦៨.៣៧២.៥៧១	២៧៨.៣៤៤.៧៣៧	៦៣.២០៣.៤៥៥	២៥៩.៧៦៦.២០០
ប្រាក់លើកទឹកចិត្ត និងប្រាក់រង្វាន់	១៨.៧៣៥.៤៤៥	៧៦.២៧១.៩៩៧	១៦.០២៤.៤៩១	៦៥.៨៦០.៦៥៨
អត្ថប្រយោជន៍បុគ្គលិក	៥.១៩២.០៩៣	២១.១៣៧.០១១	៤.២២០.៧៩៦	១៧.៣៤៧.៤៧២
ចំណាយមូលនិធិសុខុមាលភាពសង្គមរបស់បុគ្គលិក	១.៣៣៣.០៧៣	៥.៤២៦.៩៤០	១.៩៤៩.៦៥០	៨.០១៣.០៦២
ឯកសណ្ឋានរបស់បុគ្គលិក	៧៣៨.៧៣៥	៣.០០៧.៣៩០	៧១៤.១៤៥	២.៩៣៥.១៣៦
ចំណាយផ្នែកសុខភាព	៨០.៦៦៤	៣២៨.៣៨៣	៩១.២១៧	៣៧៤.៩០២
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៦៨៣.៦៩០	២.៧៨៣.៣០១	៥៣៩.៨៨៨	២.២១៨.៩៣៩
	៩៥.១៣៦.២៧១	៣៨៧.២៩៩.៧៥៩	៨៦.៧៤៣.៦៨២	៣៥៦.៥១៦.៣៦៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៧. លំដាប់ទ្រព្យសម្បត្តិ និងបរិក្ខារ និងលំដាប់ទ្រព្យសកម្មអរូបី

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំដាប់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់៨)	៤.២២៣.៣៨០	១៧.១៩៣.៣៨០	២.៣៥១.៤០២	៩.៦៦៤.២៦២
លំដាប់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់១០)	២.៨៤៥.៨៥៨	១១.៥៨៥.៤៨៨	២៩៨.៣៩៦	១.២២៦.៤០៨
លំដាប់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់៩(ខ))	៥.៧១៩.២៣១	២៣.២៨២.៩៤៩	៥.០៤៦.៨៤២	២០.៧៨២.៥៧០
	១២.៧៨៨.៤៦៩	៥២.០៦១.៨៥៧	៧.៦៩៦.៦៤០	៣១.៦១៣.១៤០

២៨. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រេងឥន្ធនៈ	៥.០៧៩.៧៣៥	២០.៦៧៩.៦០១	៤.៩៩០.១៨៥	២០.៥០៩.៦៦០
ថែទាំ	៣.៧៩៨.៨២៣	១៥.៤៦៥.០០៨	៣.០៨៩.៦៨៧	១២.៦៩៨.៦១៤
ទីផ្សារ និងការផ្សព្វផ្សាយ	២.៤៨៦.៦៣៨	១០.១២៣.១០៣	១.៤៨៥.៥៥៧	៦.១០៥.៦៣៩
ទឹក-ភ្លើង	១.៧៦០.៤៥២	៧.១៦៦.៨០០	១.៤១៣.៧៦១	៥.៨១០.៥៥៨
ការបោះពុម្ព និងសម្ភារការិយាល័យ	១.៤៦២.៦៩៨	៥.៩៥៤.៦៤៤	១.២២២.៥៧៩	៥.០២៤.៨០០
កម្រៃសេវាវិជ្ជាជីវៈ	១.៣០៥.០៧៤	៥.៣១២.៩៥៦	៣.៥១០.៥៦១	១៤.៤២៨.៤០៦
ចំណាយដឹកជញ្ជូនលើកកិសន្យាដែល មានទ្រព្យសកម្មតម្លៃទាប	១.១៩៨.២៧២	៤.៨៧៨.១៦៥	១.១៦៨.៧១២	៤.៨០៣.៤០៦
កម្រៃអាជ្ញាប័ណ្ណ	១.១៥៨.៨៦០	៤.៧១៧.៧១៩	៥៩៧.១៧៩	២.៤៥៤.៤០៦
ទំនាក់ទំនង	១.១៤៩.៩២៤	៤.៦៨១.៣៤១	១.០៦៦.៧៧២	៤.៣៨៤.៤៣៣
ចំណាយពន្ធផ្សេងៗ	៨៨៨.៧០៩	៣.៦១៧.៩៣៤	៩២៧.៤៧៩	៣.៨១១.៩៣៩
ប្រាក់ប្រចាំថ្ងៃ និងការធ្វើដំណើរ	៣៦៨.៤០១	១.៤៩៩.៧៦០	៣៥៦.៧៩៣	១.៤៦៦.៤១៩
សម្ភារផ្គត់ផ្គង់ការិយាល័យ	៣៦៦.២៤៦	១.៤៩០.៩៨៧	៣៩៤.៨៨៧	១.៦២២.៨២១
ចំណាយថ្លៃជួលពាក់ព័ន្ធនឹងកកិសន្យា រយៈពេលខ្លី និងកកិសន្យាដែលមាន ទ្រព្យសកម្មតម្លៃទាប	៣៥៤.១០៧	១.៤៤១.៥៧០	៤៤៨.៦៤៣	១.៨៤៣.៩២៣
ពន្ធប្រចាំប្រតិបត្តិ	៣៣៦.៣៣៩	១.៣៦៩.២៣៦	២៨៤.០៧៣	១.១៦៧.៥៤០
ការបណ្តុះបណ្តាល	៣១៥.៩០៤	១.២៨៦.០៤៥	២៩៨.២៧៧	១.២២៥.៩១៨
ការដឹកជញ្ជូន	២៧៤.២៤៤	១.១១៦.៤៤៧	១៩៥.១៨១	៨០២.១៩៤
ការបរិច្ចាគ	១៧១.២១៤	៦៩៧.០១២	៦៤៧.៩៥០	២.៦៦៣.០៧៥
ចំណាយការកំសាន្ត	១២២.៨៩៣	៥០០.២៩៧	២៤៧.៧១៤	១.០១៥.១០៥
សេវាធនាគារ	៥៨.៦៣២	២៣៨.៦៩១	៣៤២.០៤៩	១.៤០៩.៨២១
ចំណាយផ្សេងៗ	៧៦៤.០២៧	៣.១១០.៣៥៧	៩៨៥.៨០៧	៤.០៥១.៦៦៦
	២៣.៤២១.១៩២	៩៥.៣៤៧.៦៧៣	២៣.៦៧៣.៨០៦	៩៧.២៩៩.៣៤៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៨. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

ព័ត៌មានតម្រូវសវនកម្ម

ខាងក្រោមនេះគឺជាកម្រៃដែលបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយ៉ាតធីរហាវឌ្វីកើស (ខេមបូឌា)។

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សេវា Assurance	១៥៩.៣៦៤	៦៤៨.៧៧១	១១៤.០០០	៤៦៨.៥៤០
ការធ្វើសវនកម្មលើរបាយការណ៍ ហិរញ្ញវត្ថុសម្រាប់គោលបំណង ពិសេស	-	-	៦០.០០០	២៤៦.៦០០
ការត្រួតពិនិត្យសម្រាប់ដំណាច់ ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣	-	-	១៨.៥០០	៧៦.០៣៥
	<u>១៥៩.៣៦៤</u>	<u>៦៤៨.៧៧១</u>	<u>១៩២.៥០០</u>	<u>៧៩១.១៧៥</u>

២៩. ចំណាយពន្ធលើប្រាក់ចំណូល

ក. ចំណាយពន្ធលើប្រាក់ចំណូល

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៣.៤៣៨.៣០៧	៥៤.៧០៧.៣៤៨	២៨.៧៣១.៧៨៣	១១៨.០៨៧.៦២៨
ពន្ធពន្យារលើប្រាក់ចំណូល	១០.៨៣៨.១១៦	៤៤.១២១.៩៧០	(៦.៣១១.៣៩០)	(២៥.៩៣៩.៨១៣)
	<u>២៤.២៧៦.៤២៣</u>	<u>៩៨.៨២៩.៣១៨</u>	<u>២២.៤២០.៣៩៣</u>	<u>៩២.១៤៧.៨១៥</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៩. ចំណាយពន្ធលើប្រាក់ចំណូល (ត)

ខ. ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០	១០៩.៣៤០.៩៧៧	៤៤៩.៣៩១.៤១៥
អត្រាពន្ធមានប្រសិទ្ធភាព ២០%	២៤.០០៨.២៣៧	៩៧.៧៣៧.៥៣៣	២១.៨៦៨.១៩៥	៨៩.៨៧៨.២៨១
ផលប៉ះពាល់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងតាមច្បាប់ពន្ធ	២១៩.៩៧៤	៨៩៥.៥១៤	៥៥២.១៩៨	២.២៦៩.៥៣៤
ការកំណត់ពន្ធឡើងវិញចំពោះពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ របស់ឆ្នាំមុនៗ	៤៨.២១២	១៩៦.២៧១	-	-
ចំណាយពន្ធលើប្រាក់ចំណូល	២៤.២៧៦.៤២៣	៩៨.៨២៩.៣១៨	២២.៤២០.៣៩៣	៩២.១៤៧.៨១៥

យោងតាមបទប្បញ្ញត្តិពន្ធកម្ពុជា ធនាគារ ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០%។

ឃ. បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាការលើវិធានការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទងទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន និងបានកត់ត្រាសំវិធានធនតាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានទទួលស្គាល់ពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារជាតិ នៃ កម្ពុជា៖				
គណនីចរន្ត	៧៩.៦០៣.៦៤៨	៣២០.៤០៤.៦៨៣	៩០.៩៨២.២០៣	៣៧១.៦៦២.២៩៩
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ដំបូងបីខែ ឬ តិចជាង)	-	-	២.៥៣០.៣១៨	១០.៣៣៦.៣៤៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ ៖				
គណនីចរន្ត	៧.៦៣៥.៥៦៣	៣០.៧៣៣.១៤១	១៧.១០១.០៤៨	៦៩.៨៥៧.៧៨១
គណនីសន្សំ	១៨៩.៣៤៩	៧៦២.១៣០	៧៣៩.៧៣៦	៣.០២១.៨២២
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ដំបូងបីខែ ឬ តិចជាង)	៨៥.០៤៩.៦០២	៣៤២.៣២៤.៦៤៨	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	<u>២៧៣.៥០៥.១០៦</u>	<u>១.១០០.៨៥៨.០៥២</u>	<u>២២៥.៩៤៦.៥៨៧</u>	<u>៩២២.៩៩១.៨០៨</u>

ធនាគារ ខេប៊ីប្រាសាក់ ប.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

ក១. ព័ត៌មានអំពីលំហូរសាច់ប្រាក់
ក. លំហូរសាច់ប្រាក់ពីប្រតិបត្តិការ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	១២០.០៤១.១៨៤	៤៨៨.៦៨៧.៦៦០	១០៩.៣៤០.៩៧៧	៤៤៩.៣៩១.៤១៦
<i>និយ័តកម្ម៖</i>				
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ រំលស់ ទ្រព្យសកម្មអរូបី				
(កំណត់សម្គាល់ ២៧)	១២.៧៨៨.៤៦៩	៥២.០៦១.៨៥៧	៧.៦៩៦.៦៤០	៣១.៦៣៣.១៩០
និយ័តកម្មមិនមែនសាច់ប្រាក់សម្រាប់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យ សកម្មអរូបី	(៧០.៦៦៨)	(២៨៧.៦៨៩)	-	-
ខាតពីការថយចុះតម្លៃឥណទាន	១២២.៦៧២.១២៣	៤៩៩.៣៩៨.២១៣	១២៣.១០២.៨៦៨	៥០៥.៩៥២.៧៨៧
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	៦០.០១៣	២៤៤.៣១៣	៨.៦៧០	៣៥.៦៣៤
ចំណេញពីការបញ្ចប់កិច្ចសន្យាមុនពេល កំណត់ និងការកែប្រែកតិសន្យា	(៣៥.៦៦១)	(១៤៥.១៧៦)	(២៦៩.៦២៣)	(១.១០៨.១៥១)
ចំណាយអត្ថប្រយោជន៍បុគ្គលិកមិនមែន សាច់ប្រាក់	៤.៤៦៩.០០១	១៨.១៩៣.៣០៣	៤.២២០.៧៩៦	១៧.៣៤៧.៤៧២
ចំណេញ/ខាតមិនបានទទួលស្គាល់	(៤.៨២៦.៣២២)	(១៩.៦៤៧.៩៥៧)	(២.៤៥១.៧១២)	(១០.០៧៦.៥៣៧)
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ២៣)	(៣៧០.៥៦១.៩០៩)	(១.៥០៨.៥៥៧.៥៣១)	(៣៤៨.៦២៥.២៦២)	(១.៤៣២.៨៤៩.៨២៧)
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>				
ទុនបម្រុងតាមច្បាប់	៨៤.០៥៦.០៦៥	៣៤២.១៩២.២៤១	(១១៦.៩១២.៧៦៤)	(៤៨០.៥១១.៤៦០)
ឥណទាន និងបុរេប្រទាន	(១៣០.៤៩៧.៣៦៨)	(៥៣១.២៥៤.៧៨៥)	(៣១៧.៤៦៨.១៥៤)	(១.៣០៤.៧៩៤.១១៣)
ទ្រព្យសកម្មផ្សេងៗ	៣.១៨៩.៩០៤	១២.៩៨៦.០៩៩	(២.៩៣៤.១៣៦)	(១២.០៥៩.២៩៩)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	(២.២៨១.១៤១)	(៩.២៨៦.៥២៥)	២០.១៤៥.០៦១	៨២.៧៩៦.២០១
ប្រាក់បញ្ញើរបស់អតិថិជន	៤១៨.១៣៥.២៩៩	១.៧០២.២២៨.៨០២	២២២.០៧១.៩៨០	៩១២.៧១៥.៨៣៨
បំណុលផ្សេងៗ	៧៥៥.៩៦៥	៣.០៧៧.៥៣៤	(២.៥៨៩.៤៤៤)	(១០.៦៤២.៦១៥)
សាច់ប្រាក់បានពី/(ប្រើក្នុង)ប្រតិបត្តិការ	២៥៧.៨៩៤.៩៥៤	១.០៤៩.៨៩០.៣៥៩	(៣០៤.៦៦៤.១០៣)	(១.២៥២.១៦៩.៤៦៤)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣១. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

ខ. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលសុទ្ធ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៧៣.៥០៥.១០៦	១.១០០.៨៥៨.០៥២	២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨
ប្រាក់កម្ចី	(៨៩២.៣១៤.៩០៣)	(៣.៥៩១.៥៦៧.៤៨៥)	(១.៣៩៤.៧៩៤.៣៦០)	(៥.៦៩៧.៧៣៤.៩៦១)
បំណុលបន្ទាប់បន្សំ	(៣០.២១៤.៦៥៣)	(១២១.៦១៣.៩៧៨)	(៥០.៨០៤.៣៦៤)	(២០៧.៥៣៥.៨២៧)
បំណុលភក្តិសន្យា	(២០.៥០៥.៩៧៥)	(៨២.៥៣៦.៥៤៩)	(១៩.៩២២.៥៩១)	(៨១.៣៨៣.៧៨៤)
បំណុលសុទ្ធ	(៦៦៩.៥៣០.៤២៥)	(២.៦៩៤.៨៥៩.៩៦០)	(១.២៣៩.៥៧៤.៧២៨)	(៥.០៦៣.៦៦២.៧៦៤)
សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់				
ងាយស្រួល	២៧៣.៥០៥.១០៦	១.១០០.៨៥៨.០៥២	២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨
បំណុលដុល – អត្រាការប្រាក់ថេរ	(៣៥៣.៦៧៣.២៤៤)	(១.៤២៣.៥៣៤.៨០៧)	(២៩.៦០៥.២៣៥)	(១២០.៩៣៧.៣៨៥)
បំណុលដុល – អត្រាការប្រាក់អថេរ	(៥៨៩.៣៦២.២៨៧)	(២.៣៧២.១៨៣.២០៥)	(១.៤៣៥.៩១៦.០៨០)	(៥.៨៦៥.៧១៧.១៨៧)
បំណុលសុទ្ធ	(៦៦៩.៥៣០.៤២៥)	(២.៦៩៤.៨៥៩.៩៦០)	(១.២៣៩.៥៧៤.៧២៨)	(៥.០៦៣.៦៦២.៧៦៤)

ធនាគារ ខេប៊ីប្រាសាក់ ម. ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣១. ព័ត៌មានអំពីចំនួនសាច់ប្រាក់ (ត)
- ខ. ការផ្ញើចង្ហាត់ចំណូលសុទ្ធ (ត)

ចំណូលសុទ្ធភិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣
 លំហូរសាច់ប្រាក់
 ភកិសន្យាថ្មី
 លម្អៀងពីការប្តូរប្រាក់
 បម្រែបម្រួលផ្សេងៗ - មិនមែនសាច់ប្រាក់

ចំណូលសុទ្ធភិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
 គិតជាពាន់រៀល

ចំណូលសុទ្ធភិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤
 លំហូរសាច់ប្រាក់
 ភកិសន្យាថ្មី
 លម្អៀងពីការប្តូរប្រាក់
 បម្រែបម្រួលផ្សេងៗ - មិនមែនសាច់ប្រាក់

ចំណូលសុទ្ធភិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
 គិតជាពាន់រៀល

ប្រាក់កម្ចី ដុល្លារអាមេរិក	ចំណូល បន្តបន្ទាប់ ដុល្លារអាមេរិក	មូលបត្រ ចំណូល ដុល្លារអាមេរិក	ចំណូល ភកិសន្យា ដុល្លារអាមេរិក	សរុបរួម សាច់ប្រាក់សមូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
(៩៧១.២៥៩.៤២៥) (១១៤.១៧៧.៣៥៥)	(៤៩.៦៧៧.៤២៧) ៣៨.៥០០.០០០	(៣១.១៦៤.៤២៥) ៣០.៩១១.៣០០	(១៨.៩៧៣.២២៧) ៤.៦៣៨.៩៧០	(១.១១១.០៧៨.៥០៧) (៤០.១២៧.០៨៥)	(៩១២.៦៨៤.៩៩៤) (១២.៥៧៤.០១៤)
- (១.៣២០.២៨៥) (៣០៨.០៣៧.២៨៥)	- (៦៤.៦៩១) ៤៣៧.៧៥៥	- (១៤៤.១៧៥) ៤០១.៣០៣	(៥.០៦៦.៨១៧) (១១៤.៩៥៨) (៤០៦.៥២៩)	(៥.០៦៦.៨១៧) (១.៦៤៤.១៤២) (៣០៧.៦០៤.៧៦១)	- (១.៦៤៤.១៤២) (៣០៧.៦០៤.៧៦១)
(១.៣៩៤.៧៩៤.៣៦០) (៥.៦៩៧.៧៣៤.៩៦១)	(៥០.៨០៤.៣៦៤) (៦០៧.៥៣៥.៨២៧)	- (១៤៤.៥២២.៥៩១)	(១៩.៩២២.៥៩១) (៤១.៣៨៣.៧៨៤)	(១.៤៦៥.៥២១.៣១៥) (៥.៩៨៦.៥៩១.៨០៨)	(១.២៣៩.៥៧៤.៧២៥) (៥.០៦៣.៦៦២.៧៦៤)
(១.៣៩៤.៧៩៤.៣៦០) ៥០៤.៥៨៤.៤៤៤	(៥០.៨០៤.៣៦៤) ២០.៥០០.០០០	- -	(១៩.៩២២.៥៩១) ៥.៨២៨.០៩៣	(១.៤៦៥.៥២១.៣១៥) ៥៣០.៩១២.៥៣៧	(១.២៣៩.៥៧៤.៧២៥) (៦.៧២៣.០៧៧)
- (៣.២៨៥.៦៤២) ៥.១៨០.៦៥៥	- (១៤៩.២៦២) ២៣៨.៩៧៣	- -	(៦.៧២៣.០៧៧) (៣៣៩.៧៩៥) ៦៥១.៣៩៥	(៦.៧២៣.០៧៧) (៣.៧៧៤.៦៩៩) ៦.០៧១.០២៣	- (៣.៧៧៤.៦៩៩) ៦.០៧១.០២៣
(៨៩២.៣១៤.៩០៣) (៣.៩៩១.៥៦៧.៤៨៥)	(៣០.២១៤.៦៥៣) (១២១.៦១៣.៩៧៥)	- -	(២០.៥០៥.៩៧៥) (៥២.៥៣៦.៤៤៩)	(៩៤៣.០៣៥.៥៣១) (៣.៧៩៥.៧១៨.០១២)	(៦៦៩.៥៣០.៤២៥) (២.៦៩៤.៨៥៩.៩៦០)

ធនាគារ ខេប៊ីប្រាសាក់ ប.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣២. កិច្ចសន្យាផ្សេងៗ និងបំណុលយថាហេតុ

ក. កិច្ចសន្យាផ្តល់ឥណទាន

ចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ធនាគារ ដែលត្រូវផ្តល់ឥណទានជូនអតិថិជន ដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិបារូបន៍មិនបានប្រើ	១.៨៧៥.៧០៦	៧.៥៤៩.៧១៧	៣.១៤៥.៣៥២	១២.៨៤៨.៧៦៣
លិខិតធានា	៨.៨១៩.២៣៣	៣៥.៤៩៧.៤១៣	២.៣៧១.៣១៥	៩.៦៨៦.៨២២
ចំនួនមានហានិភ័យសុទ្ធ	១០.៦៩៤.៩៣៩	៤៣.០៤៧.១៣០	៥.៥១៦.៦៦៧	២២.៥៣៥.៥៨៥

ខ. កិច្ចសន្យាកម្ចីសន្យា

កិច្ចសន្យាកម្ចីសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងកតិសន្យាដែលមានរយៈពេលខ្លី មិនមានចំនួនជាសារវន្តទេ។

គ. បំណុលពន្ធយថាហេតុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមានបំណុលពន្ធយថាហេតុ ចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចេញលទ្ធផលនៃការកំណត់ពន្ធឡើងវិញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំពោះការធ្វើសវនកម្មពន្ធ សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំនួនពន្ធដែលបានកំណត់ឡើងវិញនេះ រួមបញ្ចូលនូវពន្ធកាត់ទុក ពន្ធបន្ថែម និងការប្រាក់ សរុបចំនួន ៩៥.០៩៧.១២២.៨៥៧ រៀល (២៣.៦២៦.៦១៤ ដុល្លារអាមេរិក)។

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ធនាគារបានដាក់លិខិតជំទាស់ទៅ GDT ។ នៅមិនទាន់មានការឆ្លើយតបពី GDT នៅឡើយទេ។

ធនាគារមិនបានទទួលស្គាល់ចំនួននេះជាបំណុលទេ ប៉ុន្តែបានលាតត្រដាងវាជាបំណុលពន្ធយថាហេតុ ដោយសារត្រូវមានការបកស្រាយនូវបទប្បញ្ញត្តិពន្ធដែលពាក់ព័ន្ធ។ គណៈគ្រប់គ្រងបានពិគ្រោះយោបល់ជាមួយទីប្រឹក្សាផ្នែកពន្ធ និងបានវាយតម្លៃថា មិនមានភាពប្រាកដថាធនាគារត្រូវបង់ប្រាក់ពន្ធនេះទេ ហើយពេលវេលា និងការប៉ាន់ស្មានអំពីលំហូរចេញចុងក្រោយ មិនអាចប៉ាន់ស្មានគួរឱ្យទុកចិត្តបានទេ (កំណត់សម្គាល់៣)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៣. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាដំណាច់ឆ្នាំដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ពួកគេជាមួយធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង

ក្រុមហ៊ុនមេធំជាងគេ

ក្រុមហ៊ុនមេផ្ទាល់

ក្រុមហ៊ុនពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ

KB FINANCIAL GROUP INC.

Kookmin Bank Co, Ltd.

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក

KB Bank Myanmar Co., Ltd.

បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ អភិបាលទាំងអស់របស់ធនាគារ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

ខ. ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ	១.៧០៧.៥៦១	៦.៨៧២.៩៣៣	៨១៨.៥១៩	៣.៣៤៣.៦៥០
	សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១១១.១៤០	៤៥២.៤៥១	៦១.៤១៥	២៥២.៤១៦

ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៤,១០% ទៅ ៨,៤០% ក្នុងមួយឆ្នាំ (២០២៣ ៖ ៤,១០% ទៅ ១០,៨០% ក្នុងមួយឆ្នាំ)។ សំវិធានធនសម្រាប់ការខាតរំពឹងទុកនៃឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ដែលបានទទួលស្គាល់ក្នុងឆ្នាំមានចំនួន ១.២៣៩ ដុល្លារអាមេរិក (៣១ ធ្នូ ២០២៣ ៖ ៣.២៧៩ ដុល្លារអាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៣. ប្រតិបត្តិការ និងសមតុល្យតាមតារាងព័ន្ធ (ត)

គ. ប្រាក់កម្ចីពីក្រុមហ៊ុនមេ និងក្រុមហ៊ុនពាក់ព័ន្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីមិនទាន់ទូទាត់				
Kookmin Bank Co, Ltd.	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨	៦៣០.៦៦៥.០៩៧	២.៥៧៦.២៦៦.៩២១
	៥៦៥.៤២៣.៤៤៣	២.២៧៥.៨២៩.៣៥៨	៦៣០.៦៦៥.០៩៧	២.៥៧៦.២៦៦.៩២១
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់				
Kookmin Bank Co, Ltd.	៣៩.៣៣១.៩៧៨	១៦០.១២០.៤៨២	៤២.៧២២.៣៧៨	១៧៥.៥៨៨.៩៧៤
	៣៩.៣៣១.៩៧៨	១៦០.១២០.៤៨២	៤២.៧២២.៣៧៨	១៧៥.៥៨៨.៩៧៤

សូមយោងទៅកំណត់សម្គាល់ ១៥ សម្រាប់លក្ខខណ្ឌសំខាន់ៗ។

៣៥. បំណុលបន្ទាប់បន្សំពីក្រុមហ៊ុនមេ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលបន្ទាប់បន្សំមិនទាន់ទូទាត់				
Kookmin Bank Hong Kong				
Branch	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៤០.២៣២.២៨៩	១៦៤.៣៤៨.៩០១
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់				
Kookmin Bank Hong Kong				
Branch	៣.៥០១.៨០៩	១៤.២៥៥.៨៦៤	៤.៤០២.១៣២	១៨.០៩២.៧៦៣

សូមយោងទៅកំណត់សម្គាល់ ១៩ សម្រាប់លក្ខខណ្ឌសំខាន់ៗ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៣. ប្រតិបត្តិការ និងសមតុល្យតាមតារាងព័ន្ធ (ត)

ខ. ប្រាក់បញ្ញើពីតាមតារាងព័ន្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមប្រឹក្សាភិបាល	១៣.៨២០	៥៥.៦២៦	៧៤.៦២៧	៣០៤.៨៥១
គណៈគ្រប់គ្រងសំខាន់ៗ	១១.០០៤.៩៨៨	៤៤.២៩៥.០៧៧	១១.៨៦៤.៤៩៩	៤៨.៤៦៦.៤៧៨
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក	១០.៩៤៩.២៦៧	៤៤.០៧០.៨០០	៣៧៤.០០៦	១.៥២៧.៨១៥
KB Bank Myanmar Co., Ltd.	៤.៣៣៣.៥៩៥	១៧.៤៤២.៧២០	២៣.១២៧.២៩០	៩៤.៤៧៤.៩៨០
Kookmin Bank Co. Ltd	១.៣៣០.៩៦៥	៥.៣៥៧.១៣៤	-	-
ការប្រាក់ត្រូវបង់	១៤៦.០១២	៥៨៧.៦៩៨	៥៤៣.០៣៤	២.២១៨.២៩៤
	២៧.៧៧៨.៦៤៧	១១១.៨០៩.០៥៥	៣៥.៩៨៣.៤៥៦	១៤៦.៩៩២.៤១៨
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់				
ក្រុមប្រឹក្សាភិបាល	១.៦៤២	៦.៦៨៥	៣.៩៤៦	១៦.២១៨
គណៈគ្រប់គ្រងសំខាន់ៗ	៨៥៣.២៦៥	៣.៤៧៣.៦៤២	៦៦៧.៥១៨	២.៧៤៣.៤៩៩
KB Bank Myanmar Co., Ltd.	១.១៥២.២៣៨	៤.៦៩០.៧៦១	១.០៥៩.៦២២	៤.៣៥៥.០៤៦
	២.០០៧.១៤៥	៨.១៧១.០៨៨	១.៧៣១.០៨៦	៧.១១៤.៧៦៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

ក. ប្រតិបត្តិការ និងសមតុល្យតាមការកំណត់ (ត)

ខ. ប្រាក់បញ្ញើពីតាមការកំណត់ (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	អប្បបរមា	អតិបរមា	អប្បបរមា	អតិបរមា
ភាគទុនិក				
ក្រុមប្រឹក្សាភិបាល				
ប្រាក់សន្សំ				
- ប្រាក់រៀល		គ្មាន		១,៥០%
- ប្រាក់ដុល្លារអាមេរិក	១,៥០%-២,៥០%		១,៥០%-២,៥០%	
ប្រាក់បញ្ញើមានកាលកំណត់				
- ប្រាក់ដុល្លារអាមេរិក		៧,៥០%		៥,៧៥%-៨,២៥%
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់សន្សំ				
- ប្រាក់រៀល	១,៥០%-៣,៥០%		១,៥០%-២,៥០%	
- ប្រាក់ដុល្លារអាមេរិក	១,៥០%-៤,០០%		១,៥០%-២,៧៥%	
ប្រាក់បញ្ញើមានកាលកំណត់				
- ប្រាក់រៀល	៦,២៥%-៨,៥០%		៦,០០%-៨,៥០%	
- ប្រាក់ដុល្លារអាមេរិក	១,៥០%-៨,២៥%		៣,៥០%-៨,២៥%	
ក្រុមហ៊ុនពាក់ព័ន្ធ				
ប្រាក់បញ្ញើមានកាលកំណត់				
- ប្រាក់ដុល្លារអាមេរិក		៥,០០%		៦,០០%
ប្រាក់កម្ចី				
- ប្រាក់រៀល		គ្មាន		គ្មាន
- ប្រាក់ដុល្លារអាមេរិក	៥,៤៩%-៩,១៣%		៦,៤៨%-១០,៤៦%	

ប. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃរបស់អភិបាល	២៤៧.៧២៩	១.០០៨.៥០៥	២៨៤.៨១៦	១.១៧០.៥៩៤
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់លើកទឹកចិត្តគណៈគ្រប់គ្រង -				
រយៈពេលខ្លី	១.១៥៨.៧៣៧	៤.៧១៧.២១៨	២.៣៥៦.៤២៣	៩.៦៨៨.៨៩៩
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍				
បុគ្គលិក - រយៈពេលខ្លី	៧.០៨៤.៥៧៧	២៨.៨៤១.៣១៣	៨.១៧៦.១១៨	៣៣.៦០៣.៨៤៥
	៨.២៤៣.៣១៤	៣៣.៥៥៨.៥៣១	១០.៥៣២.៥៤១	៤៣.២៨៨.៧៤៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់ធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗដូចជា ៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យ អត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ ងាយស្រួល។ អាជីវកម្មផ្នែកហិរញ្ញវត្ថុងាយនឹងមានហានិភ័យ ហើយហានិភ័យផ្នែកប្រតិបត្តិការ គឺជាផលវិបាកដែលមិន អាចចៀសរួចក្នុងដំណើរការអាជីវកម្ម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បី ការពារហានិភ័យរបស់ខ្លួនទេ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាម ថ្ងៃ ដើមដកលែង៖</i>				
សាច់ប្រាក់ក្នុងដៃ	១០១.០២៦.៩៤៤	៤០៦.៦៣៣.៤៥០	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ				
ធនាគារជាតិ នៃ កម្ពុជា	៨៨.៤០៩.០២២	៣៥៥.៨៤៦.៣១៤	៩៩.១៦៣.៣៥០	៤០៥.០៨២.២៨៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ				
ធនាគារផ្សេងៗ	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩
ឥណទាន និងបុរេប្រទាន	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៨៨.១៣៤	៧.១៩៧.២៣៩	២.៧០៥.១៣៣	១១.០៥០.៤៦៨
	<u>៥.២០៩.៦៤៥.៧៩៦</u>	<u>២០.៩៦៨.៨២៤.៣២៥</u>	<u>៥.១៤០.៣៣៥.៩៤៧</u>	<u>២០.៩៩៨.២៧២.៣៤៣</u>
<i>ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃ</i>				
សមស្របក្នុងចំណូលលម្អិតផ្សេងៗ	៥៣.៧៥៥	២១៦.៣៦៤	៥៣.៧៥៥	២១៩.៥៨៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>៥.២០៩.៦៩៩.៥៥១</u>	<u>២០.៩៦៩.០៤០.៦៩៣</u>	<u>៥.១៩៤.០៩១.៧០២</u>	<u>២១.២១៧.៨៦១.៩៣២</u>

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុរ៉ាប់រងតាមថ្ងៃដើម ដកលែង៖

ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថាន				
ហិរញ្ញវត្ថុផ្សេងៗ	១០៧.០៧៨.៦៧០	៤៣០.៩៩១.៦៤៧	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦
ប្រាក់បញ្ញើរបស់អតិថិជន	៣.៤២៣.០៣៨.១២០	១៣.៧៧៧.៧២៨.៤៣៣	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥
ប្រាក់កម្ចី	៨៩២.៣១៤.៩០៣	៣.៥៩១.៥៦៧.៤៨៥	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១
មូលបត្របំណុល	-	-	-	-
បំណុលកកិសន្យា	២០.៥០៥.៩៧៥	៨២.៥៣៦.៥៤៩	១៩.៩២២.៥៩១	៨១.៣៨៣.៧៨៤
បំណុលបន្ទាប់បន្សំ	៣០.២១៤.៦៥៣	១២១.៦១៣.៩៧៨	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧
បំណុលផ្សេងៗ	៨.៤៥៧.២៥៦	៣៤.០៤០.៤៥៥	៦.០៦២.៥៨៦	២៤.៧៦៥.៦៦៤
បំណុលហិរញ្ញវត្ថុសរុប	<u>៤.៤៨១.៦០៩.៥៧៧</u>	<u>១៨.០៣៨.៤៧៨.៥៨៧</u>	<u>៤.៥៨១.៧៨៥.១៣០</u>	<u>១៨.៧១៦.៩៩៥.២៥៧</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតមកពីប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗរវាងផ្ទៃដើមដករំលស់ និងកិច្ចសន្យាផ្តល់ឥណទាន។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ឥណទាន។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ធនាគារកណ្តាលមិនមានប្រវត្តិនៃការខាតបង់ទេ និងមានសមត្ថភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចក្នុងពេលអនាគតឆាប់ៗនេះ ដូចនេះ ការខាតឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានចំនួនសូន្យ។ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានទាប។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីរកការថយចុះតម្លៃឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹមការខាតឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗរវាងផ្ទៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប៊ីដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៤.១(គ)។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទានដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យពេលមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតឥណទានរំពឹងទុក ក្រោម CIFRS 9 ។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើ ហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ (ត)

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- បន្ទុកលើទ្រព្យសកម្មអាជីវកម្ម ដូចជាដីធ្លី និងអគារ។

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS 9 គឺដើម្បីទទួលស្គាល់សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាការបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទាន នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង។ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្តទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសិទ្ធិធនធាន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាមួយ អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។ អតិថិជនម្នាក់ ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប្រសិនបើហួសកាលកំណត់សង ៣០ ថ្ងៃ ឬលើស។

(ii) និយមន័យនៃការមិនសងប្រាក់ និងទ្រព្យសកម្មដែលមានការថយចុះតម្លៃឥណទាន

ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និង មានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- អតិថិជន/អ្នកជាប់កាតព្វកិច្ច ហួសកំណត់សងលើស៩០ថ្ងៃ ឬលើស ពីកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា។
- ឥណទានត្រូវបានដាក់ឱ្យថយចុះតម្លៃ ដោយសារមូលហេតុផ្សេងៗដូចជា ការក្លែងបន្លំ ផលវិបាកធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ ជាដើម។ ក្នុងករណីដែលឥណទានមិនមានការមិនសងប្រាក់ ឬហួសកាលកំណត់សង ប៉ុន្តែត្រូវបានដាក់ឱ្យថយចុះតម្លៃ ឥណទាននោះត្រូវបានចាត់ថ្នាក់ជាឥណទានថយចុះតម្លៃ ដោយមានការអនុម័តរបស់គណៈគ្រប់គ្រង។
- ការរៀបចំ ឥណទានឡើងវិញ និងការកំណត់កាលវិភាគសងប្រាក់ឡើងវិញនៃហ្វានស៊ីលីធីឥណទានមួយ គឺពាក់ព័ន្ធនឹងការកែប្រែដែលបានធ្វើឡើងចំពោះលក្ខខណ្ឌសងប្រាក់ដើមដំបូងនៃហ្វានស៊ីលីធីឥណទាន ដែលបណ្តាលមកពីកំណើនហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសិទ្ធិធនធាន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារទូទាត់សង នោះការវាយតម្លៃសិទ្ធិធនធានចាំបាច់ ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(iii) ការវាស់វែង ECL - ការពន្យល់អំពីវិធីសាស្ត្រធាតុចូល ការសន្មត និងការប៉ាន់ស្មាន

ការខាតបង់ឥណទានរំពឹងទុក (ECL) ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើនហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ការខាតបង់ឥណទានរំពឹងទុកគឺជាផលិតផលដែលបានធ្វើអប្បបរមានៃប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (PD) ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default) និងចំនួនដែលមានហានិភ័យពេលមិនសង (Exposure at Default) ដែលត្រូវបានឱ្យនិយមន័យដូចខាងក្រោម៖

- PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន (ដូចគ្នានឹង និយមន័យនៃការមិនសងប្រាក់ និង ការថយចុះតម្លៃឥណទាន ខាងលើ) ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។
- ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (LGD) គឺជាការរំពឹងទុករបស់ធនាគារ អំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទកាតព្វកិច្ចប្រភេទ និងអត្ថិភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។
- EAD គឺអាស្រ័យទៅតាមចំនួនដែលធនាគាររំពឹងថាត្រូវបានគេជំពាក់ នាចំណុចពេលមិនសងប្រាក់ ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (EAD ពេញមួយអាយុកាល)។

ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នា ដើម្បីគណនា ECL ឱ្យមានប្រសិទ្ធភាព សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាប្រហាក់ប្រហែល។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយយកទិន្នន័យកាលផុតកំណត់ គុណនឹង PD១២ខែនៃពេលបច្ចុប្បន្ន។

LGDs ១២ខែ និង ពេញមួយអាយុកាល ត្រូវបានកំណត់ដោយផ្អែកទៅតាមកត្តានានា ដែលមានផលប៉ះពាល់ចំពោះការប្រមូលប្រាក់បានមកវិញ បន្ទាប់ពីការមិនសងប្រាក់។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(iii) ការវាស់វែង ECL - ការពន្យល់អំពីវិធីសាស្ត្រធាតុចូល ការសន្មត និងការប៉ាន់ស្មាន (ត)

EAD ១២ខែ និង ពេញមួយអាយុកាល ត្រូវបានកំណត់ដោយផ្អែកទៅតាមទិន្នន័យការសងប្រាក់រំពឹងទុក ដែលខុសប្លែកពីគ្នាទៅតាមប្រភេទផលិតផល។ ចំពោះផលិតផលដែលត្រូវដករំលស់ និងឥណទានដែលត្រូវទូទាត់សងតែមួយដង គឺអាស្រ័យទៅតាមការទូទាត់សងក្នុងកិច្ចសន្យាដែលអតិថិជនជំពាក់ ទៅតាមមូលដ្ឋាន១២ខែ ឬពេញមួយអាយុកាល ហើយវាក៏ត្រូវបានកែតម្រូវដែរ ប្រសិនបើអតិថិជនទូទាត់សងលើសពីការរំពឹងទុក។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងឆ្នាំរាយការណ៍នេះទេ លើកលែងតែបម្រែបម្រួលដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៤(គ)(iv)។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការប៉ាន់ស្មាន ECL ពិចារណាអំពីព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគស្ថិតិដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាមុន ដើម្បីកំណត់អថេរសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតបង់ឥណទានរំពឹងទុក សម្រាប់ផលបត្រនីមួយៗ។

ការវិភាគត្រូវបានអនុវត្តចំពោះ PD ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៃអថេរទាំងនេះ ដែលធ្លាប់មានចំពោះអត្រាមិនសងប្រាក់។ អថេរសេដ្ឋកិច្ចក្នុងគ្រាមុនសម្រាប់ការវិភាគ ត្រូវបានយកប្រភពមកពីទិន្នន័យដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា គេហទំព័រ មូលនិធិរូបិយវត្ថុពិភពលោក និងធនាគារពិភពលោក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ការវិភាគស្ថិតិប្រែប្រួល (statistical regression analysis) បង្ហាញថា មិនមានទំនាក់ទំនងនៃអថេរម៉ាក្រូសេដ្ឋកិច្ច (MEVs) ទាំងនេះ ជាមួយនឹងអត្រានៃការមិនសងប្រាក់ទេ ដែលវាត្រូវឆ្លុះបញ្ចាំងពីទំនាក់ទំនងនៃលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន។

ធនាគារបានសន្មតទំនាក់ទំនងសំខាន់មួយ និងបានអនុវត្តការប៉ាន់ស្មានមាត្រដ្ឋានរំពឹងទុកទៅពេលអនាគតលើប្រូបាបនៃការមិនសងប្រាក់ក្នុងគ្រាមុន និងការខាតបង់នៅពេលមិនមានការសងប្រាក់។ ធនាគារបានអនុវត្តការផ្ទៀងផ្ទាត់ទិសដៅ ជាការធ្វើតេស្តប្រសិទ្ធភាពគំរូព្យាករណ៍ (Back testing) និងវាយតម្លៃថាមាត្រដ្ឋាននេះមានភាពសមស្រប។ គណៈគ្រប់គ្រងបានវាយតម្លៃថា វិធីសាស្ត្រនេះមានប្រសិទ្ធភាពស្របយកហានិភ័យឥណទាន សម្រាប់ស្ថានភាពសេដ្ឋកិច្ចនាពេលថ្មីៗនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

- (គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)
- (iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (ត)
MEVs សម្រាប់សេណារីយ៉ូមូលដ្ឋាន កើនឡើង និងថយចុះ ត្រូវបានគណនាដោយធ្វើនិយ័តកម្មលើ MEVs មូលដ្ឋានដោយការបូក/ដក ជាមួយនឹងគម្លាតស្តង់ដាពីរ។ បន្ទាប់មក សេណារីយ៉ូដែលបានថ្លឹងប្រៀប ត្រូវបានអនុវត្តដូចខាងក្រោម៖

លទ្ធផលដែលបានឆ្លើយប្រឆាំង (PWO)	មូលដ្ឋាន	កើនឡើង	ថយចុះ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២០%	២០%	៦០%
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២០%	២០%	៦០%

ធនាគារត្រូវអនុវត្តការវិភាគស្ថិតិតាមការិយបរិច្ឆេទ និងតាមដានកាលៈទេសៈនៃផលបត្ររបស់ធនាគារ។
ការរំពឹងទៅអនាគតផ្សេងៗទៀត មិនបានបញ្ចូលក្នុងសេណារីយ៉ូខាងលើទេ ដូចជា ផលប៉ះពាល់នៃបទប្បញ្ញត្តិណាមួយ បម្រែបម្រួលផ្នែកនីតិវិធី ឬនយោបាយ ក៏ត្រូវបានយកមកពិចារណាដែរ ប៉ុន្តែត្រូវបានចាត់ទុកថាមិនមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះក្រុមហ៊ុនមិនបានធ្វើនិយ័តកម្មចំពោះ ECL សម្រាប់កត្តាទាំងនេះទេ។

ការវិភាគភាពប្រែប្រួល

ការសន្មតសំខាន់បំផុតដែលមានផលប៉ះពាល់ចំពោះសំវិធានធន ECL គឺការប្រែប្រួលការថ្លឹងដែលត្រូវបានកំណត់រួច សម្រាប់សេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ។

ធនាគារត្រូវអនុវត្តការវិភាគស្ថិតិតាមការិយបរិច្ឆេទ និងតាមដានកាលៈទេសៈនៃផលបត្ររបស់ធនាគារ។

- (v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ
ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។ ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចរំពឹងទុកបានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ជួនកាលធនាគារបានចាត់ទុកឡើងវិញ ឬបានកែប្រែបំណុលសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទាន និងបុរេប្រទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជា សារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាការបរិច្ឆេទរាយការណ៍ និងត្រូវបានរៀបរៀងជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ ដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទានត្រូវបាន កែលម្អឬខ្សោយជាងមុន បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬ ដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលប្រែប្រួលត្រូវបានកំណត់ ឬមុនពេលកែប្រែឥណទានផ្សេងៗរបស់ធនាគារ មានដូចខាងក្រោម៖

	ហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ហានិភ័យ ឥណទានអតិបរមា ពាន់រៀល
៣១ ធ្នូ ២០២៣		
ខ្ទង់គុណតាមតុល្យការ		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩
ឥណទាន និងបុព្វប្រទានអតិថិជន	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧០៥.១៣៣	១១.០៥០.៤៦៩
សរុប	៤.៩២៦.៥៧៩.៣១៥	២០.១២៥.០៧៦.៥០២
ខ្ទង់គ្រវីតាមតុល្យការ		
កិច្ចសន្យាផ្សេងៗ	៣.១៤៥.៣៥២	១២.៨៤៨.៧៦៣
៣១ ធ្នូ ២០២៤		
ខ្ទង់គុណតាមតុល្យការ		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៩២.៧៨៩.១១១	៣៧៣.៤៧៦.១៧២
ឥណទាន និងបុព្វប្រទានអតិថិជន	៤.៩២៥.៦៣២.៥៨៥	១៩.៨២៥.៦៧១.១៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៨៨.១៣៤	៧.១៩៧.២៣៩
សរុប	៥.០២០.២០៩.៨៣០	២០.២០៦.៣៤៤.៥៦៥
ខ្ទង់គ្រវីតាមតុល្យការ		
កិច្ចសន្យាផ្សេងៗ	១.៨៧៥.៧០៦	៧.៥៤៩.៧១៧

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ ៩៩,៩% (២០២៣ ៖ ៩៩,៩%) នៃហានិភ័យឥណទានអតិបរមាសរុបរបស់ធនាគារ កើតមកពីប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និងឥណទាន និងបុព្វប្រទាន។ នៅពេលដែលប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានហានិភ័យឥណទានទាប គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្តការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុព្វប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ឥណទាន និងបុព្វប្រទានភាគច្រើនបំផុត ត្រូវបានធានាដោយទ្រព្យបញ្ចាំ
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុព្វប្រទាន។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ
ឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន
 ធនាគារវាយតម្លៃគុណភាពឥណទាននៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើចំណាត់ថ្នាក់
 របស់ធនាគារកណ្តាល។ ការពណ៌នាអំពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

ចំណាត់ថ្នាក់របស់ ធនាគារកណ្តាល	ចំនួនថ្ងៃផុតកំណត់ (DPD)	គុណភាព ឥណទាន	បរិយាយ
ស្តង់ដារ	រយៈពេលខ្លី ៖ $0 \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ១៤ រយៈពេលវែង ៖ $0 \leq$ ចំនួនថ្ងៃផុតកំណត់ < ៣០	ការតាមដាន ស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។
ឃ្លាំមើល	រយៈពេលខ្លី ៖ $១៥ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៣០ រយៈពេលវែង ៖ $៣០ \leq$ ចំនួនថ្ងៃផុតកំណត់ < ៩០	ការតាមដាន ពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។
ក្រោមស្តង់ដារ	រយៈពេលខ្លី ៖ $៣១ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៦០ រយៈពេលវែង ៖ $៩០ \leq$ ចំនួនថ្ងៃផុតកំណត់ < ១៨០	ការមិនសងប្រាក់/ ការថយចុះតម្លៃ ឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយ តម្លៃថាមានការថយចុះតម្លៃ។
សង្ស័យ	រយៈពេលខ្លី ៖ $៦១ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៩០ រយៈពេលវែង ៖ $១៨០ \leq$ ចំនួនថ្ងៃផុតកំណត់ < ៣៦០		
បាត់បង់	រយៈពេលខ្លី ៖ ចំនួនថ្ងៃផុតកំណត់ ≥ ៩១ រយៈពេលវែង ៖ ចំនួនថ្ងៃផុតកំណត់ ≥ ៣៦០		

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់
 ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់
 ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

គុណភាពឥណទាន	បរិយាយ
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល ឬត្រូវបានធានាដោយធនាគារកណ្តាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញ កាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាបចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានក្រាស់ពីឥណទាននិងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមគុណភាពឥណទាន និងតាមដំណាក់កាលរួមជាមួយនឹងសំវិធានធន ECL៖

		ECL ពេញមួយឆ្នាំ កាល-មិនថយចុះ	ECL ពេញមួយឆ្នាំ កាល-ថយចុះ	
	ECL ១២ខែ ដុល្លារអាមេរិក	កម្រិតឥណទាន ដុល្លារអាមេរិក	កម្រិតឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៤				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
មានចំណាត់ថ្នាក់វិនិយោគ	៨៧.៥៧៧.៩៥១	-	-	៨៧.៥៧៧.៩៥១
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-
មិនមានចំណាត់ថ្នាក់	៥.២៩៦.៥៦៣	-	-	៥.២៩៦.៥៦៣
តម្លៃយោងដុល	៩២.៨៧៤.៥១៤	-	-	៩២.៨៧៤.៥១៤
សំវិធានធនសម្រាប់ការខាត (ECL)	(៨៥.៤០៣)	-	-	(៨៥.៤០៣)
តម្លៃយោងសុទ្ធ	៩២.៧៨៩.១១១	-	-	៩២.៧៨៩.១១១
គិតជាពាន់រៀល	៣៧៣.៤៧៦.១៧២	-	-	៣៧៣.៤៧៦.១៧២

		ECL ពេញមួយឆ្នាំ កាល-មិនថយចុះ	ECL ពេញមួយឆ្នាំ កាល-ថយចុះ	
	ECL ១២ខែ ដុល្លារអាមេរិក	កម្រិតឥណទាន ដុល្លារអាមេរិក	កម្រិតឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
មានចំណាត់ថ្នាក់វិនិយោគ	១៦.៩៥០.៥៦៤	-	-	១៦.៩៥០.៥៦៤
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-
មិនមានចំណាត់ថ្នាក់	៨៩០.២២០	-	-	៨៩០.២២០
តម្លៃយោងដុល	១៧.៨៤០.៧៨៤	-	-	១៧.៨៤០.៧៨៤
សំវិធានធនសម្រាប់ការខាត (ECL)	(១៣.៨៩៨)	-	-	(១៣.៨៩៨)
តម្លៃយោងសុទ្ធ	១៧.៨២៦.៨៨៦	-	-	១៧.៨២៦.៨៨៦
គិតជាពាន់រៀល	៧២.៨២២.៨២៩	-	-	៧២.៨២២.៨២៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាននិងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន (ត)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមគុណភាពឥណទាន និងតាមដំណាក់កាលរួមជាមួយនឹងសំវិធានធន ECL៖

	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៤				
ឥណទាន និងបុរេប្រទានទាស់រំលងតាម				
ថ្លៃដើមដករំលស់				
ការតាមដានធម្មតា	៤.៨២៤.៧៨៤.១៩៨	-	-	៤.៨២៤.៧៨៤.១៩៨
ការតាមដានពិសេស	-	៣៤.៩៤៥.៩០០	-	៣៤.៩៤៥.៩០០
មិនសងប្រាក់	-	-	៣១៦.៨៣៦.១៧០	៣១៦.៨៣៦.១៧០
តម្លៃយោងផុល	៤.៨២៤.៧៨៤.១៩៨	៣៤.៩៤៥.៩០០	៣១៦.៨៣៦.១៧០	៥.១៧៦.៥៦៦.២៦៨
សំវិធានធនសម្រាប់ការខាត (ECL)	(១៨.៥៩៥.៣១៧)	(៩.០៤២.១៩០)	(២២៣.២៩៦.១៧៦)	(២៥០.៩៣៤.៦៨៣)
តម្លៃយោងសុទ្ធ	៤.៨០៦.១៨៨.៨៨១	២៥.៩០៣.៧១០	៩៣.៥៣៩.៩៩៤	៤.៩២៥.៦៣២.៥៨៥
គិតជាពាន់រៀល	១៩.៣៤៤.៩១០.២៤៦	១០៤.២៦២.៤៣៣	៣៧៦.៤៩៨.៤៧៥	១៩.៨២៥.៦៧១.១៥៤

	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
ឥណទាន និងបុរេប្រទានទាស់រំលងតាម				
ថ្លៃដើមដករំលស់				
ការតាមដានធម្មតា	៤.៤៣០.៩២៦.២០៦	-	-	៤.៤៣០.៩២៦.២០៦
ការតាមដានពិសេស	-	៤៤១.២៤៣.៦១៦	-	៤៤១.២៤៣.៦១៦
មិនសងប្រាក់	-	-	១៩៤.៣០៧.៥២២	១៩៤.៣០៧.៥២២
តម្លៃយោងផុល	៤.៤៣០.៩២៦.២០៦	៤៤១.២៤៣.៦១៦	១៩៤.៣០៧.៥២២	៥.០៦៦.៤៧៧.៣៤៤
សំវិធានធនសម្រាប់ការខាត (ECL)	(១៧.៤១៤.៨៤១)	(២២.០១២.៦៧២)	(១២១.០០២.៥៣៥)	(១៦០.៤៣០.០៤៨)
តម្លៃយោងសុទ្ធ	៤.៤១៣.៥១១.៣៦៥	៤១៩.២៣០.៩៤៤	៧៣.៣០៤.៩៨៧	៤.៩០៦.០៤៧.២៩៦
គិតជាពាន់រៀល	១៨.០២៩.១៩៣.៩២៥	១.៧១២.៥៥៨.៤០៦	២៩៩.៤៥០.៨៧២	២០.០៤១.២០៣.២០៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ប) សំវិធានធនសម្រាប់ការខាត

ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានអតិថិជន

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន	សរុប
	ECL ១២ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក				
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១៧.៤១៤.៨៤០	២២.០១២.៦៧១	១២១.០០២.៥៣៥	១៦០.៤៣០.០៤៦
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ផ្ទេរទៅដំណាក់កាលទី១	៩.២៥៩.៦៨៨	(៧.០២០.០១១)	(២.២៣៩.៦៧៧)	-
ផ្ទេរទៅដំណាក់កាលទី២	(៤៦៧.៣៧១)	៨៦៦.៥១៨	(៣៩៩.១៤៧)	-
ផ្ទេរទៅដំណាក់កាលទី៣	(២.៥៣៦.០១៥)	(១២.៤៣៥.៩៩៤)	១៤.៩៧២.០០៩	-
ការវាស់វែងឡើងវិញនៃសំវិធានធនសម្រាប់ការខាតសុទ្ធ	(៧.៦៣៥.៥១៤)	៦.៣៣៩.២៧៥	១២៦.៨១៥.៧៤២	១២៥.៥១៥.៥០៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	៥.៧២១.០២៨	១.១៨៤.៥៩៨	២.៦៩២.៨៣១	៩.៥៩៨.៤៥៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(៣.១៦១.៣៣៩)	(១.៩០៤.៨៦៧)	(២.៤១៩.៩៩០)	(៧.៤៨៦.១៩៦)
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(៣៧.១២៨.១២៧)	(៣៧.១២៨.១២៧)
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៨.៥៩៥.៣១៧	៩.០៤២.១៩០	២២៣.២៩៦.១៧០	២៥០.៩៣៣.៦៨៧
គិតជាពាន់រៀល	៧៤.៨៤៦.១៥១	៣៦.៣៩៤.៨១៥	៨៩៨.៧៦៧.១០៩	១.០១០.០០៨.០៧៥

(*) នេះគឺជាផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs, LGDs និងចំណាត់ថ្នាក់ឥណទានរបស់អតិថិជនក្នុងឆ្នាំ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីទៅក្នុងគំរូជាប្រចាំ។

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន	សរុប
	ECL ១២ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៤.៤៣០.៩២៦.២២០	៤៤១.២៤៣.៦១៦	១៩៤.៣០៧.៥២២	៥.០៦៦.៤៧៧.៣៥៨
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ផ្ទេរទៅដំណាក់កាលទី១	២៨១.២៨១.២៥០	(២៧៧.១១៦.៩៧៩)	(៤.១៦៤.២៧១)	-
ផ្ទេរទៅដំណាក់កាលទី២	(២៥.៨២៦.៧២៩)	២៦.៥៥៤.៨០៧	(៧២៨.០៧៨)	-
ផ្ទេរទៅដំណាក់កាលទី៣	(១០២.៤៦១.៣២៩)	(៦៥.៣៩៨.០៦៤)	១៦៧.៨៥៩.៣៩៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	១.៤៣៣.៣៨២.០៣២	២.១៩៧.៧៦៨	៨៧៣.៨១១	១.៤៣៦.៤៥៣.៦១១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(១.១៩២.៥១៧.២៤៦)	(៩២.៥៣៥.២៤៨)	(៤.១៨៤.០៨០)	(១.២៨៩.២៣៦.៥៧៤)
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(៣៧.១២៨.១២៧)	(៣៧.១២៨.១២៧)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.៨២៤.៧៨៨.១៩៨	៣៤.៩៤៥.៩០០	៣១៦.៨៣៦.១៧០	៥.១៧៦.៥៧០.២៦៨
គិតជាពាន់រៀល	១៩.៤១៩.៧៥៦.៣៩៧	១៤០.៦៥៧.២៤៨	១.២៧៥.២៦៥.៥៨៤	២០.៨៣៥.៦៧៩.២២៩

ធនាគារ ខេប៊ីប្រាសាក់ ប.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ប) សំវិធានធនសម្រាប់ការខាត (ត)

ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានអតិថិជន (ត)

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន	សរុប
	ECL ១២ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក				
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	១២.៥២៦.៨៣៨	១១.៦៧៩.៨២៦	២៩.៧៥៦.៧១៤	៥៣.៩៦៣.៣៧៨
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ធ្វើទៅដំណាក់កាលទី១	៦២៤.០២៣	(២៧៨.៥៤៤)	(៣៤៤.៥២១)	-
ធ្វើទៅដំណាក់កាលទី២	(៩០៨.២៥៧)	១.៥៨០.៩៨៤	(៦៧២.៧២៧)	-
ធ្វើទៅដំណាក់កាលទី៣	(២.១៣៣.២៣៤)	(៥.៨៩០.៤៩៤)	៨.០២៣.៧២៨	-
ការវាស់វែងឡើងវិញនៃសំវិធានធនសម្រាប់ការខាតសុទ្ធ	២.៣៤៦.៣២៤	៨.៨២៧.៨៨៦	១០២.៩០៤.០៥៣	១១៤.០៧៨.២៦៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	៧.៦៧១.៤៨៥	៨.៤៤៥.៦៩១	៥.៧០១.៩២៦	២១.៨១៩.១០២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(៣.៥៧៨.២០៦)	(២.៦១៩.២៩៩)	(២.៤៣៩.៣៩៥)	(៨.៦៣៦.៩០០)
កំណើនក្រុមការងារបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៨៦៥.៨៦៨	២៦៦.៦២២	៣.១៥៥.៥៧០	៤.២៨៨.០៦០
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(២៥.០៨១.៨៥៥)	(២៥.០៨១.៨៥៥)
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៧.៤១៤.៨៨១	២២.០១២.៦៧២	១២១.០០២.៥៣៥	១៦០.៤៣០.០៨៨
គិតជាពាន់រៀល	៧១.១៣៩.៦២៥	៨៩.៩២១.៧៦៥	៤៩៤.២៩៥.៣៥៥	៦៥៥.៣៥៦.៧៤៥

(*) នេះគឺជាផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs, LGDs និងចំណាត់ថ្នាក់ឥណទានរបស់អតិថិជនក្នុងឆ្នាំ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីទៅក្នុងគំរូជាប្រចាំ។

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន	សរុប
	ECL ១២ខែ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៤.០៦៣.៧៥៦.២១០	២៣២.៧៩០.០២៩	៥៣.៥៣៨.៩២៥	៤.៣៥០.០៨៥.១៦៤
<i>បម្រែបម្រួលដោយសារឧបការណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ធ្វើទៅដំណាក់កាលទី១	១.៩២៦.០៧៤	(១.២៧២.១៦៨)	(៦៥៣.៩០៦)	-
ធ្វើទៅដំណាក់កាលទី២	(២៥១.៦៧៨.១៨៤)	២៥២.៩០០.៦១៥	(១.២២២.៤២៧)	-
ធ្វើទៅដំណាក់កាលទី៣	(១២៥.២៤៩.៩០៦)	(៤១.៩៣០.៤៣៤)	១៦៧.១៨៦.៣៤០	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	១.៥០២.៥៧៧.៥០៣	៦៣.២៤៥.២៥២	៤៥៣.២៣៣	១.៥៦៦.២៧៥.៩៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងឆ្នាំ	(១.១៦១.១០៧.៨៦០)	(៦៧.៣១៦.០៥៣)	(៤.៤៣២.៣៧៩)	(១.២៣២.៨៥៦.២៩២)
កំណើនក្រុមការងារបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៤០០.៧០២.៣៧៣	២.៨៣២.៣៧៥	៤.៥១៩.៥៩១	៤០៨.០៥៤.៣៣៩
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(២៥.០៨១.៨៥៥)	(២៥.០៨១.៨៥៥)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.៤៣៨.៩២៦.២០៦	៤៤១.២៤៣.៦១៦	១៩៤.៣០៧.៥២២	៥.០៧៤.៤៧៧.៣៤៤
គិតជាពាន់រៀល	១៨.១០០.៣៣៣.៥៥២	១.៨០២.៤៨០.១៧១	៧៩៣.៧៤៦.២២៧	២០.៦៩៦.៥៥៩.៩៥០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបស់វា ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្ម។

	ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ ឱ្យបានរកមេរឹក	ឥណទាន និង បុរេប្រទាន អតិថិជន ឱ្យបានរកមេរឹក	ទ្រព្យសកម្ម ផ្សេងៗ ឱ្យបានរកមេរឹក	សរុប ឱ្យបានរកមេរឹក
៣១ ធ្នូ ២០២៤				
អន្តរការីផ្នែកហិរញ្ញវត្ថុ	៩២.៨៧៤.៥១៤	-	-	៩២.៨៧៤.៥១៤
ជំនួញ និងពាណិជ្ជកម្ម	-	១.២៧២.០៧១.៥៦០	-	១.២៧២.០៧១.៥៦០
សេវាកម្ម	-	៦៩៨.១៩៣.៣១៣	-	៦៩៨.១៩៣.៣១៣
ឥណទានអចលនទ្រព្យ	-	៧៧១.២៤០.៦២១	-	៧៧១.២៤០.៦២១
ការកែលម្អគេហដ្ឋាន	-	៨៦៣.៣២៥.០៧០	-	៨៦៣.៣២៥.០៧០
កសិកម្ម	-	៤៤៦.៣២៩.៥៤៦	-	៤៤៦.៣២៩.៥៤៦
ឥណទានថយន្ត	-	៣៥០.៤៦៨.៦៣០	-	៣៥០.៤៦៨.៦៣០
ដឹកជញ្ជូន	-	២៣៤.៧៧០.៨៨៩	-	២៣៤.៧៧០.៨៨៩
សំណង់	-	៤៨.១៣៦.១៨០	-	៤៨.១៣៦.១៨០
ឥណទានបុគ្គល	-	៤៤១.២៨៨.៥៣១	-	៤៤១.២៨៨.៥៣១
ផលិតកម្ម	-	៥០.៧៤១.៩២៨	-	៥០.៧៤១.៩២៨
ផ្សេងៗ	-	-	១.៧៨៨.១៣៤	១.៧៨៨.១៣៤
សរុប	៩២.៨៧៤.៥១៤	៥.១៧៦.៥៦៦.២៦៨	១.៧៨៨.១៣៤	៥.២៧១.២២៩.៩១៦
ដក៖ ខាតឥណទានរំពឹងទុក	(៨៥.៤០៣)	(២៥០.៩៣៣.៦៨៣)	-	(២៥១.០១៩.០៨៦)
តម្លៃយោងសុទ្ធ	៩២.៧៨៩.១១១	៤.៩២៥.៦៣២.៥៨៥	១.៧៨៨.១៣៤	៥.០២០.២០៩.៨៣០
គិតជាពាន់រៀល	៣៧៣.៤៧៦.១៧២	១៩.៨២៥.៦៧១.១៥៤	៧.១៩៧.២៣៩	២០.២០៦.៣៨៤.៥៦៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.១ ហានិភ័យឥណទាន (ត)

- (ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន (ត)
- (i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
អន្តរការីផ្នែកហិរញ្ញវត្ថុ	១៧.៨៤០.៧៨៤	-	-	១៧.៨៤០.៧៨៤
ជំនួញ និងពាណិជ្ជកម្ម	-	១.២៩១.៨៨៤.៤៥១	-	១.២៩១.៨៨៤.៤៥១
សេវាកម្ម	-	៩៨០.៦៤៧.១៣៤	-	៩៨០.៦៤៧.១៣៤
ឥណទានអចលនទ្រព្យ	-	៧២៩.៥០៥.៤០៦	-	៧២៩.៥០៥.៤០៦
ការកែលម្អគេហដ្ឋាន	-	៧១៩.៦០៨.៧០៩	-	៧១៩.៦០៨.៧០៩
កសិកម្ម	-	៥៧៩.៣៣៧.០៩៦	-	៥៧៩.៣៣៧.០៩៦
ឥណទានថយន្ត	-	៣៣៧.៣៤១.២៨៩	-	៣៣៧.៣៤១.២៨៩
ដឹកជញ្ជូន	-	២៤១.៤៧៨.៤០៩	-	២៤១.៤៧៨.៤០៩
សំណង់	-	៦៨.០៦៧.៧២៤	-	៦៨.០៦៧.៧២៤
ឥណទានបុគ្គល	-	៦៥.៦២១.៥៨២	-	៦៥.៦២១.៥៨២
ផលិតកម្ម	-	៥២.៩៨៥.៥៤៤	-	៥២.៩៨៥.៥៤៤
ផ្សេងៗ	-	-	២.៧០៥.១៣៣	២.៧០៥.១៣៣
សរុប	១៧.៨៤០.៧៨៤	៥.០៦៦.៤៧៧.៣៤៤	២.៧០៥.១៣៣	៥.០៨៤.០២៣.២៦១
ដក៖ ខាតឥណទានរំពឹងទុក	(១៣.៨៩៨)	(១៦០.៤៣០.០៤៨)	-	(១៦០.៤៤៣.៩៤៦)
តម្លៃយោងសុទ្ធ	១៧.៨២៦.៨៨៦	៤.៩០៦.០៤៧.២៩៦	២.៧០៥.១៣៣	៤.៩២៦.៥៧៩.៣១៥
គិតជាពាន់រៀល	៧២.៨២២.៨២៩	២០.០៤១.២០៣.២០៤	១១.០៥០.៤៦៨	២០.១២៥.០៧៦.៥០១

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុសិទ្ធិ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយប័ណ្ណច្រើនប្រភេទ ដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល និងប្រាក់បាត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយរៀបចំនឹងរូបិយប័ណ្ណគោលរបស់ធនាគារ ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុល ដែលបានទទួលស្គាល់ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ តាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	សមមូលជាប្រាក់ដុល្លារអាមេរិក				
	ដុល្លារអាមេរិក	រៀល	ថៃបាត	ដេនៀ	សរុប
៣១ ធ្នូ ២០២៤					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៧៧.៣៧៧.៩១៣	២៣.៤១៨.០២០	២៣១.០១១	-	១០១.០២៦.៩៤៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	៧៣.៩២២.៤២៤	១៤.៤៨៦.៥៩៨	-	-	៨៨.៤០៩.០២២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៩២.១៥២.២៩៨	៤៥៧.២៣៤	៤៧.១៥៩	១៣២.៤២០	៩២.៧៨៩.១១១
ឥណទាន និងបុព្វប្រទានអតិថិជន	៤.២៥៧.០៧៥.៣៩៨	៦៦៨.៣០០.២៣៤	២៥៦.៩៥៣	-	៤.៩២៥.៦៣២.៥៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាម FVOCI	៥៣.៧៥៥	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៨១.៤៥៨	៦.៦៧៦	-	-	១.៧៨៨.១៣៤
	<u>៤.៥០២.៣៦៣.២៤៦</u>	<u>៧០៦.៦៦៨.៧៦២</u>	<u>៥៣៥.១២៣</u>	<u>១៣២.៤២០</u>	<u>៥.២០៩.៦៩៩.៥៥១</u>
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០៦.៧៧៣.០១៧	៣០៥.៦៥៣	-	-	១០៧.០៧៨.៦៧០
ប្រាក់បញ្ញើរបស់អតិថិជន	៣.១៤០.៨៤៤.៦៦០	២៨២.១៨៣.៤២០	១០.០៤០	-	៣.៤២៣.០៣៨.១២០
ប្រាក់កម្ចី	៦៥៩.៧៣៦.១០៧	២៣២.៥៧៨.៧៩៦	-	-	៨៩២.៣១៤.៩០៣
មូលបត្របំណុលបានបោះផ្សាយ	-	-	-	-	-
បំណុលកកស្ទះ	២០.៥០៥.៩៧៥	-	-	-	២០.៥០៥.៩៧៥
បំណុលបន្ទាប់បន្សំ	៣០.២១៤.៦៥៣	-	-	-	៣០.២១៤.៦៥៣
បំណុលផ្សេងៗ	៨.២៤៩.៧១៧	២០៧.០២៩	៥១០	-	៨.៤៥៧.២៥៦
	<u>៣.៩៦៦.៣៦៤.១២៩</u>	<u>៥១៥.២៧៤.៨៩៨</u>	<u>១០.៥៥០</u>	<u>-</u>	<u>៤.៤៨១.៦០៩.៥៧៧</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>៥៣៦.០៣៩.១១៧</u>	<u>១៩១.៣៩៣.៨៦៤</u>	<u>៥២៤.៥៧៣</u>	<u>១៣២.៤២០</u>	<u>៧២៨.០៨៩.៩៧៤</u>
គិតជាពាន់រៀល	<u>២.១៥៧.៥៥៧.៤៤៦</u>	<u>៧៧០.៣៦០.៣០៣</u>	<u>២.១១១.៤០៦</u>	<u>៥៣២.៩៩១</u>	<u>២.៩៣០.៥៦២.១៤៦</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	សមមូលជាប្រាក់ដុល្លារអាមេរិក				
	ដុល្លារអាមេរិក	រៀល	ដុល្លារ	រៀល	សរុប
៣១ ធ្នូ ២០២៣					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៧៨.០៤៣.២២៩	៣៦.២៤១.២៥២	៣០៨.៨០១	-	១១៤.៥៩៣.២៨២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	៩៩.៣១៨.៩៨៦	៣៩.៨៤៤.៣៦៤	-	-	៩៩.១៦៣.៣៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៦.៣៥៣.៧១៥	៧៨៧.១០១	៤៦.៨២៩	៦៣៩.២៤១	១៧.៨២៦.៨៨៦
ឥណទាន និងប្តូរប្រទានអតិថិជន	៤.៣០០.៦២៦.៦៣៩	៦០៤.៩៩៣.៤៦៤	៨៦៧.១៩៣	-	៤.៩០៦.០៤៧.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវរក្សាស្រង់តាម FVOCI	៥៣.៧៥៥	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧០២.៤៤៩	២.៦៨៤	-	-	២.៧០៥.១៣៣
	<u>៤.៤៥៧.០៩៨.៧៧៣</u>	<u>៦៨១.៤២៨.៨៦៥</u>	<u>១.២២២.៨២៣</u>	<u>៦៣៩.២៤១</u>	<u>៥.១៤០.៣៨៩.៧០២</u>
ចំណុះហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០៩.៧៦៥.៣៦៤	៦១.៨៨១	-	-	១០៩.៨២៧.២៤៥
ប្រាក់បញ្ញើរបស់អតិថិជន	២.៧៦៨.៦៣៦.៧៧៦	២៣១.៦៨៥.៦២៥	៥១.៥៨៣	-	៣.០០០.៣៧៣.៩៨៤
ប្រាក់កម្ចី	១.១៤៤.១០១.៣៣៤	២៥០.៦៩៣.០២៦	-	-	១.៣៩៤.៧៩៤.៣៦០
មូលបត្របំណុលបានបោះផ្សាយ	-	-	-	-	-
បំណុលរក្សាស្រង់	១៩.៩២២.៥៩១	-	-	-	១៩.៩២២.៥៩១
បំណុលបន្ទាប់បន្សំ	៥០.៨០៤.៣៦៤	-	-	-	៥០.៨០៤.៣៦៤
បំណុលផ្សេងៗ	៥.៧៦៨.៥០៦	២៩៣.០៩០	៩៩០	-	៦.០៦២.៥៨៦
	<u>៤.០៩៨.៩៩៨.៩៣៥</u>	<u>៤៨២.៧៣៣.៦២២</u>	<u>៥១០</u>	<u>-</u>	<u>៤.៥៨១.៧៨៥.១៣០</u>
ឥណទានទ្រព្យសកម្មសុទ្ធ	<u>៣៥៨.០៥៩.៨៣៨</u>	<u>១៩៨.៦៩៥.២៤៣</u>	<u>១.១៧០.២៥០</u>	<u>៦៣៩.២៤១</u>	<u>៥៥៨.៦០៤.៥៧២</u>
គិតជាពាន់រៀល	<u>១.៤៦២.៨៣៧.៨៣៨</u>	<u>៨១១.៦៧០.០៦៨</u>	<u>៤.៧៨០.៤៧១</u>	<u>២.៦១១.២៩៩</u>	<u>២.២៨១.៨៩៩.៦៧៦</u>

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

ការវិភាគខាងក្រោមនេះគឺផ្អែកទៅលើការសន្មតថា អត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់រៀល និងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់បាត មិនមានការកើនឡើង ឬ ថយចុះ លើស/ក្រោម ២% ឬ -២% ទេ ដែលត្រូវបានកំណត់ដោយផ្អែកទៅលើការប្រែប្រួលជាមធ្យមនៃអត្រាប្តូរប្រាក់ ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

	៣១ ធ្នូ ២០២៤		៣១ ធ្នូ ២០២៣	
	-២%	+២%	-២%	+២%
	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	(៣.៧៥២.៨២១)	៣.៩០៥.៩៩៧	(៣.៨៩៥.៩៨៥)	៤.០៥៥.០០៥
ប្រាក់បាត	(១០.២៨៦)	១០.៧០៦	(២២.៩៤៧)	២៣.៨៨៣
	<u>(៣.៧៦៣.១០៧)</u>	<u>៣.៩១៦.៧០៣</u>	<u>(៣.៩១៨.៩៣២)</u>	<u>៤.០៧៨.៨៨៨</u>
គិតជាពាន់រៀល	<u>(១៥.១៤៦.៥០៦)</u>	<u>១៥.៧៦៤.៧៣០</u>	<u>(១៦.០០៨.៨៧៧)</u>	<u>១៦.៦៦២.២៨៧</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(ខ) ហានិភ័យតម្លៃមូលបត្រ

ហានិភ័យតម្លៃមូលបត្រគឺជាហានិភ័យដែលការប្រែប្រួលតម្លៃមូលបត្រលើទីផ្សារ នឹងធ្វើឱ្យមានការប្រែប្រួលដល់ប្រាក់ចំណូល ឬ តម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមានការវិនិយោគមូលបត្រ ដែលត្រូវប្រែប្រួលតាមការផ្លាស់ប្តូរតម្លៃលើទីផ្សារទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់ធនាគារ ភាគច្រើនកើតឡើងពីកម្ចីដែលមានអត្រាអថេរ ប្រសិនបើមាន ដែលធ្វើឱ្យធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ភាគច្រើននៃប្រាក់កម្ចីរបស់ធនាគារមានអត្រាអថេរប្រមាណ ៣៦,១១% នៃប្រាក់កម្ចីសរុបរបស់ធនាគារ (២០២៣ ៖ ភាគច្រើននៃប្រាក់កម្ចីរបស់ធនាគារមានអត្រាអថេរប្រមាណ ២២,៤១% នៃប្រាក់កម្ចីសរុបរបស់ធនាគារ)។ ធនាគារមិនមានហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាទីផ្សារដែរ។

ធនាគារមានគោលការណ៍កំណត់កម្រិតនៃភាពមិនស្មើគ្នានៃការកំណត់អត្រាការប្រាក់ ដែលត្រូវបានអនុវត្ត ហើយអ្នកគ្រប់គ្រងតែងតែត្រួតពិនិត្យភាពមិនស្មើគ្នានោះ។ លើសពីនេះអ្នកគ្រប់គ្រងតែងតែវិភាគនិងព្យាករណ៍ពីការផ្លាស់ប្តូរដែលរំពឹងទុកនៃអត្រាការប្រាក់ និងគ្រប់គ្រងហានិភ័យអត្រាការប្រាក់ លំហូរសាច់ប្រាក់ដោយវាយតម្លៃទៅលើផលប៉ះពាល់ និងសកម្មភាពដែលបានកើតឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យអត្រាការប្រាក់។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ ទ្រព្យសកម្ម និងបំណុលតាមតម្លៃយោងត្រូវបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

បទដេញដោល ខេប៊ីប្រាសាក់ ម. ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
៣៤.២ ហានិភ័យធនធាន (ត)
(ក) ហានិភ័យអត្រាការប្រាក់ (ក)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ប្រភេទហានិភ័យ
សាច់ប្រាក់ក្នុងដៃ
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ
ឥណទាន និងបុរេប្រទានអតិថិជន
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលផ្គុំការផ្សេងៗ
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ចំណូលហិរញ្ញវត្ថុ
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ
ប្រាក់បញ្ញើរបស់អតិថិជន
ប្រាក់កម្ចី
បំណុលកកស្ទះ
បំណុលបន្ទាប់បន្សំ
បំណុលផ្សេងៗ

គម្រិតការប្រែប្រួលអត្រាការប្រាក់
គិតជាពាន់រៀល

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ចំណេញ-ខាតមិនប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង ដែលជាលទ្ធផលនៃការប្រែប្រួលអត្រាការប្រាក់ទេ។ មិនមានសមាសធាតុមូលធនផ្សេងទៀត ដែលងាយនឹងប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង ដែលជាលទ្ធផលនៃការប្រែប្រួលអត្រាការប្រាក់ទេ។

តារាងខាងក្រោមនេះសង្ខេបអំពីផលប៉ះពាល់នៃចំណេញក្រោយពន្ធរបស់ធនាគារ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៣។

	ផលប៉ះពាល់លើ	
	ប្រាក់ចំណេញក្រោយពន្ធ	
	ដុល្លារអាមេរិក	ពាន់រៀល
២០២៤		
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	៩.៤២៩.៧៩៧	៣៧.៩៥៤.៩៣៣
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(៩.៤២៩.៧៩៧)	(៣៧.៩៥៤.៩៣៣)
២០២៣		
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	១៧.៣១៤.៧៧០	៧០.៧៣០.៨៣៥
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(១៧.៣១៤.៧៧០)	(៧០.៧៣០.៨៣៥)

៣៤.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារ មិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដែលជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ ជាងនេះទៅទៀត គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

ធនាគារ ខេប៊ីប្រាសាក់ ប.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៣ ហានិភ័យសាច់ប្រាក់នាយស្រួល (ត)

(ខ) ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារ បានមកពីការដាក់ដើមទុនរបស់ភាគទុនិក ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកផ្ញើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទៅតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាការបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

ធនាគារ ខេប៊ីប្រាសាក់ ធុ.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៣ ហានិភ័យសាច់ប្រាក់ទាយត្រូវ (ត)

(គ) បំប្រសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (តី)

[illegible]

ធនាគារ ខេប៊ីប្រាសាក់ ម ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
- ៣៤.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ធ (Non-derivative cash flow) (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

រូបវន្តសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់រដ្ឋ

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

តំណទាន និងបុរេទានអតិថិជន

ព្រហ្មទណ្ឌបញ្ញើត្រូវសំរើងតាមកម្រៃសមស្របក្នុងចំណូលផ្គុំផ្សេងៗ

ព្រហ្មទណ្ឌផ្សេងៗ

ទំរង់	ទំរង់ ទំរង់ ទំរង់	ទំរង់ ទំរង់ ទំរង់	ទំរង់ ទំរង់ ទំរង់	ទំរង់ ទំរង់ ទំរង់	ទំរង់ ទំរង់ ទំរង់
១១៤.៥៩៣.២៨២	-	-	-	-	១១៤.៥៩៣.២៨២
៩០.៩៨២.២០៣	៧.៦៣៧.៤៣៨	៥២៦.៤៧១	-	-	៩៩.១៤៦.១១២
១៧.៨២៦.៨៨៦	-	-	-	-	១៧.៨២៦.៨៨៦
១៨៨.១៦៦.៣៩៣	២៨៣.៩១៥.៨៥១	១.២១២.៧៧០.៩៩៩	៤.២០៣.៨០៥.៣៤៧	១.២១៤.០៦៦.៦៥១	៧.១០២.៧២៥.២០១
៥៣.៧៨៥	-	-	-	-	៥៣.៧៨៥
២.៧០៥.១៣៣	-	-	-	-	២.៧០៥.១៣៣
៤១៤.៣២៧.៦១២	២៩១.៥៩៣.២៨៩	១.២១៣.២៩៧.៤៧០	៤.២០៣.៨០៥.៣៤៧	១.២១៤.០៦៦.៦៥១	៧.៣៣៧.០៩០.៣៦៩

ចំណូលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់កម្ចី

បំណុលកើសឡា

បំណុលបន្ទាប់បន្សំ

បំណុលផ្សេងៗ

២០.៣៨៩.៨០១	៦.៣៤៤.៤៦២	៨៤.៧៨៩.០៤៧	១.៨៥៧.៣៩៧	-	១១៣.៣៨០.៧០៧
៣៦៦.៦៤១.៨៦៣	៦៥៧.៥៨២.៩០៣	១.៩៦៥.២៥៧.៧៩៤	១៣៣.៩៦១.២០០	១.៣៤៤.០៦៩	៣.១២៤.៧៨៧.៨២៩
៥៥.៩៤៣.៩៦០	១៧២.៣៣៥.៩៣៧	៥៥១.១១៦.២១៥	៦៦៧.៥៥៩.២២៧	១៥៤.៥៤៥	១.៤៩០.១០៩.៨៨៤
៥៩១.៨៨៦	១.១២៤.៨៦៦	៤.៦៦៤.៨៦៦	១៣.៩៤០.៦២៩	៤.១០៤.៤០៨	២៤.៤២៦.៦១៥
-	-	១៧.៧៥១.៧៧៧	៤២.៩៤៣.៨៩៥	-	៦០.៦៩៥.៦៧២
៦.០៦២.៥៨៦	-	-	-	-	៦.០៦២.៥៨៦
៤៩២.៦៣០.០៥៦	៨៣៧.៣៨៨.១៦៨	២.៦២៣.៥៧៩.៦៩៩	៨៦០.២៦២.៣៤៨	៥.៦០៣.០២២	៤.៤១៩.៨៦៣.២៩៣

គម្លាតសាច់ប្រាក់ងាយស្រួល

គិតជាភាគរយ

៧៨.៣០២.៤៤៤	(៤៨៥.៧៩៤.៨៧៩)	៣.៣៤៣.៤៨២.៩៩៩	១.២០៨.៤៦៣.៦២៩	២.៥១៧.៦២៧.០៧៦
(៣១៩.៨៦៨.៤៨៤)	(២.២២៩.៥៧២.០៨១)	(៥.៧៦១.០០២.៩០៥)	១៣.៦៥៤.៣៧៣.១៨១	១០.២៨៤.៨០៦.៦០៥

ខ្ទប់ប្រាក់ទុនរូបិយ

ហ្វាន់ប្រាក់ទុនរូបិយដែលបានអនុម័ត - តំណទានមានការកំណត់

តំណទានវិបល្លាស និងការធានា

គិតជាភាគរយ

៣.១៤៥.៣៥២	-	-	-	-	៣.១៤៥.៣៥២
១២.៤៨៤.៧៦៣	-	-	-	-	១២.៤៨៤.៧៦៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) កម្រិតតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាននៃធាតុចូល ដែលបានប្រើក្នុងការកំណត់តម្លៃសមស្រប ធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នានៅក្នុងស្តង់ដាគណនេយ្យ។ ការពន្យល់អំពី កម្រិតនីមួយៗ ត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមបង្ហាញអំពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដែលវាស់វែងនិងទទួលស្គាល់តាមតម្លៃ សមស្រប គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តាមមូលដ្ឋានដែលបានកើតឡើង។

	កម្រិត១	កម្រិត២	កម្រិត៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI				
មូលបត្រកម្មសិទ្ធិ	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៥៣.៧៥៥	៥៣.៧៥៥
គិតជាពាន់រៀល	-	-	២១៦.៣៦៤	២១៦.៣៦៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI				
មូលបត្រកម្មសិទ្ធិ	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៥៣.៧៥៥	៥៣.៧៥៥
គិតជាពាន់រៀល	-	-	២១៩.៥៨៩	២១៩.៥៨៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(ក) កម្រិតតម្លៃសមស្រប (ត)

កម្រិត ១ ៖ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលបានជួញដូរនៅលើទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទដែលជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺផ្អែកទៅលើតម្លៃដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធនាគារកាន់កាប់ គឺជាតម្លៃដាក់លក់បច្ចុប្បន្ន។ ឧបករណ៍ទាំងនេះត្រូវបានរួមបញ្ចូលនៅក្នុងកម្រិត១។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

(ខ) ការវាស់វែងតម្លៃសមស្របដោយប្រើធាតុចូលសំខាន់ៗមិនអាចសង្កេតបាន (កម្រិត៣)

មូលបត្រកម្មសិទ្ធិមិនបានចុះបញ្ជីគឺជាការវិនិយោគក្នុង ការិយាល័យឥណទានកម្ពុជា (CBC) ដែលវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរទេ ហើយធនាគារបានជ្រើសរើសទទួលស្គាល់លើកដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាម FVOCI ។ ទាំងនេះគឺជាវិធីសាស្ត្រក្នុងការវិនិយោគ ហើយធនាគារយល់ឃើញថា ការចាត់ថ្នាក់បែបនេះមានភាពសមស្របជាង។

តម្លៃសមស្របនៃ FVOCI ត្រូវបានកំណត់ផ្អែកទៅតាមតម្លៃបច្ចុប្បន្ន និងអត្រាអប្បបរមាដែលបានប្រើ ដោយកែតម្រូវទៅតាមភាគីដៃគូ ឬ ហានិភ័យឥណទានរបស់ធនាគារផ្ទាល់។

មិនមានចំណេញ/ខាតត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ ប្រាក់បញ្ញើរបស់អតិថិជនដែលមានរយៈពេលនៅសល់មួយឆ្នាំ ឬលើស ត្រូវបានរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារផ្តល់អត្រាការប្រាក់ប្រហែលនឹងឧបករណ៍ដែលមាន កាលកំណត់ និងរយៈពេលស្រដៀងគ្នា។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាការប្រាក់ទីផ្សារទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (ត)

(v) ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលមានអត្រាការប្រាក់ថេរ មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលមានអត្រាការប្រាក់អថេរ ត្រូវបានកំណត់តម្លៃឡើងវិញតាមការិយបរិច្ឆេទ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារអត្រាការប្រាក់របស់វាប្រហាក់ប្រហែលនឹងអត្រាទីផ្សារនៃប្រាក់កម្ចីដែលមានលក្ខខណ្ឌ និងកាលផុតកំណត់ស្រដៀងគ្នា។

(vi) មូលបត្របំណុល

ជាទូទៅតម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺផ្អែកទៅតាមតម្លៃដាក់លក់ និងតម្លៃទីផ្សារដែលអាចសង្កេតបាន នាកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ វាមិនត្រូវបានជួញដូរទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដែលផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារ។

៣៤.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង មូលធន នៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ យ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៤.៥ ការគ្រប់គ្រងដើមទុន (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនភ្នាក់ងារ				
ដើមទុន	៦០០.០០០.០០០	២.៤១៥.០០០.០០០	៦០០.០០០.០០០	២.៤៥១.០០០.០០០
ទុនបម្រុង	៩១.៩៤៤.៧៩៦	៣៧០.០៧៧.៨០៤	៩១.៩៤៤.៧៩៦	៣៧៥.៥៩៤.៤៩២
ចំណេញរក្សាទុក (*)	១៩៦.៩២៧.៣៨៩	៧៩២.៦៣២.៧៤២	១៩៤.៧១០.៣៤៥	៧៩៥.៤១៦.២៦៩
ចំណេញសុទ្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ	៩៥.៧៦៤.៧៦១	៣៨៥.៤៥៣.១៦៣	៨៦.៩២០.៥៨៤	៣៥៥.០៧០.៥៨៦
ដក៖ ទ្រព្យសកម្មអរូបី និងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម	(៣០.៨០២.១៥៥)	(១២៣.៩៧៨.៦៧៤)	(១៦.៤៨០.២៩៣)	(៦៧.៣២១.៩៩៧)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(១.៧០៥.៥១៥)	(៦.៨៦៤.៦៩៨)	(៨១៧.៣០៣)	(៣.៣៣៨.៦៨៥)
	<u>៩៥២.១២៩.២៧៦</u>	<u>៣.៨៣២.៣២០.៣៣៧</u>	<u>៩៥៦.២៨៤.១២៩</u>	<u>៣.៩០៦.៤២០.៦៦៥</u>
ដើមទុនភ្នាក់ងារ-ដើមទុនបន្ថែម				
សំវិធានធនទូទៅ (**)	៥៨.៨០៤.៩៦១	២៣៦.៦៨៩.៩៦៨	៤៧.៤១១.៣៥៩	១៩៣.៦៧៥.៤០២
បំណុលបន្ទាប់បន្សំអនុម័តដោយធនាគារកណ្តាល	៣០.០០០.០០០	១២០.៧៥០.០០០	៥០.៥០០.០០០	២០៦.២៩២.៥០០
	<u>៨៨.៨០៤.៩៦១</u>	<u>៣៥៧.៤៣៩.៩៦៨</u>	<u>៩៧.៩១១.៣៥៩</u>	<u>៣៩៩.៩៦៧.៩០២</u>
មូលនិធិផ្ទាល់សុទ្ធសរុប	<u>១.០៤០.៩៣៤.២៣៧</u>	<u>៤.១៨៩.៧៦០.៣០៥</u>	<u>១.០៥៤.១៩៥.៤៨៨</u>	<u>៤.៣០៦.៣៨៨.៥៦៧</u>

(*) ចំពោះការគណនាមូលនិធិផ្ទាល់សុទ្ធ ចំណេញរក្សាទុកត្រូវបានកំណត់ចំនួន ដើម្បីធានានូវអនុលោមភាពតាមតម្រូវការចំណេញរក្សាទុកអតិបរមា ២០%។

(**) ចំនួននេះរួមបញ្ចូលនូវចំនួនប៉ះពាល់នៃសំវិធានធនតាមច្បាប់ ដែលទាក់ទងនឹងសំវិធានធនតាមច្បាប់នៃបង្កការប្រាក់ត្រូវទទួលចំនួន ៩.៨៦៧.៧៣៥ ដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យប្តូរក្របខ័ណ្ឌទៅលើ ‘សំវិធានធនទូទៅ’ ក្នុងដើមទុនថ្នាក់ទី២ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។



បង់ការធានា មក ប.ស.ស. សម្រាប់ សហគ្រាស

តាម




KB PRASAC Corporate



KB PRASAC Mobile



បញ្ជូនសាខា





បង់ថ្លៃសេវាសាធារណៈរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន

តាម

KB PRASAC Mobile



ត្រួតពិនិត្យបច្ចេកទេស
យានយន្ត (ឆៀក)

ទិញលេខសម្គាល់យានយន្ត

អាជ្ញាប័ណ្ណអាជីវកម្ម
ដឹកជញ្ជូនផ្លូវគោក

ការផ្តល់ និងការបន្ត
សុពលភាពបណ្ណបើកបរ

សេវាផ្សេងៗទៀតជាច្រើន

អំពី សេវា



 KB PRASAC Bank

